



របាយការណ៍
ប្រចាំឆ្នាំ ២០១៩



មាតិកា

- ០៣ ប្រវត្តិធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
- ០៤ ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
- ០៥ ចំណាប់អារម្មណ៍របស់អគ្គនាយកប្រតិបត្តិ
- ០៦ ផ្នែកធនាគារសាជីវកម្ម
- ០៧ ផ្នែកធនាគារសេវាកម្មបុគ្គល
- ០៨ ផ្នែកធនាគារអាជីវកម្ម
- ០៩ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍
- ១០ ការគ្រប់គ្រងហានិភ័យ
- ១៣ បុគ្គលិករបស់យើង
- ១៤ ក្រុមប្រឹក្សាភិបាល
- ១៨ គណៈគ្រប់គ្រងប្រតិបត្តិ ឆ្នាំ ២០១៩
- ២៥ រចនាសម្ព័ន្ធគ្រប់គ្រង
- ២៦ ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ
- ២៨ របាយការណ៍ហិរញ្ញវត្ថុ

Your Financial Future Built on Japanese Quality and Trust



ប្រវត្តិធនាគារ

ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា នៅក្នុងខែសីហា ឆ្នាំ ២០១៩ ក្រោយពី ក្រុមហ៊ុន J Trust Co., Ltd បានទិញយក ភាគហ៊ុនចំណែកធំ នៅក្នុងធនាគារនេះ ដែលពីមុនមកមានឈ្មោះថា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុនដែលចុះបញ្ជីក្នុងទីផ្សារ ភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ J Trust មានភាគហ៊ុន ៥៥% ក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហើយភាគហ៊ុន ៤៥% ទៀតត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Royal Group ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ដាច់ ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

J Trust

ក្រុមហ៊ុន J Trust មានការិយាល័យកណ្តាល នៅទីក្រុងតូក្យូ និងមានប្រតិបត្តិការ នៅប្រទេសចំនួនប្រាំ ក្នុងនោះមានប្រតិបត្តិការធនាគារ នៅប្រទេស កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីផងដែរ ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ J Trust បានរីកលូតលាស់យ៉ាងឆាប់រហ័សផ្នែកសេវាកម្មហិរញ្ញវត្ថុ តាមរយៈការទិញយកភាគហ៊ុន។ អាស៊ីអាគ្នេយ៍ រួម ទាំងប្រទេសកម្ពុជាផងដែរ គឺជាទីផ្សារស្នូលសំខាន់សម្រាប់ J Trust ហើយនៅឆ្នាំ ២០១២ និង ២០១៤ J Trust បានប្រកាសទិញអាជីវកម្មធនាគារ នៅក្នុងប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីមួយចំនួន ទៀតផងដែរ។

ក្រុមហ៊ុន Royal Group

ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ធំនៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើការនាំយកការវិនិយោគដែលមានគុណភាពមកកាន់ កម្ពុជា និងផ្តល់ជូនឱកាសជូនវិនិយោគិនទាំងនោះ ក្នុងការធ្វើអាជីវកម្មប្រកបដោយជោគជ័យ និងទទួលបានប្រាក់ចំណេញ។ ក្រុមហ៊ុន Royal Group ជា ក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍ដែលបានទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់ វិស័យនៃឧស្សាហកម្ម។

ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមានកម្លាំងចលកម្មបំផុតនៅក្នុងប្រទេស។ ដោយបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្ម បែបយុទ្ធសាស្ត្រ ក្រុមហ៊ុន Royal Group វិនិយោគក្នុងវិស័យជាច្រើនរួមមាន វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្មធនាគារ ធានារ៉ាប់រង មណីវិស័យ វិស័យអប់រំ អចលនទ្រព្យ ការផ្សព្វផ្សាយ និងកសិកម្មជាដើម។



ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ ២០១៩ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ យើងបានផ្លាស់ប្តូរភាពជាដៃគូនៅក្នុងធនាគារពីធនាគារ ANZ ទៅកាន់ក្រុមហ៊ុន J Trust ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងការផ្លាស់ប្តូរនេះ យើងទទួលបានឱកាសក្នុងការរៀបចំយុទ្ធសាស្ត្ររបស់យើង ប្រព័ន្ធគ្រប់គ្រង ព្រមទាំងស្ថាប័នទាំងមូល ដើម្បីកំណត់គោលដៅរបស់ធនាគារដែលធ្វើឲ្យយើងអាចកែប្រែសេវាកម្មនិងផលិតផលរបស់យើងឲ្យកាន់តែប្រសើរឡើង។ យើងជឿជាក់យ៉ាងមុតមាំថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កំពុងស្ថិតនៅក្នុងជំហរដ៏រឹងមាំ ដើម្បីអភិវឌ្ឍទៅមុខ និងប្រកបដោយភាពរីកចម្រើន។

នៅក្នុងឆ្នាំ ២០១៩ ធនាគារសម្រេចបាននូវកំណើនដ៏គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ យើងសម្រេចបានកំណើនផលបត្រកម្ចីពីរខ្ទង់ ដែលទទួលបានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លា ពីសំណាក់ផ្នែកធនាគារសាធារណៈ និងផ្នែកសេវាកម្មបុគ្គល។ ទ្រព្យកម្ចីសកម្មបានកើនឡើងរហូតដល់ ៥០៧,៨ លានដុល្លារអាមេរិក ដែលកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ សមិទ្ធផលនេះ បានជួយឲ្យយើងសម្រេចបាននូវកំណើនចំណូលការប្រាក់សុទ្ធ រហូតដល់ទៅ ៧,២% ប្រៀបធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញ ការផ្លាស់ប្តូរភាពជាដៃគូទៅកាន់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បាននាំមកនូវកំណើននៃការចំណាយលើផ្នែកប្រតិបត្តិការ។ ការចំណាយទៅលើបច្ចេកវិទ្យាបានកើនឡើង ស្របពេលដែលយើងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ។ យើងក៏បានបន្ថែមចំនួនបុគ្គលិកសរុបចាប់ពី ៤០៩ នាក់ រហូតដល់ ៤៧៤ នាក់ ដែលរួមមានផ្នែកប្រតិបត្តិការក្នុងស្រុកមួយចំនួនក្នុងការបង្កើនសមត្ថភាពសេវាកម្ម របស់យើងដើម្បីផ្តល់ជូននូវក្បាលម៉ាស៊ីនសម្រាប់យុទ្ធសាស្ត្ររីកចម្រើនលឿនរបស់យើង។

ធនាគារសម្រេចបាននូវប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធជូនចំនួន ១៣,៥ លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៣៥,៦% ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ខណៈទទួលបានផលចំណាយទៅលើការផ្លាស់ប្តូរ។

ជាមួយនឹងការផ្លាស់ប្តូរដែលបានកន្លងផុតទៅខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនេះ ជាពិសេសបុគ្គលិករបស់យើងនូវភាពស្មោះត្រង់របស់ពួកគេ និងខិតខំបម្រើការងារយ៉ាងខ្លាំងក្លា ដើម្បីធ្វើឲ្យការផ្លាស់ប្តូរភាពជាដៃគូសម្រេចទៅបានប្រកបដោយជោគជ័យ។

ចក្ខុវិស័យរបស់យើងត្រូវបានកំណត់យ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត។ យើងនឹងពង្រឹងអាជីវកម្ម និងស្ថាប័នឲ្យបានរឹងមាំលើអ្វីដែលយើងមានសព្វថ្ងៃ។ យើងនឹងបន្តច្នៃប្រឌិតថ្មី វិនិយោគក្នុងការ កែលម្អការផ្តល់ជូនរបស់យើង ដើម្បីនាំមកនូវផលិតផល និងសេវាកម្មឲ្យកាន់តែប្រសើរឡើងព្រមទាំងកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង។ ការផ្តោតសំខាន់របស់យើងទៅលើការអភិវឌ្ឍបុគ្គលិក ដែលជាទ្រព្យដ៏មានតម្លៃរបស់យើង និងត្រូវបានធ្វើឡើងកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់។

អ្នកឧកញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់



លោក Toru Myochin
អគ្គនាយកប្រតិបត្តិ
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ចំណុចចាប់ផ្តើម
កាលពីខែ សីហា ឆ្នាំ ២០១៩ ក្រុមហ៊ុន J Trust ដែលមានទីស្នាក់ការកណ្តាលនៅប្រទេស ជប៉ុន បានបញ្ចប់ការទិញភាគហ៊ុនរបស់ធនាគារ ANZ នៅក្នុងធនាគារ ANZ Royal ដោយជោគជ័យ។ នេះបាននាំឲ្យមានកំណើតធនាគាររបស់យើង គឺធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ដំណើរការនៃការផ្លាស់ប្តូររាប់បញ្ចូលការរៀបចំរចនាសម្ព័ន្ធឡើងវិញរួមមានប្រព័ន្ធបច្ចេកវិទ្យា ដំណើរការការងារផ្ទៃក្នុង ក៏ដូចជាការផ្លាស់ប្តូរម៉ាកសញ្ញានៅតាមសាខា ព្រមទាំងម៉ាស៊ីន ATMs ផងដែរ។ សូមអរគុណសម្រាប់ការជ្រោមជ្រែង និងប្តេជ្ញាចិត្តពីសំណាក់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យយើងអាចសម្រេចបានទៅតាមផែនការ និងអាចចាប់ផ្តើមមុខងារថ្មីទៅតាមការគ្រោងទុក។

ខណៈពេលដែលយើងបានអនុវត្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងការខានដោយប្រកាណាមួយទៅកាន់អតិថិជនរបស់យើង ទំហំនៃការផ្លាស់ប្តូរមានន័យថា អតិថិជនមួយចំនួនតូចបានជួបប្រទះនូវការរអាក់រអួលផងដែរ។ ខ្ញុំសូមអភ័យទោសដោយស្មោះត្រង់អស់ពីចិត្តទៅកាន់អតិថិជនរបស់យើង។

យើងនឹងបន្តវិនិយោគធនធានសំខាន់ៗ នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង ជាមួយនឹងគោលដៅក្នុងការបម្រើអតិថិជន ទៅដល់អតិថិជនប្រកបដោយគុណភាពខ្ពស់បំផុត។

ឆ្នាំ ២០១៩ គឺជាឆ្នាំដែលមានការប្រកួតប្រជែងខ្លាំងនៅក្នុងវិស័យធនាគារ។ យើងសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់អតិថិជនរបស់យើងដែលនៅបន្តការជឿជាក់ និងស្មោះស្ម័គ្រមកកាន់ធនាគាររបស់យើង។ យើងនឹងបន្តអនុវត្តការប្រែប្រួលរបស់ធនាគារ ANZ ក្នុងគោលបំណងក្លាយខ្លួនជាធនាគារជម្រើសទី ១ របស់អតិថិជន និងធនាគារដែលអតិថិជនទុកចិត្តបំផុត។

ក្រុមហ៊ុនមើលទៅឆ្នាំ ២០១៩
នៅធនាគាររបស់យើង ឆ្នាំ ២០១៩ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមនឹងសេចក្តីរីករាយជាមួយគ្នាផងដែរ។ ក្រុមការងាររបស់យើងបានជួបប្រទះនឹងឧបសគ្គដែលពួកគេមិនធ្លាប់បានជួបពីមុនមករួមមានការប្រឈមក្នុងការបំពេញកិច្ចការដែលទាក់ទងទៅនឹងការផ្លាស់ប្តូរ ខណៈដែលពួកគេនៅតែបន្តអនុវត្តទទួលខុសត្រូវរបស់ពួកគេបានយ៉ាងខ្ជាប់ខ្ជួនដើម្បីរក្សាបាននូវទំនាក់ទំនងជាមួយអតិថិជនព្រមទាំងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ទៅកាន់អតិថិជនផងដែរ។

ទិដ្ឋភាពផ្នែកហិរញ្ញវត្ថុ
ជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូរទៅកាន់ធនាគារថ្មីដែលចៀសមិនផុតនោះ គួរលើខកំពូលរបស់យើងបានធ្លាក់ចុះដោយបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងធនាគារថ្មីដែលចំណាយទៅដល់ទទួលបានប្រាក់ចំណូលប្រតិបត្តិការរបស់យើង។

ចំណាប់អារម្មណ៍របស់ អគ្គនាយកប្រតិបត្តិ

លើសពីនេះ ការចំណាយប្រតិបត្តិការរយៈពេលខ្លី និងបណ្តោះអាសន្ន ជាពិសេសការចំណាយលើការកែប្រែផ្នែកបច្ចេកវិទ្យានិងប្រតិបត្តិការដែលទាក់ទងនឹងការផ្លាស់ប្តូរបណ្តាលឲ្យមានការធ្លាក់ចុះនៃប្រាក់ចំណេញបាត់ផងដែរ។

ក្លាមៗនេះ នៅពេលដែលធនាគារបានផ្លាស់ប្តូរទៅជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងបានផ្លាស់ប្តូរយុទ្ធសាស្ត្រនៃគោលការណ៍កម្មរបស់យើង ដែលធ្វើឲ្យយើងសម្រេចបាននូវកំណើន ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងទ្រព្យបញ្ចាំរបស់យើងក្នុងរយៈពេលខ្លីត្រឹម ៤ខែ។ យើងមានគោលបំណងរក្សានូវសន្ទុះនេះទៅមុខជានិច្ច។

ដំណើរឆ្ពោះទៅមុខ
ជាមួយនឹង "សេវាកម្មជាតិ" ដែលជាសរសរសម្បូរនៃគោលការណ៍គ្រប់គ្រង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីក្លាយខ្លួនជាធនាគារដែលមានទំនុកចិត្តខ្ពស់ដែលអតិថិជនមកមុនតែបង្អស់ដើម្បីស្វែងរកការប្រឹក្សាយោបល់។ ចំពោះអតិថិជនដែលនៅតែស្មោះស្ម័គ្រជាមួយយើងចាប់តាំងពីធនាគារ ANZ Royal ដើម្បីប្តេជ្ញាថាការប្តេជ្ញារបស់យើងសក្តិសមនឹងទំនុកចិត្តរបស់លោកអ្នក យើងបានបន្តការកែលម្អទៅកាន់អាជីវកម្មរបស់យើងនិងបានពង្រីកការផ្តល់ជូនរបស់យើងដើម្បីអោយលោកអ្នកទទួលបាននូវសេវាកម្មប្រកបដោយគុណភាពកាន់តែប្រសើរជាងមុន។

ជាក់ស្តែង យើងបានបង្កើតអង្គការអាជីវកម្មដែលបម្រើសេវាជូនទៅដល់គម្រោងរបស់អតិថិជនដែលជាអាជីវកម្មតូចតូច និងមធ្យមផងដែរ។

យើងមានគោលបំណងបង្កើនចំនួនអតិថិជនដែលប្រើប្រាស់សេវាធនាគាររបស់យើងដោយបង្កើតយុទ្ធសាស្ត្រទិញប្រាក់ចូលសម្រាប់ឆ្នាំ២០២០ដែលរួមមានការបើកសាខាថ្មី អភិវឌ្ឍការផ្តល់ជូនសេវាធនាគារខ្លីដ៏ចល ការបង្កើតផលិតផលប្រាក់បញ្ញើថ្មី និងការពង្រីកវិសាលភាពអាជីវកម្មរបស់យើងយ៉ាងសកម្ម។

ម៉្យាងវិញទៀតយើងមានគោលបំណងប្រឹងប្រែងអោយអស់ពីសមត្ថភាពក្នុងការរក្សាបាននូវស្ថេរភាពទ្រព្យកម្ចីខ្ពស់។ នៅឆ្នាំ២០១៨ធនាគារបានប្រើប្រាស់ការធ្លាក់ចុះអនុបាតតំណទានមិនដំណើរការ។ ខ្ញុំរីករាយនឹងរាយការណ៍ជូនថា នៅក្នុងឆ្នាំ២០១៩យើងបានរក្សានូវការគ្រប់គ្រងតំណទានមិនដំណើរការបានយ៉ាងខ្លាំងក្លា។ អាស្រ័យហេតុនេះ ធនាគាររបស់យើងត្រូវបានទទួលស្គាល់នៅក្នុងចំណោមធនាគារដែលបំផុតនៅក្នុងប្រទេស ទាក់ទងទៅនឹងទ្រព្យសម្បត្តិ ហើយយើងមានគោលបំណងក្នុងការរក្សាជំហរនេះឲ្យបានរឹងមាំ។

នៅក្នុងធនាគារ
ក្នុងនាមជាធនាគារ យើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្សគឺមានសារៈសំខាន់បំផុត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ទទួលបានការជឿទុកចិត្តនិងជ្រោមជ្រែងពីសំណាក់អតិថិជន ព្រមទាំងផ្តល់ទៅតាមតម្រូវការរបស់អតិថិជនយ៉ាងពេញចិត្ត។ យើងនឹងផ្តោតការយកចិត្តទុកដាក់របស់យើងកាន់តែខ្លាំងជាងមុនទៅលើការអភិវឌ្ឍបុគ្គលិកដែលបង្ហាញសមត្ថភាពដ៏រឹងមាំក្នុងការសម្រេចចិត្តមានការយល់ដឹងខ្ពស់ទៅលើសក្តានុពលសេដ្ឋកិច្ចនិងទីផ្សារ ព្រមទាំងជាបុគ្គលិកដែលមានជំនាញដ៏មុតមាំ ក្នុងការចាប់យកនិទ្ទាម និងសមត្ថភាពវិភាគ ដើម្បីធ្វើឲ្យពួកគេអាចផ្តល់ជូនអតិថិជននូវការប្រឹក្សា និងការជ្រោមជ្រែងដ៏ត្រឹមត្រូវ និងមានសារៈសំខាន់។

យើងនឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទទួលខុសត្រូវសង្គមដែលរួមបញ្ចូលទាំងកម្មវិធីស្ម័គ្រចិត្តជាច្រើន។ ធនាគារ ANZ Royal បានអនុវត្តកម្មវិធីទទួលខុសត្រូវសង្គមយ៉ាងសកម្ម ដែលរួមបញ្ចូលកម្មវិធីបិទ្វាគីសៀវភៅកុមារផងដែរ។ រីឯធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងនឹងបន្តអនុវត្តទៅមុខជានិច្ច ដោយពង្រីកបន្ថែមនូវប្រៀបវារៈនៃទទួលខុសត្រូវសង្គមរបស់យើងបន្ថែមទៀត។

ចំណាប់អារម្មណ៍ក្នុងក្រោយ
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់អតិថិជនទាំងអស់របស់យើង ដែលបានទុកចិត្តលើធនាគារយើង និងបន្តជឿជាក់ប្រើប្រាស់សេវាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ សូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុន និងធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្ររបស់ពួកគេ។ យើងនឹងបន្តខិតខំដើម្បីបំពេញតាមការរំពឹងទុក និងដើម្បីជួយបំពេញតម្រូវការកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។



ផ្នែកធនាគារសាជីវកម្ម

ជាមួយនឹងបុគ្គលិកធនាគារដែលមានទេពកោសល្យខ្ពស់នៅទីផ្សារ និងសមត្ថភាពឈានមុខគេផ្នែកផលិតផល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជា ដៃគូដ៏ល្អប្រសើរ និងដ៏មានទំនុកចិត្តបំផុត សម្រាប់ក្រុមហ៊ុនសាជីវកម្មទាំងឡាយនៅប្រទេសកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន។

ផ្នែកធនាគារសាជីវកម្មរបស់យើង ផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់ជូននូវសេវាកម្មធនាគារ ដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោកជូនក្រុមហ៊ុនសាជីវកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែបរួមមានដូចជា ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូរប្រាក់ ផលិតផលឥណទាន និងការគ្រប់គ្រងសាច់ប្រាក់។ ធនាគារយើងខ្ញុំ ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនសាជីវកម្មក្នុងស្រុក ដែលមកពីវិស័យផ្សេងៗគ្នា ក្នុងនោះរួមមានវិស័យផលិតកម្ម កសិកម្ម និងពាណិជ្ជកម្មលក់ដុំ ក៏ដូចជាក្រុមហ៊ុនអន្តរជាតិ ដែលនាំយកអ្នកជំនាញអន្តរជាតិរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា។ តាមរយៈការជួយឲ្យអាជីវកម្ម ទាំងនេះទទួលបានជោគជ័យ ធនាគារយើងខ្ញុំកំពុងតែលើកកម្ពស់ ការធ្វើពាណិជ្ជកម្ម និងលំហូរមូលធននៅក្នុងតំបន់ ព្រមទាំងនៅទូទាំងពិភពលោក និងកំពុងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចឲ្យមាននិរន្តរភាព ភាពរីកចម្រើន និងឲ្យបន្តរីកចម្រើន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជឿជាក់លើការរក្សាភាពជាដៃគូយូរអង្វែងជាមួយអតិថិជនរបស់ខ្លួន។ ការណែនាំនេះទាមទារឲ្យយើងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីក្រុមហ៊ុនដែលធនាគារយើងខ្ញុំផ្តល់សេវាជូន និងវិស័យដែលក្រុមហ៊ុនទាំងនោះកំពុងប្រកបអាជីវកម្ម ដើម្បីឲ្យធនាគារយើងអាចផ្តល់ជូននូវដំណោះស្រាយដ៏សមស្របមួយ សម្រាប់អាជីវកម្មរបស់ពួកគេ។ ការយល់យ៉ាងច្បាស់ទៅលើវិស័យ និងឧស្សាហកម្មនីមួយៗ បានជួយឲ្យអតិថិជនរបស់យើងយល់អំពីនិន្នាការនៃការផ្គត់ផ្គង់ និងតម្រូវការក្នុងពិភពលោក និងក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្ររបស់ពួកគេសម្រាប់ភាពជោគជ័យនាពេលអនាគត។ អតិថិជនសាជីវកម្មរបស់យើងនីមួយៗ ត្រូវបានរៀបចំឲ្យមានការជួយជ្រោមជ្រែងពីប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និងក្រុមការងារទេសផលិតផលរបស់ធនាគារយើងជាមួយនឹងជំនាញប្រកបដោយភាពប្រកួតប្រជែង។ បុគ្គលិករបស់យើងមានជំនឿចិត្តលើការធ្វើឲ្យបានល្អលើសពីការរំពឹងទុករបស់អតិថិជន ហើយជាមួយនឹងក្រុមសីលធម៌សេវាកម្មនេះ ត្រូវបានបញ្ចូលជាមូលដ្ឋានគ្រឹះដ៏ចម្បងនៃវប្បធម៌របស់ប្រទេសជប៉ុន។

ក្នុងនាមជាធនាគារមួយក្នុងចំណោមធនាគារដ៏ទំនើប នៅក្នុងប្រទេស កម្ពុជា

ធនាគារយើងខ្ញុំផ្តល់ជូនផងដែរនូវសេវាកម្មគ្រប់គ្រងសាច់ប្រាក់ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្មឈានមុខ ដែលអាចឲ្យអតិថិជនរបស់យើងទទួលបាននូវភាពកាន់តែច្បាស់លាស់ក្នុង ទម្រង់ប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ ការទូទាត់នៅក្នុងនិងក្រៅប្រទេស ក៏ត្រូវបានផ្តល់ជូនប្រកបដោយទំនុកចិត្ត ការជឿជាក់ និងសុវត្ថិភាព ដោយមានប្រព័ន្ធសុវត្ថិភាព កម្រិតខ្ពស់ ក្នុងចំណោមប្រភពសេវាកម្មធនាគារសាជីវកម្មនៅក្នុងទីផ្សារកម្ពុជា។

សមិទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ ២០១៩

សមិទ្ធផលចម្បងៗ ដែលផ្នែកសាជីវកម្មសម្រេចបានក្នុងឆ្នាំ ២០១៩ រួមមាន៖

- កំណើននៃឥណទានបន្តកើនឡើងយ៉ាងរឹងមាំនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ខណៈពេលនោះដែរការពង្រឹងគុណភាពឥណទាននៅតែជាចំណុចចម្បង (កំណើនទ្រព្យសកម្មសុទ្ធសរុប ៥២ លានដុល្លារអាមេរិច អំឡុងពេលធនាគារបានធ្វើការផ្លាស់ប្តូរ)។
- ធនាគារយើងបានគោរពតាមគោលការណ៍របស់ធនាគារជាតិ ក្នុងការផ្តល់ឥណទានជាប្រិយបំណុលខ្មែររៀលដែលសមមាត្រនឹង ១០% នៃទ្រព្យសកម្មសរុបរបស់ធនាគារ។
- ផ្នែកធនាគារសាជីវកម្មនៅតែរក្សាជំហរក្នុងការចូលរួមចំណែក ៦០% នៃចំណូលសរុបរបស់ធនាគារ។
- ការគ្រប់គ្រងផលប៉ះពាល់ប្រកបដោយគុណភាព គឺមានសារៈសំខាន់បំផុត ហើយយើងបានបន្តរក្សាចំនួនភាគរយកម្រិតទាបនៃឥណទាន មិនដំណើរការនៅក្នុងបញ្ជី។
- ការអនុម័តយ៉ាងឆាប់រហ័ស នៃប្រព័ន្ធធនាគារសាជីវកម្មដោយប្រើអ៊ិនធើណិត (JTR Connect) ត្រូវបានប្រើប្រាស់ពីសំណាក់អតិថិជន សាជីវកម្មភាគច្រើនយ៉ាងសកម្មឥឡូវនេះ។
- បន្តការវិនិយោគខាងផ្នែកសិក្សា និងអភិវឌ្ឍន៍ដើម្បីទាក់ទាញអភិវឌ្ឍ និងរក្សាបាននូវបុគ្គលិកទេពកោសល្យល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីជាគុណប្រយោជន៍ក្នុងការផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ទៅដល់អតិថិជនសាជីវកម្មរបស់យើង។



ផ្នែកសេវាកម្មបុគ្គល

ផ្នែកសេវាកម្មបុគ្គល គឺផ្នែកមួយដ៏សំខាន់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីផ្តល់ជូនសេវាស្ថាប័នមួយដែលកាន់តែមានភាពងាយស្រួល មានតុល្យភាព និងផ្តោតលើសេវាកម្មជាធំ ដោយជួយដល់អតិថិជន និងអ្នករាល់គ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមណាមួយ។

ដើម្បីសម្រេចនូវលទ្ធផលទាំងអស់នោះ យើងបានផ្តោតការយកចិត្តទុកដាក់លើកិច្ចការតិចជាងមុន ប៉ុន្តែយើងបានធ្វើវាយ៉ាងល្អ។ សម្រាប់ក្រុមការងារផ្នែកសេវាកម្មបុគ្គល ក្នុងឆ្នាំ ២០១៩ មានគោលដៅយ៉ាងច្បាស់លាស់ចំនួនពីរ ទីមួយផ្តល់សេវាអតិថិជនឲ្យ កាន់តែប្រសើរជាងមុន និងទីពីរក្លាយជាធនាគារឈានមុខគេមួយខាងផ្នែកឥណទានគេហដ្ឋាននៅក្នុងប្រទេសកម្ពុជា។

អតិថិជនជាអាទិភាព

ក្រុមការងាររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដឹងហើយថាអតិថិជន គឺមូលហេតុដែលធ្វើឲ្យយើងនៅទីនេះ ហើយយើងខិតខំប្រឹងប្រែង ដើម្បីធានាថាតម្រូវការរបស់អតិថិជន គឺជាផ្នែកមួយនៃការកំណត់យុទ្ធសាស្ត្រ និងកំណត់អំពីរបៀបដែលយើងធ្វើប្រតិបត្តិការ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រតិបត្តិការក្នុងទីផ្សារមួយដែលកំពុងតែរីកលូតលាស់ និងមានការប្រកួតប្រជែង ហើយខណៈដែលបច្ចេកវិទ្យានៅតែបន្តអភិវឌ្ឍន៍ច្រើនការរំពឹងទុករបស់អតិថិជនក៏កាន់តែខ្ពស់ផងដែរ។ យើងយល់ហើយថាគ្មានទេពាក្យថាគ្រប់គ្រាន់តាមតម្រូវការនៅក្នុងអាជីវកម្មរបស់យើង ហើយយើងក៏បានកែប្រែសេវាធនាគារតាមប្រព័ន្ធអ៊ិនធើណិត ឱ្យកាន់តែមានភាពងាយស្រួលប្រើប្រាស់ ព្រមទាំងមានសុវត្ថិភាពជាងមុន តាមរយៈការប្រើប្រាស់លេខសម្ងាត់តែមួយ (OTP)។ គិតត្រឹមឆមាសទីមួយនៃឆ្នាំ ២០២០ សេវាធនាគារតាមទូរស័ព្ទដៃនឹងត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត។

ខណៈពេលដែលធនាគារយើងបន្តវិនិយោគ និងអភិវឌ្ឍសមត្ថភាពឌីជីថលរបស់យើង ធនាគារបានផ្តោតសំខាន់នៅក្នុងឆ្នាំ ២០១៩ ទៅលើការសិក្សា និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក ដោយយើងទទួលស្គាល់ថាបុគ្គលិក គឺជាធាតុផ្សំសំខាន់បំផុតមួយនៃការផ្តល់នូវបទពិសោធន៍ដ៏ល្អដល់អតិថិជន។ ធនាគារយើងបានដាក់ឲ្យដំណើរការនូវទម្រង់ថ្មីមួយ ដើម្បីធានាថា បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែជាបុគ្គលិកឈានមុខគេនៅក្នុងទីផ្សារខាងផ្នែកសមត្ថភាព និងសេវាកម្ម ហើយយើងនឹងឃើញអត្ថប្រយោជន៍ទាំងនេះលេចចេញក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត។

ឥណទានគេហដ្ឋាន

ធនាគារយើង បានក្លាយអ្នកជំនាញទីផ្សារខាងផ្នែកអចលនទ្រព្យលំនៅដ្ឋាន

ដែលបានទទួលស្គាល់ជាយូរឆ្នាំមកហើយ ហើយនៅក្នុងឆ្នាំ ២០១៩ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានសម្រេចជោគជ័យកាន់តែជាងមុនៗ ក្នុងការជួយដល់ប្រជាជនកម្ពុជាដែលមានបំណងទិញផ្ទះ។

ធនាគារទទួលស្គាល់ថា ការទិញផ្ទះ គឺប្រៀបបានដូចជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំជាងគេរបស់អតិថិជន ហើយយើងបានខិតខំប្រឹងប្រែងក្នុងការជួយសម្រួលដល់ដំណើរការនេះឲ្យកាន់តែមានភាពងាយស្រួលបំផុត។ យើងបានធ្វើការកែសម្រួលនូវគោលការណ៍កម្ចីរបស់យើង ដើម្បីផ្តល់ភាពងាយស្រួលជាងមុនដល់អតិថិជនក្នុងការស្នើសុំឥណទាន។ ធនាគារក៏បានបង្កើនចំនួនប្រធានផ្នែកឥណទានតាមរយៈទូរស័ព្ទដៃ ដើម្បីបម្រើសេវាកម្មដល់អតិថិជន ឲ្យកាន់តែមានភាពប្រសើរជាងមុន។

ដោយសារអ្វីទាំងអស់នេះហើយ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ ធនាគារយើងបានសម្រេចបានចំនួនឥណទានគេហដ្ឋានដ៏ច្រើន ជាងឆ្នាំណាៗទាំងអស់ចាប់តាំងពីធនាគារបង្កើតឡើង ដែលការណែនាំនេះជំរុញឲ្យមានកំណើនសុទ្ធឡើងខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ធនាគារ។ ទន្ទឹមនឹងនេះ អត្រាឥណទានដែលមានបញ្ហា ក៏មានកម្រិតទាបផងដែរ ដែលមានន័យថា ធនាគារយើងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែដោយប្រុងប្រយ័ត្ន ហើយធនាគារយើងកំពុងតែធ្វើអ្វីៗ ដែលយើងអាចធ្វើបាន ដើម្បីធានាអតិថិជនអាចបំពេញនូវកាតព្វកិច្ចរបស់ពួកគាត់ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ផ្នែកសេវាកម្មបុគ្គលដ៏ទុកចិត្តបំផុតនៅកម្ពុជា

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានស្គាល់ជាធនាគារដែលមានស្តង់ដារអន្តរជាតិនៅក្នុងទីផ្សារ ប៉ុន្តែលើសពីនេះទៅទៀត យើងមានវប្បធម៌ជប៉ុនថ្មីនៃសុចរិតភាព ភាពស្មោះត្រង់ និងរក្សានូវអ្វីដែលយើងបានសន្យា។ គោលដៅរបស់យើង គឺការពាររាល់អតិថិជនទាំងអស់ ជាពិសេសនៅក្នុងគ្រាលំបាក។

ចាប់តាំងពីពេលដែលធនាគារយើងបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ យើងបានជួយដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាជាច្រើន ហើយបានដើរតួនាទីយ៉ាងសកម្មនៅក្នុងសហគមន៍ដែលយើងរស់នៅ។ ស្របពេលដែលធនាគារបានផ្លាស់ប្តូរពី ធនាគារ អេ អិន ហ្សេត (ANZ) យើងនៅតែបន្តបេសកកម្មរបស់យើង ក្នុងការបម្រើសេវាជូនដល់អតិថិជនឲ្យរីកចម្រើនតែប្រសើរជាងមុនថែមទៀត។ ជាលទ្ធផល អតិថិជនរបស់យើង បានជ្រាបថាសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគាត់ ត្រូវបានធានាបានយ៉ាងខ្ជាប់ខ្ជួនពីធនាគារយើង ហើយយើងទទួលបាននូវកេរ្តិ៍ឈ្មោះថា ជាធនាគារដែលគេជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍



ផ្នែកធនាគារអាជីវកម្ម

ផ្នែកធនាគារអាជីវកម្ម គឺជាផ្នែកសេវាធនាគារដែលទើបត្រូវបានបង្កើតឡើងថ្មីនៅក្នុង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយនឹងការផ្តោតសំខាន់ទៅលើការផ្តល់ ដំណោះស្រាយសេវាធនាគារឈានមុខគេ សម្រាប់អាជីវកម្មខ្នាតតូច ឬសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ ធនាគារយើងផ្តល់ជូននូវ ផលិតផលជាច្រើន សម្រាប់ដំណោះស្រាយ ទៅដល់អាជីវកម្មខ្នាតតូច ឬ សហគ្រាសធុនតូច និងមធ្យម ទាំងកម្រិតមូលដ្ឋាន និងកម្រិតខ្ពស់ ដែលរួមមាន ដូចជាសេវាឥណទានអាជីវកម្ម សេវាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រូបិយប័ណ្ណអន្តរជាតិ សេវាបើក ប្រាក់បៀវត្សរ៍ និងសេវាគ្រប់គ្រងសាច់ប្រាក់។

ផ្នែកធនាគារអាជីវកម្មរបស់យើង ក៏បានបង្កើតឡើងនូវ “អង្គការឥណទានឯកទេស” ដែលក្នុងនោះផងដែរ បុគ្គលិករបស់យើងនឹងធ្វើការផ្តោតចម្បង លើ ទ្រព្យបញ្ចាំ ក្នុងការផ្តល់កំរិត។ អង្គការនេះផ្តល់ជូននូវការសម្រេចដ៏ឆាប់រហ័សទៅលើការស្នើសុំឥណទានពីសំណាក់អតិថិជនរបស់យើងជាមួយនឹង លក្ខខណ្ឌ និងការរៀបចំប្រកបដោយភាពប្រកួតប្រជែង។

ការផ្តោតលើសហគ្រាសធុនតូច និងមធ្យម

វិស័យសហគ្រាសធុនតូច និងមធ្យម កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបានចូលរួមចំណែកជាង ៥០% ទៅកាន់ ផលិតផលក្នុងស្រុកសរុប (GDP) និងវិស័យការងារ។ នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្នែកធនាគារអាជីវកម្មរបស់យើង កំពុងគាំទ្រទៅដល់សហគ្រាសធុនតូច និងមធ្យមជាច្រើនវិស័យ ដែលរួមមានដូចជាវិស័យកសិកម្ម ផលិតកម្ម ការដឹកជញ្ជូននិងស្តុកទំនិញ សាលារៀននិងមន្ទីរពេទ្យ អាហារនិងភេសជ្ជៈ សណ្ឋាគារ និងកោដិយដ្ឋាន រួមទាំងវិស័យអចលនទ្រព្យផងដែរ។

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងទទួលស្គាល់ថាយើងមានការទទួល ខុសត្រូវក្នុងការជួយជ្រោមជ្រែងសហគមន៍ដែលយើងកំពុងប្រកបអាជីវកម្ម។ ជួយឲ្យប្រជាជនមានការយល់ដឹងអំពីការគ្រប់គ្រងលុយកាក់ របស់គាត់ហើយ និងសារៈសំខាន់នៃការធ្វើផែនការសម្រាប់ពេលអនាគត។

យើងសម្រេចគោលបំណងនេះតាមរយៈ សកម្មភាព របស់យើងក្នុងនាមជាធនាគារមួយក្នុងការជួយអតិថិ- ជនរបស់យើង ទោះតូចក្តី ធំក្តីឲ្យសម្រេចមហិច្ឆតារបស់ ពួកគេ។ ទោះជាយ៉ាងនេះក្តី យើងក៏ជឿជាក់ទៅលើ ការចូលរួមយ៉ាងសកម្មទៅលើសកម្មភាពនានា ដើម្បី ឲ្យមានភាពប្រសើរឡើងចំពោះសហគមន៍ និង ប្រទេសជាតិរបស់យើង។

ការយកចិត្តទុកដាក់នេះគឺជាការពិតចាប់តាំងពីយើង ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០០៥ ហើយបុគ្គលិក របស់យើងបានស្ម័គ្រចិត្តចូលរួមចំណែកការងារសហ- គមន៍រាប់ម៉ឺនម៉ោង និងអង្គការស្រាវជ្រាវយ៉ាងក្រៃលែង ទាំងនោះគឺដើម្បីលើកកម្ពស់ការអប់រំ និងឱកាស ការងារសម្រាប់អ្នកខ្សែខ្សោយ និងខ្វះខាត។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាដើម្បីបន្ត សកម្មភាពទំនួលខុសត្រូវសង្គម នៃការលើកកម្ពស់ អត្រាការដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា ដែល នេះគឺជាកម្រិតដែលតែងតែស្ថិតនៅជិតក្រអៅបេះដូងរបស់យើង និងអតិថិជន របស់យើង។ សូមអរគុណចំពោះការប្រឹងប្រែងដ៏ស្រួចស្រាលរបស់អ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យសម្រេចបាននូវសមិទ្ធ- ផលដ៏អស្ចារ្យ។

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ - ចាប់តាំងពីឆ្នាំ ២០១៥ កម្មវិធីយល់ដឹងអំពីលុយ របស់យើង ពាក់ព័ន្ធនឹងសិក្ខាសាលាអប់រំពីហិរញ្ញវត្ថុ ដែលបង្ហាត់បង្រៀន ដោយបុគ្គលិករបស់យើង ក្រោមកិច្ចសហការជាដៃគូពីសំណាក់អ្នកអប់រំ សហគមន៍នានាទៅប្រជាជនជាច្រើននៅកម្ពុជា។ សិក្ខាសាលាទាំងនេះបាន



ចំណេះដឹងផ្នែកអំណាន - យើងបានបន្តការជ្រោមជ្រែងទៅកាន់បន្ទប់អំណាន កុមារ ដែលមានទីតាំងនៅក្នុងបណ្ណាល័យជាតិនៅទីក្រុងភ្នំពេញ ព្រមទាំង បានចូលរួមទិវាពិព័រណ៍សៀវភៅប្រចាំឆ្នាំ ក្រោមការរៀបចំឡើងដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។

ការគ្រប់គ្រងហានិភ័យ



ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កើតឡើងដោយសារមូលដ្ឋាននៃការគ្រប់គ្រងហានិភ័យរបស់ខ្លួនមានលក្ខណៈរឹងមាំ និងសមស្រប។ ទន្ទឹមនឹងមានការអនុវត្តយុទ្ធសាស្ត្ររបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្តបំផុតរបស់អតិថិជននៅក្នុងប្រទេសកម្ពុជាហានិភ័យដែលធនាគារត្រូវប្រឈមនឹងវិវឌ្ឍន៍ទៅតាមទិសដៅយុទ្ធសាស្ត្ររបស់ធនាគារផងដែរ។

ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺផ្អែកលើសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងហានិភ័យដែលត្រូវប្រឈម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

របាយការណ៍ហានិភ័យដែលអាចទទួលយកបាន

របាយការណ៍ហានិភ័យដែលអាចទទួលយកបានរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានកំណត់ឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការកំណត់និយមន័យនៃហានិភ័យដែលអាចទទួលយកបានសម្រាប់គោលដៅយុទ្ធសាស្ត្រ និងអាទិភាព របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

របាយការណ៍ហានិភ័យដែលអាចទទួលយកបាន បង្ហាញនូវទិដ្ឋភាពរួមនៃហានិភ័យ និងធ្វើការស្វែងយល់កាន់តែច្បាស់ពីការចំណាយ និងផលប្រយោជន៍នៃជម្រើសហានិភ័យជាក់លាក់។

ការគ្រប់គ្រងហានិភ័យ គឺជាចំណុចស្នូលនៃរាល់សកម្មភាពអាជីវកម្មរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហើយនេះគឺជាទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប។ ប្រធានគ្រប់គ្រងទាំងអស់ មានទំនួលខុសត្រូវជាក់លាក់ក្នុងការវាយតម្លៃនូវរាល់ហានិភ័យដែលនៅជុំវិញខ្លួន និងអនុវត្តនូវការត្រួតពិនិត្យដោយភាពសមស្រប ព្រមទាំងតាមដាននូវប្រសិទ្ធភាពនៃការត្រួតពិនិត្យទាំងនោះ។ វប្បធម៌នៃការគ្រប់គ្រងហានិភ័យ បញ្ជាក់ពីភាពប្រុងប្រយ័ត្ននៃការវិភាគ និងគ្រប់គ្រងហានិភ័យ លើរាល់ដំណើរការអាជីវកម្មទាំងអស់។

របាយការណ៍ហានិភ័យដែលអាចទទួលយកបាន ផ្តល់នូវរបាយការណ៍ហានិភ័យដែលអាចអនុវត្តបានទាក់ទងនឹងកម្រិតហានិភ័យ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានឆន្ទៈក្នុងការទទួលយកហើយវាជួយទ្រទ្រង់លើយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មស្នូល ព្រមទាំងការទំនាក់ទំនងអតិថិជនក្នុងគោលដៅធានាឲ្យបានថា៖

១. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមតែក្នុងសកម្មភាពដែលត្រូវបានអនុញ្ញាត ២. កម្រិតនៃសកម្មភាពដែលបានអនុញ្ញាត និងហានិភ័យដែលអាច កើតឡើងបន្ទាប់នឹងមិនបង្កឲ្យមានការខាតបង់ឬការប្រែប្រួលប្រាក់ចំណេញដែលលើសពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានអនុម័តទៅលើហានិភ័យដែលអាចទទួលយកបាន
៣. ហានិភ័យនឹងត្រូវបង្ហាញជាបរិមាណជាក់លាក់ តាមរយៈការកំណត់ និងភាពទទួលយកបាន
៤. គណៈគ្រប់គ្រងត្រូវផ្តោតសំខាន់ទៅលើបញ្ហាហានិភ័យចម្បង និងហានិភ័យដែលអាចកើតមានឡើង ដោយរួមបញ្ចូលទាំងដំណោះស្រាយលើហានិភ័យទាំងនោះនិង
៥. ហានិភ័យ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ដោយការជូនដំណឹងការណែនាំ និងការផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ដល់អាជីវកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រ

ការគ្រប់គ្រងហានិភ័យរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានចាត់ទុកជាសមត្ថភាពចម្បង និងដើម្បីធានាថាហានិភ័យត្រូវបានកំណត់ វាយតម្លៃ និងគ្រប់គ្រង ក្នុងលក្ខណៈត្រឹមត្រូវ និងទាន់ពេលវេលា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មាន ៖

១. មុខងារគ្រប់គ្រងហានិភ័យឯករាជ្យជាមួយនឹងអ្នកគ្រប់គ្រងហានិភ័យដែលផ្សារភ្ជាប់នៅក្នុងអាជីវកម្មទាំងនោះ
២. បានបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់នូវដំណើរការមួយដែលមានរចនាសម្ព័ន្ធ និងរបៀបច្បាស់លាស់ក្នុងការគ្រប់គ្រងហានិភ័យសំខាន់នានា។ ក្រុមប្រឹក្សាភិបាលនេះ រួមមានដំណោះស្រាយនៃការទទួលយកបានសម្រាប់ហានិ-

ភ័យទាំងនេះ ការកំណត់ទិសដៅផលប៉ុន្តែ គោលនយោបាយ រចនាសម្ព័ន្ធការដាក់កម្រិត និង ការសម្រេចចិត្ត។

ហានិភ័យចម្បង

អាស្រ័យទៅនឹងកម្រិតខុសៗគ្នា រាល់សកម្មភាពរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តម្រូវឲ្យមានការវិភាគ ការវាយតម្លៃ ការទទួលយក និងការគ្រប់គ្រងហានិភ័យ ឬការរួមបញ្ចូលនៃហានិភ័យ។ ហានិភ័យចម្បង ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវប្រឈមមុខ និងវិធីសាស្ត្ររបស់ខ្លួនក្នុងការគ្រប់គ្រងនូវហានិភ័យទាំងនោះ គឺត្រូវបានពិពណ៌នាដូចខាងក្រោម៖

ហានិភ័យយុទ្ធសាស្ត្រ – ហានិភ័យយុទ្ធសាស្ត្រ គឺជាហានិភ័យដែលមានផលប៉ះពាល់ ឬត្រូវបានបង្កើតឡើងដោយគោលដៅយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានការប្តេជ្ញាចិត្តដើម្បីក្លាយជាធនាគារ ឈានមុខគេនៅប្រទេសកម្ពុជា ដោយត្រូវបានវាស់វែងតាមរយៈ សមិទ្ធផលរបស់អតិថិជន ប្រសិទ្ធភាពនៃប្រតិបត្តិការ និងការផ្តល់ប្រាក់ចំណេញជូនដល់ភាគទុនិកវិញ។ ការណ៍នេះទាមទារឲ្យមានការអភិវឌ្ឍជាប់ជានិច្ច ព្រមទាំងការបំផុសនូវគំនិតថ្មីក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ដែលដឹកនាំទៅរកកំណើននៃហានិភ័យចម្បងសំខាន់ៗ (ឧទាហរណ៍ ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យប្រតិបត្តិការ)។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានការគ្រោមកំហែងក្នុងកម្រិតមួយទាបនៅឡើយ ពាក់ព័ន្ធនឹងការទំនាក់ទំនងប្រសិទ្ធភាព និងសមត្ថភាពនៃគំនិតផ្តួចផ្តើមទាំងនោះ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលស្គាល់ថា បើមានការអសមត្ថភាព នៃការអនុវត្តនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រទាំងនោះ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការសម្រេចគោលដៅអាជីវកម្មព្រមទាំងកេរ្តិ៍ឈ្មោះរបស់ធនាគារផងដែរ។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ដែលភ្ជាប់ជាមួយហានិភ័យ ទាំងនេះបង្កើតឲ្យមានការត្រួតពិនិត្យបឋម។

• អង្គប្រជុំក្រុមប្រឹក្សាភិបាលរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានធ្វើឡើង

ដោយទៀងទាត់ ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមធំៗ ព្រមទាំងកំណត់ និងវិភាគនូវហានិភ័យយុទ្ធសាស្ត្រដែលមាន សក្តានុពលនានា។

- ដើម្បីវិភាគនូវហានិភ័យយុទ្ធសាស្ត្រទាំងនោះ យើងត្រូវមានក្របខណ្ឌមួយច្បាស់លាស់ដើម្បីប្រាកដថា គំនិតផ្តួចផ្តើមទាំងនោះត្រូវបានដាក់ជាអាទិភាពដោយសមស្រប ហើយហានិភ័យដែលពាក់ព័ន្ធ ត្រូវបានគ្រប់គ្រង និងរាយការណ៍ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព។
- ក្រុមប្រឹក្សាភិបាល នឹងពិចារណាលើផលប៉ះពាល់ផ្សេងៗ ដូចជាការកំណត់នូវតារាងតម្លៃ ផលិតផល ប្រព័ន្ធ និងដំណើរការ ដែលយើងត្រូវអនុវត្តនូវសំណើយុទ្ធសាស្ត្រ និងផលប៉ះពាល់លើដើមទុនផងដែរ។

ហានិភ័យឥណទាន – គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុដែលកើតឡើងមកពីដៃគូភាគីពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្របខណ្ឌដ៏ទូលំទូលាយ ដើម្បីគ្រប់គ្រងហានិភ័យឥណទាន ដោយផ្អែកលើ៖

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានកំណត់គោលការណ៍ឥណទាន ដែលមានតួនាទីណែនាំនូវវិធានបច្ចេកទេសយើង នៅពេលគ្រប់គ្រងហានិភ័យឥណទានដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ល្អបំផុត សម្រាប់អតិថិជន និងភាគទុនិកផងដែរ ។
- គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យ សម្រាប់តាមដានសកម្មភាពឥណទានរបស់យើង ឲ្យស្របទៅតាមយុទ្ធសាស្ត្រអាជីវកម្មដែលបានយល់ព្រមរបាយការណ៍ហានិភ័យដែលអាចទទួលយកបាន និងបទបញ្ញត្តិរបស់ធនាគារជាតិនៃប្រទេសកម្ពុជា។

ហានិភ័យទីផ្សារ – ហានិភ័យទីផ្សារ កើតឡើងពីសកម្មភាពពាណិជ្ជកម្ម និងតារាងតុល្យការរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងជាហានិភ័យប្រាក់ចំណេញរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលកើតឡើងពីការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណប្រទេស ការសាយភាយនៃឥណទាន និងបម្រែបម្រួលតុល្យភាពនៅទីផ្សារដទៃ។

បុគ្គលិករបស់យើង

ឆ្នាំ ២០១៩ ត្រូវបានចាត់ទុកថាជាឆ្នាំដែលពោរពេញដោយការប្រឈមច្រើនបំផុតមួយ ខណៈធនាគារបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំ នៅក្នុងប្រវត្តិសាស្ត្រ។ ដោយសារតែបុគ្គលិករបស់យើង ធនាគារនៅតែបន្តសម្រេចបាននូវ លទ្ធផលដ៏ប្រសើរ និងធ្វើការផ្លាស់ប្តូរទៅជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកបដោយជោគជ័យ។

បុគ្គលិករបស់យើង គឺជាកម្លាំងស្នូលដ៏ខ្លាំងក្លាបំផុតដែលធ្វើឱ្យយើងលេចធ្លោពីដៃគូប្រកួតប្រជែងរបស់យើង។ ជាលទ្ធផល ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ នៅតែបន្តកេរ្តិ៍ដំណែលក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក របស់យើង ព្រមទាំងធានាបានថាពួកគេចូលរួមយ៉ាងសកម្ម និងពេញចិត្តធ្វើការជាមួយនឹងធនាគារ។

ឆ្នាំ ២០១៩ គឺជាឆ្នាំដែលយើងផ្តោតសំខាន់ទៅលើការកសាងគ្រឹះដ៏ត្រឹមត្រូវមួយ ស្របពេលដែលផ្តល់ឱកាសទៅដល់បុគ្គលិក ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេឲ្យកាន់តែល្អបំផុត។ គំនិតដ៏ចម្លើម និងកម្មវិធីសំខាន់ៗជាច្រើនខាងក្រោម ត្រូវបានដាក់ចេញឲ្យអនុវត្ត ប្រកបដោយភាពជោគជ័យ។

- ដំណោះស្រាយផ្នែកធនធានមនុស្សតាមរយៈឌីជីថល៖ នេះគឺជាផ្នែកមួយនៃការផ្តោតសំខាន់របស់ធនាគារ ក្នុងការផ្តល់ដំណោះស្រាយដែលផ្អែកលើបច្ចេកវិទ្យា និងការច្នៃប្រឌិតដល់បុគ្គលិករបស់យើង និងបង្កើតបទពិសោធន៍ល្អៗសម្រាប់ពួកគេ។ យើងបានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមរយៈប្រព័ន្ធ Cloud-Based ដែលមានឈ្មោះថា People Connect ប្រកបដោយជោគជ័យ។ ជាមួយនឹងកម្មវិធី PeopleConnect បុគ្គលិករបស់យើងអាចប្រើប្រាស់ មុខងារធនធានមនុស្សបានយ៉ាងទូលំទូលាយ ដែលរាប់បញ្ចូលទាំងមុខងារសម្រាប់បុគ្គលិកចូលបម្រើការងារថ្មី ការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន ការដាក់ពាក្យនិងការអនុម័តពាក្យស្នើសុំឈប់សម្រាក និងការស្វែងរកឱកាសការងារនៅក្នុងធនាគារផ្ទាល់ តាមរយៈ ស្វ័យសេវានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

- ការបណ្តុះបណ្តាល និងអភិវឌ្ឍ៖ យើងក៏បានបន្តផ្តល់ឱកាសដល់

តាមច្បាប់បទបញ្ញត្តិ ក្រុម និងស្តង់ដារក្នុងវិស័យធនាគារ នីតិវិធី និងគោលនយោបាយផ្ទៃក្នុង និងគោលការណ៍នៃការគ្រប់គ្រងល្អដែលអាចអនុវត្តនៅក្នុងអាជីវកម្មរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

- ស្ថានភាពគ្មានហានិភ័យបញ្ញត្តិកម្ម៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលស្គាល់ថា ការខកខានក្នុងការរក្សាបាននូវហានិភ័យដែលអាចទទួលយកបានសម្រាប់ហានិភ័យបញ្ញត្តិកម្ម អាចផ្តល់លទ្ធផលធ្ងន់ធ្ងរដែលអាចបង្កើតនូវហានិភ័យជាប្រព័ន្ធ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាចិត្តអនុលោមតាមការតម្រូវរបស់បញ្ញត្តិករ បទបញ្ញត្តិ ក្រុមសីលធម៌របស់វិស័យធនាគារ និងស្តង់ដារក៏ដូចជាគោលនយោបាយផ្ទៃក្នុងព្រមទាំងស្របតាមគោលការណ៍អភិបាលកិច្ចល្អ។ រាល់ទង្វើទាំងឡាយដែលបានប្រព្រឹត្តខុសនឹងការអនុលោមតាម នឹងត្រូវបានដោះស្រាយជាបន្ទាន់។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពុំមានហានិភ័យដែលអាចទទួលយកបាន ចំពោះការបំពានដោយចេតនាទៅលើរាល់នីតិប្បញ្ញត្តិរបស់ច្បាប់ ឬត្រូវការនៃបទប្បញ្ញត្តិនោះឡើយ។

- ហានិភ័យអភិបាលកិច្ច៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលស្គាល់ថា ការខកខានក្នុងការរក្សាបាននូវស្ថានភាពគ្មានហានិភ័យដែលអាចទទួលយកបានសម្រាប់ហានិភ័យអភិបាលកិច្ច អាចនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់កេរ្តិ៍ឈ្មោះ និងស្ថិរភាពរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមជាមួយនឹងចំណាត់ការតាមផ្លូវច្បាប់ផងដែរ។

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្របខណ្ឌអភិបាលកិច្ច គោលការណ៍នីតិវិធីដ៏រឹងមាំ ព្រមទាំងសវនកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងការត្រួតពិនិត្យ និងការគ្រប់គ្រងស្តង់ដារដោយប្រុងប្រយ័ត្ន និងបទបញ្ញត្តិច្បាប់នានាដែលមានឥទ្ធិពលដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏មានក្រុមប្រឹក្សាភិបាលពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ រួមទាំងគណៈកម្មាធិការផ្សេងៗ ដើម្បីជួយត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទាំងមូល។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្រុមសីលធម៌វិជ្ជាជីវៈដំណើរការដែលត្រឹមត្រូវ និងសមស្របនីតិវិធីបង្ហាញព័ត៌មានលក្ខន្តិកៈក្រុមហ៊ុនគុណតម្លៃស្នូលរបស់ធនាគារ និងគោលនយោបាយអនុលោមតាមផងដែរ។

ហានិភ័យបុគ្គលិក – ហានិភ័យបុគ្គលិក សំដៅទៅរាល់ការចំណាយដែលកើតមានឡើងជាផលវិបាក ចំពោះរាល់អ្វីៗដែលបានកើតឡើងទៅកាន់បុគ្គលិករបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ហានិភ័យដែលពាក់ព័ន្ធនឹងបុគ្គលិកនិងវប្បធម៌របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមាន៖

- សមត្ថភាពបុគ្គលិក – ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពឹងផ្អែកទៅលើបុគ្គលិកដែលពោរពេញទៅដោយឆន្ទៈ ទេពកោសល្យចម្រុះ និងគុណភាពខ្ពស់ ដើម្បីអនុវត្តមុខងារនីមួយៗរបស់ខ្លួន។ ការណ៍នេះមានគោលបំណង ដើម្បីបង្កើតនូវបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានលើកកម្ពស់ក្នុងការបញ្ចេញនូវសមត្ថភាពរបស់ពួកគេអោយបានពេញលេញ។

ក្រុមសីលធម៌បុគ្គលិក – ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រំពឹងទុកថាបុគ្គលិកប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ ខិតខំបំពេញការងារឲ្យបានល្អឥតខ្ចោះ និងលទ្ធផលដែលសម្រេចបានព្រមទាំងលើកស្ទួយនូវដលប្រយោជន៍រួមផងដែរ។ ហានិភ័យដែលអាចទទួលយកបាន សម្រាប់ឥរិយាបថដែលមិនបំពេញតាមស្តង់ដារនេះ គឺស្ថិតក្នុងកម្រិតទាបបំផុត។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់នឹងចាត់វិធានការធ្ងន់ធ្ងរនូវរាល់ការបំពានក្រុមសីលធម៌វិជ្ជាជីវៈរបស់ធនាគារ។

- សុខភាព និងសុវត្ថិភាពការងារ– ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាចិត្តបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិករបស់យើងដែលពួកគាត់ទទួលបានការការពារ ពីគ្រោះថ្នាក់ទាំងផ្នែករាងកាយ ឬផ្លូវចិត្ត។ ហានិភ័យដែលអាចទទួលយកបានមានកម្រិតទាបបំផុត សម្រាប់រាល់ការអនុវត្ត ឬឥរិយាបថ ដែលត្រូវបានរំពឹងថានាំឲ្យបុគ្គលិកមានគ្រោះថ្នាក់នៅអំឡុងពេលបំពេញការងារ។

- ធនាគារមានហានិភ័យដែលអាចទទួលយកបានកម្រិតទាប សម្រាប់ហានិភ័យអត្រាការប្រាក់។ គោលដៅរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺផ្សារភ្ជាប់ទ្រព្យសកម្ម និងបំណុលរបស់ខ្លួនទៅនឹងហានិភ័យដែលអាចទទួលយកបាន។
- សម្រាប់ហានិភ័យរូបិយប័ណ្ណអន្តរជាតិ ធនាគារ បានត្រៀមខ្លួនក្នុងការទទួលយកស្ថានភាពសមស្រប ក្នុងកម្រិតមួយដែលកំណត់ដោយ RMC សម្រាប់រូបិយវត្ថុនីមួយៗ (ទាក់ទងនឹងប្រាក់ដុល្លារអាមេរិក)។
- ធនាគារមានហានិភ័យដែលអាចទទួលយកបានកម្រិតទាប សម្រាប់ហានិភ័យមូលនិធិ។ គោលដៅរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺធានាបាននូវស្ថានភាពមូលនិធិគ្រប់គ្រាន់ ដែលត្រូវបានរក្សាទុក ដើម្បីអនុញ្ញាតឲ្យកំណើននៃការផ្តល់ឥណទានមានការកើនឡើង។

ហានិភ័យប្រតិបត្តិការ – គឺជាហានិភ័យនៃការខាតបង់ដែលទាក់ទងទៅនឹងភាពមិនសមស្រប និងខ្វះចន្លោះនានានៅក្នុងដំណើរការអាជីវកម្ម ឬការត្រួតពិនិត្យផ្នែកខាងក្នុងទៅលើបុគ្គល និងប្រព័ន្ធ ឬក៏បណ្តាលមកពីព្រឹត្តិការណ៍នៅផ្នែកខាងក្រៅ។ និយមន័យនេះ រួមទាំងហានិភ័យច្បាប់ និងហានិភ័យនៃការបាត់បង់កេរ្តិ៍ឈ្មោះ ឬការខូចខាតដែលកើតដែលកើតឡើងពីភាពមិនសមស្រប និងខ្វះចន្លោះនៅក្នុងដំណើរការអាជីវកម្ម ការត្រួតពិនិត្យផ្នែកខាងក្នុងទៅលើបុគ្គល និងប្រព័ន្ធ ឬនៃមិនរាប់បញ្ចូលហានិភ័យយុទ្ធសាស្ត្រទេ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការនេះ គឺដើម្បីធានាថា ហានិភ័យត្រូវបានបង្ហាញ វាយតម្លៃ វាស់វែង ត្រួតពិនិត្យ និងរាយការណ៍ ក្នុងបែបបទរចនាសម្ព័ន្ធសមស្របជាមួយនឹងអភិបាលកិច្ចសម្រាប់ត្រួតពិនិត្យ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនរំពឹងលុបបំបាត់នូវរាល់ហានិភ័យប្រតិបត្តិការបានទាំងអស់នោះទេ ប៉ុន្តែដើម្បីធានាថា ហានិភ័យដែលអាចកើតឡើងទាំងនោះ ត្រូវបានគ្រប់គ្រងនៅក្នុងកម្រិតទាបតាមដែលអាចអនុវត្តបាន ផលប្រយោជន៍នៃការវាស់វែងការគ្រប់គ្រងហានិភ័យ ទទួលបានលើសពីការចំណាយទៅលើការវាស់វែងទាំងនោះ។

- ផ្នែកព័ត៌មានវិទ្យា៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យដែលអាចទទួលយកបានកម្រិតទាប សម្រាប់ព្រឹត្តិការណ៍នានាដែលទាក់ទងនឹងប្រព័ន្ធព័ត៌មានវិទ្យា ដែលកើតចេញពីការអនុវត្តមិនបានល្អ នៃការកែប្រែផ្នែកគ្រប់គ្រង។

- ការកែ្លងបន្លំផ្ទៃក្នុង និងអំពើពុករលួយ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពុំមានហានិភ័យដែលអាចទទួលយកបានសម្រាប់អំពើកែ្លងបន្លំ ឬអំពើពុករលួយទាំងឡាយណា ដែលប្រព្រឹត្តដោយបុគ្គលិករបស់ខ្លួនឡើយ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាត់ទុកការចោទប្រកាន់នូវរាល់ការសង្ស័យពីការកែ្លងបន្លំ ឬអំពើពុករលួយ យ៉ាងយកចិត្តទុកដាក់បំផុត ព្រមទាំងឆ្លើយតបដោយពេញលេញ និងប្រកបដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងក្រុមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិក។

- ការកែ្លងបន្លំផ្នែកប្រតិបត្តិការ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យដែលអាចទទួលយកបានកម្រិតទាប សម្រាប់ហានិភ័យការកែ្លងបន្លំផ្នែកប្រតិបត្តិការ។ ការណ៍នេះ រាប់បញ្ចូល ឥណទាន កាត អ៊ិនធើណិត ឬទម្រង់ផ្សេងៗនៃការកែ្លងបន្លំពីផ្នែកខាងក្រៅ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាឧស្សាហកម្មបច្ចុប្បន្ន និងត្រួតពិនិត្យ ដើម្បីកាត់បន្ថយការប៉ុនប៉ងកែ្លងបន្លំ។

- ការគ្រប់គ្រងព័ត៌មាន៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាចិត្តធានាថា រាល់ព័ត៌មានរបស់យើងមានភាពពាក់ព័ន្ធ ត្រឹមត្រូវ ទាន់ពេលវេលា ព្រមទាំងត្រូវបានរក្សាទុក និងគ្រប់គ្រង ឲ្យបានសមស្របទៅតាមគោលការណ៍របស់ច្បាប់និងតម្រូវការអាជីវកម្ម។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យដែលអាចទទួលយកបានកម្រិតទាបបំផុត សម្រាប់ការសម្របសម្រួលនៃដំណើរការគ្រប់គ្រងការប្រើប្រាស់ព័ត៌មាន ការគ្រប់គ្រង និងការបោះពុម្ពផ្សាយរបស់យើង។ ធនាគារមិនមានហានិភ័យដែលអាចទទួលយកបាននូវរាល់ការប្រើប្រាស់ព័ត៌មានមិនបានត្រឹមត្រូវនោះឡើយ។

ហានិភ័យប្រតិបត្តិកាម – ជាភាពដែលអាចកើតមានឡើង និងផលប៉ះពាល់នៃព្រឹត្តិការណ៍មួយដែល កើតឡើងដោយសារការខកខានក្នុងការអនុលោម



ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង / ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិតម៉េង គឺជាប្រធាននិងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Group។ អ្នកឧកញ៉ាជាបុគ្គលសំខាន់មួយរូប ដែលស្ថិតនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងក្នុងការទាញយកពាណិជ្ជកម្ម អន្តរជាតិមកកាន់ប្រទេសកម្ពុជា ។ តាមរយៈការសហការរួមគ្នាជាមួយបណ្តាក្រុមហ៊ុនធំៗឈានមុខគេនៅលើពិភពលោក។ អ្នកឧកញ៉ាក៏បាននាំមកនូវក្រុមហ៊ុនដែលផ្តល់សេវាកម្មល្អឥតខ្ចោះ និងស្ថិតក្នុងលំដាប់អន្តរជាតិមួយចំនួន ដូចជាក្នុងវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ វិស័យអប់រំ

លោក Mark Hanna / អភិបាល

លោក Mark Hanna គឺជានាយកជាន់ខ្ពស់ខាងផ្នែកប្រតិបត្តិការហិរញ្ញវត្ថុដែលមានបទពិសោធន៍ជាអន្តរជាតិ។ លោក Mark បានចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុន Royal Group ក្នុងឆ្នាំ២០០៧ ហើយមានទំនួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុនទាំងមូល។ មុនពេលចាប់ផ្តើមការងារជាមួយក្រុមហ៊ុន Royal

លោក Chris Tiffin / អភិបាល

លោក Chris Tiffin គឺជានាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Royal Group ទាំងមូលនិងលោកធ្លាប់កាន់តំណែង ជាអគ្គនាយកប្រតិបត្តិ (CEO) និងនាយកហិរញ្ញវត្ថុ (CFO) នៅតាមអង្គភាពជាច្រើនក្នុងប្រទេសមួយចំនួនដូចជា (ទីក្រុងឡុងដ៍ អាហ្សិក្រខាងត្បូង នីហ្សេរីយ៉ា កេនយ៉ា ម៉ាឡេស៊ី និងកម្ពុជា) និងប្រចាំតំបន់រួមមានចក្រភពអង់គ្លេស អាហ្វ្រិក និងអាស៊ីអាគ្នេយ៍។ លោកគឺជានាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល ដែលមានបទពិសោធន៍ច្រើនឆ្នាំប្រកបដោយវិជ្ជាជីវៈខ្ពស់អស់រយៈពេល

លោក Toru Myochin / អភិបាល

លោក Toru Myochin បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ នៅខែមិថុនា ឆ្នាំ ២០១៥ ក្នុងតំណែងជានាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងក្រុមគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ បច្ចុប្បន្នលោកត្រូវបានតែងតាំងជាប្រធាន និងនាយកតំណាងរបស់ក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធគ្រប់គ្រង នៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះទៅទៀត លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងវិស័យសាជីវកម្មធនាគារនៅធនាគារ Mizuho ហើយខណៈពេលលោកនៅបម្រើការងារនៅ

លោកស្រី Yuki Blair / អភិបាល

ក្រៅពីតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រី Yuki Blair ក៏ត្រូវបានតែងតាំងជាប្រធានបុគ្គលិក (the Chief of Staffs) ផងដែរ ក្នុងការសម្របសម្រួលទំនាក់ទំនងរវាងអគ្គនាយក និងបុគ្គលិក ទាំងក្នុងនិងក្រៅធនាគារ រាល់ពេលបំពេញការងារ។

លោកស្រី Blair មានបទពិសោធន៍ការងារជាង ៨ ឆ្នាំនៅក្រៅប្រទេសមុនពេលចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ ២០១៥ និងធ្លាប់ទទួលខុសត្រូវផ្នែកប្រតិបត្តិការ និងការគ្រប់គ្រងការលក់ ផ្នែកអភិវឌ្ឍ

ធនាគារនិងហិរញ្ញវត្ថុ វិស័យធានារ៉ាប់រង ការដឹកជញ្ជូន វារីអគ្គិសនី និងបដិសណ្ឋារកិច្ច។ អ្នកឧកញ៉ាគឺជាសហគ្រិនមួយរូប ដែលមានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ប្រទេសកម្ពុជាតាមរយៈវិនិយោគទុនបរទេសដោយផ្ទាល់។ អ្នកឧកញ៉ាមានតំណែងនិងតួនាទីសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជារួមមាន ប្រធានសភាពាណិជ្ជកម្មនៃប្រទេសកម្ពុជា សភាពាណិជ្ជកម្មភ្នំពេញ និងជាតំណាងប្រទេសកម្ពុជាក្នុងក្រុមប្រឹក្សាយោបល់ពាណិជ្ជកម្មនៃសមាគមអាស៊ាន។

លោក Mark Hanna ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

Group លោក Mark ធ្លាប់កាន់តំណែងជាអគ្គនាយកប្រតិបត្តិ (CEO) និងនាយកហិរញ្ញវត្ថុ (CFO) នៅពាសពេញទ្វីបអាស៊ីក្នុងវិស័យទូរគមនាគមន៍ និងឧស្សាហកម្មផលិតកម្ម។ លោក Mark មានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យ និងជាសមាជិករបស់វិទ្យាស្ថានគោលការណ៍នៃគណនេយ្យករគ្រប់គ្រង។

លោក Mark Hanna ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

ជាង២០ឆ្នាំនៅក្នុងអង្គភាពផ្សេងៗទាំងក្នុង និងក្រៅវិស័យទូរគមនាគមន៍។ លោក Tiffin ជាគណនេយ្យករដែលមានជំនាញផ្នែក CA(SA) និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករ នៅខាងអាហ្សិក្រខាងត្បូង (SAICA- South African Institute of Chartered Accountants) ព្រមទាំងជាសមាជិកនៃ FCA ហើយក៏ជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករអង់គ្លេស និងវែល (ICEAW - Institute of Chartered Accountants England and Wales)។

លោក Mark Hanna ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

ធនាគារ Shinsei លោកធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងនាយកដ្ឋានផ្សេងៗដូចជា ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសម្រាប់ថែទាំសុខភាព ផ្នែកបង្កើតសាជីវកម្ម និងរចនាសម្ព័ន្ធហិរញ្ញវត្ថុ។

លោក Myochin មានបទពិសោធន៍ការងារជាង ២០ ឆ្នាំក្នុងវិស័យធនាគារ និងមានចំណេះដឹងទូលំទូលាយនៅក្នុងពិភពអាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មមេកានិក ពីសាកលវិទ្យាល័យ Sophia នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក Mark Hanna ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

ជំនាញវិជ្ជាជីវៈ ការអនុវត្តយុទ្ធសាស្ត្រ និងការសហប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងទីផ្សារនិង បណ្តាប្រទេសក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

លោកស្រី Blair សិក្សានៅវិទ្យាល័យ Allegan ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក និងបានទទួលសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកគណនេយ្យអាជីវកម្ម ពីសាកលវិទ្យាល័យ La Trobe University ប្រទេសអូស្ត្រាលី។

លោក Mark Hanna ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

លោក Makoto Kurokawa / អភិបាល

លោក Makoto មានបទពិសោធន៍ជាង៤០ឆ្នាំផ្នែកវិស័យធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ ២០១១ លោកបានកាន់តំណែងសំខាន់ៗមួយចំនួនដូចជា នាយក នាយកប្រតិបត្តិ អ្នកចាត់ការទូទៅផ្នែកផែនការសាជីវកម្ម និងរតនាគារជាដើម (Corporate Planning Department General Manager and Treasury Department General Manager)។

ពីមុនលោកបានកាន់តំណែង ជាអ្នកដឹកនាំនៅក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា Salomon Brothers Asia, UBS, RBC និងធនាគារដែលជំពាងគេនៅប្រទេសជប៉ុនគឺ MUFG។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ

លោក Ryuichi Atsuta / អភិបាល

លោក Ryuichi Atsuta គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុជាន់ខ្ពស់ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ លោក Atsuta មានបទពិសោធន៍លើវិស័យឧស្សាហកម្មធនាគារជាង ៣០ឆ្នាំ និងកាន់ដំណែងផ្នែកគ្រប់គ្រងសំខាន់ៗ ជាច្រើនទៀតនៅស្ថាប័នហិរញ្ញវត្ថុពិភពលោក។ គុណភាពជាអ្នកដឹកនាំ និងជំនាញគ្រប់គ្រងរបស់លោកនឹងនាំ មកនូវគុណតម្លៃដ៏ពិសេសដល់ក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងដឹកនាំ

លោកស្រី Ratana Phurik-Callebaut / អភិបាលឯករាជ្យ

លោកស្រី Ratana Phurik-Callebaut គឺជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ឯកជន។ លោកស្រីគឺជាស្ថាបនិកនិងជាប្រធាននៃសមាគមន៍អ្នកជំនាញខាងផ្នែកវិនិយោគ នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក្រោមការជួយជ្រោមជ្រែងពីវិទ្យាស្ថាន CFA។ លោកស្រីក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងការចាប់ផ្តើមនៃអាជីវកម្ម ការច្នៃប្រឌិត និងសហគ្រិនភាពក្នុងស្រុក។គាត់មានបទពិសោធប្រើនជាង ១៥ឆ្នាំ ក្នុងវិស័យវិនិយោគក្នុងប្រទេសកម្ពុជានិងធ្លាប់កាន់មុខតំណែងជាច្រើនដូចជា អ្នកចាត់ការទូទៅនៃសភាពាណិជ្ជកម្មកម្ពុជាបារាំង (CC FC) ដៃគូគ្រប់គ្រងនៃក្រុមហ៊ុនប្រមូលទុនវិនិយោគឯកជន Cambodia Emerald និងជាទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនច្បាប់ DFDL

លោក Simon Perkins / អភិបាលឯករាជ្យ

លោក Simon Perkins ត្រូវបានតែងតាំងជាអភិបាលឯករាជ្យរបស់ធនាគារក្នុងអំឡុង ខែមេសា ឆ្នាំ២០១៥។ លោកមានបទពិសោធន៍ការងារជាច្រើនឆ្នាំនៅប្រទេសកម្ពុជា ការងារដំបូងគឺជាប្រធានគ្រប់គ្រងប្រចាំតំបន់ឥណ្ឌូចិននៅក្រុមហ៊ុន Millicom International Cellular បន្ទាប់មកជាអគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Hello Axiata Company Limited នៅ Axiata Group Berhad។ លោកក៏ធ្លាប់កាន់ដំណែងជានាយកមិនប្រតិបត្តិ និងជាប្រធាននៃគណៈកម្មាធិការហានិភ័យនិងការអនុវត្តច្បាប់របស់ក្រុមប្រឹក្សាភិបាល (the Board Risk and Compliance Committee) អោយក្រុមហ៊ុន Smart Axiata។ លោកធ្វើការនៅអាស៊ីអស់រយៈពេលជាង ២៥ឆ្នាំ ហើយធ្លាប់ជាអគ្គនាយកប្រតិបត្តិ (CEO) នៃបណ្តាញទូរគមនាគមន៍ធំៗមួយចំនួនក្នុងតំបន់ រួម

ពីសាកលវិទ្យាជប៉ុន(University of Tokyo)។

លោក Makoto បានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៥ ក្នុងកម្មវិធីគ្រាំទ្រកុមារ (the Support for Children program)។ បន្ទាប់ពីនោះមក លោក Makoto បានវិលត្រលប់មកលេងប្រទេសកម្ពុជា វិញមិនតិចជាង៣០ដងនោះទេ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើអោយលោកចង់ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍបន្ថែមទៀតលើប្រទេសដ៏អស្ចារ្យមួយនេះ។

លោក Makoto ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

ឈានទៅរកការអភិវឌ្ឍបន្ថែមទៀត។

បច្ចុប្បន្នលោក Ryuichi Atsuta មានតួនាទីសំខាន់មួយចំនួនក្នុងក្រុមហ៊ុន J Trust ដូចជានាយកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុនៃ J Trust Co., Ltd. និងជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន NIHON HOSHOU Co., Ltd.

លោក Makoto ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

ដែលជាក្រុមហ៊ុនប្រចាំតំបន់ និងធ្លាប់ជានាយកប្រតិបត្តិនៅសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជា (EuroCham)។ មុននឹងលោកស្រីអញ្ជើញមកបម្រើការងារនៅប្រទេសកម្ពុជា លោកស្រី ធ្លាប់ធ្វើការនៅទីក្រុងហ្សឺណែវ លើវិស័យធនាគារឯកជន ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកផលបំត្រ និងជាសេដ្ឋវិទូនៅសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ។

លោកស្រីជាអ្នកវិភាគហិរញ្ញវត្ថុអាជីព (CFA) ហើយលោកស្រីបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ និងផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ La Sorbonne។ លោកស្រីមានសញ្ជាតិបារាំង និងខ្មែរ។

លោក Makoto ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥

ទាំងរយៈពេលបីឆ្នាំក្នុងប្រទេសអូស្ត្រាលីនៅក្រុមហ៊ុន Silk Telekom ផងដែរ មុនពេលត្រឡប់មកកាន់តំបន់ ឥណ្ឌូចិននេះវិញ។

លោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យ Warwick នៃចក្រភពអង់គ្លេស និងសញ្ញាបត្រកំរិតបរិញ្ញាបត្រវិទ្យាសាស្ត្រ (BSc) ក្នុងកិត្តិយសកម្រិតទី១ ពីសាកលវិទ្យាល័យបច្ចេកវិជ្ជា Loughborough នៃចក្រភពអង់គ្លេសផងដែរ។ លោកជាសមាជិកវិស្វករអាជីពនៃក្រុមប្រឹក្សាវិស្វកម្មនៃចក្រភពអង់គ្លេស និងក៏ជាសមាជិកវិស្វករអាជីពនៃប្រទេសអូស្ត្រាលី Chartered (Chartered Professional Engineers Australia)។ គាត់ក៏ជាសមាជិក Australian Institute of Company Directors។

លោក Makoto ជាមួយលោកស្រី Yuki Blair នៅក្នុងពិធីប្រគល់សិទ្ធិប្រតិបត្តិការក្រុមហ៊ុន J Trust ក្នុងខែមិថុនា ឆ្នាំ ២០១៥



គណៈគ្រប់គ្រងប្រតិបត្តិ ឆ្នាំ ២០១៩

អង្គុយពីឆ្វេងទៅស្តាំ

- លោកស្រី គក បូរ៉េន
- លោក TORU MYOCHIN
- លោកស្រី YUKO MIYAZAKI
- លោក ឡោ សាលី

ឈរពីឆ្វេងទៅស្តាំ

- លោក ហេង ភិរុណ
- លោកស្រី ហង់ ជួន ណារីតា
- លោក កែវ សុភី
- លោក ស៊ីសុវត្ថិ វីក
- លោក ម៉ាត់ សាដាត
- លោកស្រី ប៊ុក ភក្តី
- លោក GLENN MILLER
- លោក ខៀវ សុភីណា



លោក Toru Myochin
អគ្គនាយក

លោក Toru Myochin បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ នៅខែ មិថុនា ឆ្នាំ ២០១៥ ក្នុងតំណែងជាអគ្គនាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុង ស្រុក ក្រុមហ៊ុនមេ និងក្រុមគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ បច្ចុប្បន្នលោក ត្រូវបានតែងតាំងជាប្រធាន និងនាយកតំណែងរបស់ក្រុមហ៊ុនកម្សាន្ត និងក្រុម ហ៊ុនប្រព័ន្ធគ្រប់គ្រង នៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះទៅទៀត លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងវិស័យសាជីវកម្ម ធនាគារនៅធនាគារ Mizuho ហើយខណៈពេលលោកនៅបម្រើការងារនៅ ធនាគារ Shinsei លោកធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងនាយកដ្ឋានផ្សេងៗ ដូចជា ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសម្រាប់ថែទាំ សុខភាព ផ្នែកបង្កើតសាជីវកម្ម និងរចនាសម្ព័ន្ធហិរញ្ញវត្ថុ។

លោក Myochin មានបទពិសោធន៍ការងារជាង ២០ឆ្នាំ ក្នុងវិស័យធនាគារ និង មានចំណេះដឹងទូលំទូលាយនៅក្នុងពិភពអាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញា បត្រវិស្វកម្មមេកានិក ពីសាកលវិទ្យាល័យ Sophia នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។



លោក Makoto Kurokawa
អគ្គនាយករង

លោក Makoto មានបទពិសោធន៍ជាង៤០ឆ្នាំផ្នែកវិស័យធនាគារ និងអភិបាល កិច្ចសាជីវកម្ម។ បន្ទាប់ពីចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ ២០១១ លោកបានកាន់តំណែងសំខាន់ៗមួយចំនួនដូចជា នាយក នាយក ប្រតិបត្តិ អ្នកចាក់ការទូទៅផ្នែកផែនការសាជីវកម្ម និងរចនាគារជាដើម (Corporate Planning Department General Manager and Treasury Department General Manager)។

ពីមុនលោកបានកាន់តំណែងជាអ្នកដឹកនាំនៅក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា Salomon Brothers Asia, UBS, RBC និងធនាគារដែលធំជាងគេនៅ ប្រទេសជប៉ុនគឺ MUFG។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ (University of Tokyo)។

លោក Makoto បានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៥ ក្នុងកម្មវិធីគាំទ្រកុមារ (the Support for Children program)។ បន្ទាប់ពី នោះមក លោក Makotoបានវិលត្រលប់មកលេងប្រទេសកម្ពុជាវិញមិនតិចជាង ៣០ដងនោះទេ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ដែលកំពុងកើតឡើងនៅក្នុង ប្រទេសកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើអោយ លោកចង់ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍបន្ថែមទៀតលើប្រទេសដ៏អស្ចារ្យមួយ នេះ។



លោកស្រី Yuko Miyazaki
នាយកផ្នែកគ្រប់គ្រងហានិភ័យ

លោកស្រី Yuko Miyazaki បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងតំណែងជាអគ្គនាយកផ្នែកគ្រប់គ្រងហានិភ័យ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ដោយលោកស្រីមានបទពិសោធន៍ធ្វើការនៅធនាគារអន្តរជាតិ រួមមានប្រទេស ជប៉ុន និងសហរដ្ឋអាមេរិក រយៈពេល ២០ ឆ្នាំ ខាងផ្នែកឥណទាន និងហានិភ័យ និងផ្នែកអភិវឌ្ឍន៍អាជីវកម្ម។ បច្ចុប្បន្ននេះ លោកស្រី កំពុងដឹកនាំក្រុមការងារ ផ្នែកហានិភ័យ ដែលមានឯកទេសក្នុងការវិភាគហានិភ័យឥណទាន រួមមានការ អនុម័តលើសំណើឥណទាន និងការគ្រប់គ្រងផលប៉ុន្តែង និងមុខងារសេវាកម្មផ្តល់ ឥណទាន ក៏ដូចជាហានិភ័យប្រតិបត្តិការ។ ក្នុងតួនាទីជាប្រធានគណៈកម្មាធិការ គ្រប់គ្រងហានិភ័យ (RMC) លោកស្រីមានតួនាទីដឹកនាំ ក្នុងការតាមដាន និង ត្រួតពិនិត្យឲ្យបានម៉តចត់ទៅលើហានិភ័យឥណទាន ទីផ្សារ និងប្រតិបត្តិការ ដើម្បីធានាបាននូវភាពស្របគ្នារវាង យុទ្ធសាស្ត្រអាជីវកម្ម និង របាយការណ៍ ហានិភ័យដែលអាចទទួលយកបាន។ លោកស្រី Yuko ក៏ជាសមាជិកនៃគណៈ គ្រប់គ្រងប្រតិបត្តិ របស់ក្រុមហ៊ុនផងដែរ។

មុនពេលចូលបម្រើការងារនៅធនាគារនេះ លោកស្រី Yuko ធ្លាប់ជានាយកផ្នែក ឥណទានទីផ្សារមូលធន នៅ ធនាគារ Tokyo Star ជាមួយនឹងទំនួលខុសត្រូវ សំខាន់ៗ រួមមានការវាយតម្លៃហានិភ័យឥណទាន និងការអនុម័តសំណើសុំកម្ចី និងការវិនិយោគ ក៏ដូចជាការតាមដាន និងការគ្រប់គ្រងគុណភាពឥណទាន នៃទ្រព្យសកម្ម និង ផលប៉ុន្តែង។

លោកស្រី Yuko បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រឯកទេស ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ George Washington និង បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Michigan State នៅសហរដ្ឋអាមេរិក។ លោកស្រី ក៏ធ្លាប់កាន់មុខតំណែងសំខាន់ៗជាច្រើននៅតាមបណ្តាធនាគារ និង ក្រុមហ៊ុនមួយចំនួនដូចជាធនាគារ Tokyo Star ក្រុមហ៊ុន Moody's Analytics ធនាគារ Aozara ក្រុមហ៊ុន Bear Stearns និង ក្រុមហ៊ុន Freddie Mac។

គណៈគ្រប់គ្រងប្រតិបត្តិ ឆ្នាំ ២០១៩



លោក ឡេ សាលី
នាយកផ្នែកប្រតិបត្តិការ

លោក ឡេ សាលី បានចូលបម្រើការងារនៅធនាគារ នៅខែ ឧសភា ឆ្នាំ ២០០៥ និងបានកាន់តំណែងជាន់ខ្ពស់មួយចំនួន រួមមាន មន្ត្រីអភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់ ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកផ្នែកឥណទានបុគ្គល នាយកប្រតិបត្តិការផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល នាយកប្រតិបត្តិការស៊ីទី និង នាយកប្រតិបត្តិការ។

នៅខែសីហា ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជានាយកផ្នែកប្រតិបត្តិការរបស់ ធនាគារ។ ក្នុងតួនាទីជានាយកផ្នែកប្រតិបត្តិការ លោកមានការទទួលខុសត្រូវលើ ផ្នែកប្រតិបត្តិការរបស់ធនាគារទាំងមូល ដែលមានមុខងារនិងភារកិច្ចផ្សេងៗជា ច្រើនរួមមាន ប្រតិបត្តិការហិរញ្ញវត្ថុបុគ្គល ប្រតិបត្តិការពាណិជ្ជកម្ម និងសាជីវកម្ម គម្រោង និងការបង្កើតថ្មី គ្រប់គ្រងអចលនទ្រព្យ រដ្ឋបាល និងលទ្ធកម្ម។

មុនពេលចូលបម្រើការងារនៅធនាគារ លោកធ្លាប់ជាអ្នកគ្រប់គ្រងក្នុងវិស័យ បដិសណ្ឋារកិច្ច និងជាសាស្ត្រាចារ្យថ្នាក់ឧត្តមសិក្សា។

លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាលពីសាកល វិទ្យាល័យ Victoria ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ទីភ្នាក់ងារ អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍ជាតិ (AusAID)។



លោក ស៊ីសុវត្ថិ រីក
នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល

លោក ស៊ីសុវត្ថិ រីក បានចូលបម្រើការងារនៅ ធនាគារ ANZ Royal នៅឆ្នាំ ២០០៧ ហើយនៅតែបន្តការងាររបស់លោកជាមួយធនាគាររហូតដល់ត្រូវបាន ប្តូរឈ្មោះទៅជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កាលពីឆ្នាំមុន។ បច្ចុប្បន្ននេះ លោក មានតួនាទីដឹកនាំផ្នែកសេវាធនាគារសម្រាប់បុគ្គល ដែលគ្រប់ដណ្តប់គ្រប់សាខា ទាំង ១៤ ផ្នែកសេវាកម្មធនាគារ Premier (Premier Banking) ផ្នែកកម្ចីមាន ទ្រព្យបញ្ចាំ និងមិនមានទ្រព្យបញ្ចាំ ផ្នែកធានារ៉ាប់រងអាយុជីវិតផ្នែកវិភាគ និង ពិនិត្យគុណភាព ព្រមទាំងផ្នែកបម្រើសេវាកម្មអតិថិជនតាមទូរស័ព្ទ ២៤ ម៉ោងក្នុង មួយថ្ងៃ/៧ ថ្ងៃក្នុងមួយសប្តាហ៍។

ជាមួយនឹងបទពិសោធន៍ រយៈពេល ១៣ឆ្នាំ ក្នុងផ្នែកសេវាធនាគារសម្រាប់បុគ្គល រួមមានតួនាទីជាប្រធានផ្នែកសេវាកម្មធនាគារ Premier (Premier Banking) ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកផ្នែកធនាគារអតិថិជន ជាន់ខ្ពស់ (Affluent Banking) និងទទួលបានការអនុវត្តប្រចាំការនៅ ប្រទេសសិង្ហបុរី ក្នុងផ្នែកសេវាធនាគារសម្រាប់បុគ្គល។ លោកត្រូវបានតែងតាំង ជានាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល និងជាសមាជិកនៃគណៈគ្រប់គ្រង ប្រតិបត្តិការនៅខែកុម្ភៈ ឆ្នាំ២០១៧។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុង វិស័យធនាគារសម្រាប់បុគ្គលនៅប្រទេសកម្ពុជា លោក រីក ទទួលបាន ចំណេះ ដឹងអំពីជំនាញនៃការលក់ និង សេវាកម្មផ្សេងៗ ព្រមទាំងយល់ដឹងអំពីតម្រូវការ ហិរញ្ញវត្ថុរបស់អតិថិជនបានយ៉ាងច្បាស់។

លោករីក មានភាពស្មាត់ជំនាញផ្នែកភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ។ លោកបានសិក្សាជំនាញ ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ California Berkeley និងបានរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈ កម្មវិធីបណ្តុះបណ្តាលរបស់ធនាគារ លោកបានក្លាយជាអ្នកសម្របសម្រួល ផ្នែក លក់ និងការគ្រប់គ្រងផ្នែកលក់ប្រចាំនៅធនាគារផងដែរ។



លោកស្រី ហង់ ជួន ណារីតា
នាយកផ្នែកធនាគារសាជីវកម្ម

លោកស្រី ហង់ ជួន ណារីតា ជានាយកផ្នែកធនាគារសាជីវកម្ម ដែលទទួលបានបន្ទុកការ អភិវឌ្ឍ និងប្រាក់ចំណេញ ព្រមទាំងធានាឲ្យបាននូវគុណភាពឥណទានល្អនៃផ្នែក ធនាគារសាជីវកម្ម។

លោកស្រី មានតួនាទីដឹកនាំ និងអភិវឌ្ឍក្រុមការងារផ្នែកទំនាក់ទំនង និងក្រុមការងារ ផ្នែកទំនាក់ទំនងឥណទាន ក្នុងគោលដៅបង្កើនទ្រព្យសកម្ម និងប្រាក់បញ្ញើ ព្រមទាំង ការបង្កើនប្រាក់ចំណូលតាមរយៈការរក្សាទំនាក់ទំនងល្អ និងសកម្មជាមួយអតិថិជន អតិថិជនថ្មី និងផលិតផលលក់ឆ្លង ព្រមទាំងធានា គុណភាពឥណទានផងដែរ។

លោកស្រី ណារីតា បានចូលបម្រើការងារនៅធនាគារ កាលពីខែកញ្ញា ឆ្នាំ ២០០៥ ជា ប្រធានគ្រប់គ្រងប្រតិបត្តិការឥណទាន។ ជាមួយនឹងបទពិសោធន៍សេវាធនាគាររបស់ លោកស្រីជាង ១៥ ឆ្នាំ ជាមួយធនាគារ អាជីវកម្មរបស់លោកស្រី បានផ្លាស់ប្តូរទៅ មុខពីផ្នែកប្រតិបត្តិការទៅការិយាល័យកណ្តាល (ជានាយកផ្នែកទំនាក់ទំនងអតិថិជន និងនាយកផ្នែកគ្រប់គ្រងអាជីវកម្ម) ទៅនាយកដ្ឋានជួរមុខ (ជានាយកផ្នែកសហគ្រាស ធុនតូចនិងមធ្យម នាយកផ្នែកសាជីវកម្មក្នុងស្រុក និងបច្ចុប្បន្នជានាយកផ្នែកធនាគារ សាជីវកម្ម)។ លោកស្រី ក៏ធ្លាប់បម្រើការងារនៅអង្គការទស្សន៍ពិភពលោកអន្តរជាតិ ធនាគារ Credit Agricole Indosuez និងក្រុមហ៊ុន Nestle Dairy Cambodia Co., Ltd.។

លោកស្រី ណារីតា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេស ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ហើយលោកស្រីបានបញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មឯកទេសហិរញ្ញវត្ថុ និងធនាគារ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និង បរិញ្ញាបត្រមកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវធនាគារ។

ក្រៅពីការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រី ណារីតា បានចូលរួមយ៉ាងសកម្ម ក្នុងសមាគមអាជីវកម្មផ្សេងៗ ដែលផ្តល់ការគាំទ្រសហគ្រិនស្ត្រីក្នុងអាជីវកម្ម ព្រមទាំង សកម្មភាពសង្គមផ្សេងទៀតផង។



លោក កែវ ស្នាក់
នាយកផ្នែកធនាគារអាជីវកម្ម

លោក ស្នាក់ បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ ២០០៦ ហើយលោក ត្រូវបានតែងតាំង ជានាយកផ្នែកធនាគារអាជីវកម្ម នៅឆ្នាំ ២០១៩។ នេះ គឺជា នាយកដ្ឋានដែលទើបនឹងបង្កើតថ្មីរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយផ្ដោត សំខាន់លើវិស័យសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា។ លោក ស្នាក់ ដឹកនាំក្រុមការងារផ្នែកទំនាក់ទំនងធនាគារអាជីវកម្ម ដែលធ្វើការយ៉ាងសកម្មជា មួយនឹងអតិថិជន ដើម្បីបំពេញតម្រូវការរបស់ពួកគាត់ទាក់ទងទៅនឹងដំណោះ ស្រាយធនាគារ ទាំងការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ។

ចាប់តាំងពីចូលបម្រើការងារនៅធនាគារក្នុងឆ្នាំ ២០០៦ មក លោក ស្នាក់ គឺជា ធនាគារិកម្នាក់ដ៏មានបទពិសោធន៍ ផ្នែកប្រតិបត្តិការផ្តល់កម្ចី និងប្រតិបត្តិការ ទូទាត់ប្រាក់ ផ្នែកលំហូរការងារ និងស្វ័យប្រវត្តិកម្ម ក៏ដូចជា ការគ្រប់គ្រង និង ប្រតិបត្តិគម្រោងធំៗមួយចំនួនផងដែរ។ លោក ស្នាក់ ក៏ធ្លាប់បំពេញការងារ និង ចូលរួមវគ្គបណ្តុះបណ្តាលនៅ តាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេស សិង្ហបុរី ឥណ្ឌា មីយ៉ាន់ម៉ា និងឡាវ ដែលជាផ្នែកមួយនៃការបំពេញភារកិច្ចក្រៅ ប្រទេសរបស់ធនាគារ។ មុនពេលឈានចូលក្នុងវិស័យធនាគារ លោក ស្នាក់ ធ្លាប់ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងការប្រឡង (រួមទាំងគម្រោង ពិសេសជាច្រើន) នៅមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE)។

លោក ស្នាក់ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) បរិញ្ញាបត្រផ្នែកគណនេយ្យ និងបរិញ្ញាបត្រអប់រំផ្នែកភាសាបរទេស (TEFL)។



លោកស្រី គក បូរ៉េន
នាយកផ្នែកកិច្ចការច្បាប់ និង ប្រតិបត្តិកម្ម

លោកស្រី បូរ៉េន ជាអ្នកដឹកនាំនាយកដ្ឋានកិច្ចការច្បាប់ និងប្រតិបត្តិកម្ម ដែលមានតួនាទីគ្រប់គ្រងហានិភ័យផ្នែកច្បាប់ និងធានាឲ្យបាននូវការប្រតិបត្តិកម្ម ដែលជាការតម្រូវរបស់បទបញ្ញត្តិនានា ក៏ដូចជាបទដ្ឋានទាំងឡាយដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច/ពាណិជ្ជកម្ម។ ក្រៅពីនេះ លោកស្រី បូរ៉េន ក៏ជាលេខាធិការធនាគារទទួលបន្ទុកផ្នែកសម្របសម្រួលការងារផ្នែកអភិបាលកិច្ច ដោយធ្វើការទាក់ទងដោយផ្ទាល់ជាមួយនិងក្រុមប្រឹក្សាភិបាលរបស់ធនាគារផងដែរ។

លោកស្រី បូរ៉េន ត្រូវបានចាត់បញ្ជូលក្នុងបញ្ជី Legal 500's GC Powerlist 2019 ជាម្នាក់ក្នុងចំណោមអ្នកច្បាប់ប្រចាំក្រុមហ៊ុនដែលមានឥទ្ធិពលនិងគំនិតច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី បូរ៉េន បានទទួលការរីកចម្រើន និងភាពលេចធ្លោនៅធនាគារ។ លោកស្រីបានចូលបម្រើការងារនៅធនាគារ នៅខែមិថុនា ឆ្នាំ២០១២ ក្នុងតំណែងជា ប្រធានផ្នែករដ្ឋបាលអភិវឌ្ឍន៍ស្ថាប័ន និងអាជីវកម្មហើយលោកស្រីបូរ៉េនបន្តទទួលបានតួនាទីគ្រប់គ្រងសំខាន់ៗជាច្រើន មុនពេលត្រូវបានចាត់តាំងឲ្យដឹកនាំការបញ្ជូលឆ្នាំ នៃនាយកដ្ឋានកិច្ចការច្បាប់ និងប្រតិបត្តិកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ មុនពេលចូលបម្រើ ការងារនៅធនាគារ លោកស្រី បូរ៉េន លោកស្រីបានទទួលបទពិសោធន៍ ការងារយ៉ាងច្រើនទាក់ទងទៅនឹងវិស័យច្បាប់ និងការអប់រំ។

លោកស្រី បូរ៉េន បានទទួលសញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន និងសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង។

លោក ម៉ាត់ សាដាត
នាយកផ្នែកធនធានមនុស្ស

លោក សាដាត បានចូលបម្រើការងារនៅធនាគារ លោកស្រី បូរ៉េន (ដែលជាអតីតធនាគារ អេអិន ហ្សិត រ៉ូយ៉ាល់) នៅក្នុងខែសីហា ឆ្នាំ២០០៨ នៅនាយកដ្ឋានធនធានមនុស្ស។ អំឡុងពេលដែលលោកបម្រើការងារជាមួយធនាគារ លោកទទួលបានឱកាសក្នុងការពង្រីកនូវការទទួលខុសត្រូវការងាររបស់លោក និងទទួលបានការដំឡើងតួនាទីផ្សេងៗជាច្រើនដូចជា តួនាទីជាប្រធានផ្នែកបណ្តុះបណ្តាល និងការអភិវឌ្ឍ ដៃគូអាជីវកម្មធនធានមនុស្សប្រធានផ្នែកធនធានមនុស្ស ហើយត្រូវបានតែងតាំងជានាយក នាយកដ្ឋានធនធានមនុស្សនៅចុងឆ្នាំ ២០១៦។ លោក គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ដែលមានទេពកោសល្យខ្ពស់បំផុតផ្នែកធនធានមនុស្សរបស់ធនាគារ និងជាសក្ខីភាពបញ្ជាក់ពីមោទនភាពនៃការយកចិត្តទុកដាក់របស់ធនាគារ ទៅលើការអភិវឌ្ឍបុគ្គលិករបស់ខ្លួន។

មុនចូលបម្រើការងារនៅធនាគារ លោកស្រី បូរ៉េន លោកបានចំណាយពេលជាច្រើនឆ្នាំ បម្រើការងារនៅតាមសាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលនានា បន្ទាប់ពីលោកបានបញ្ចប់ការសិក្សារបស់ខ្លួន។ លោក សាដាត ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រង និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សាកលវិទ្យាល័យនីតុន ប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកបានផ្តោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិក តាមរយៈការជួយឲ្យពួកគេបំពេញការងារបានល្អប្រសើរ បង្កើតបានជាភាពពេញចិត្តនិងការសម្រេចបានស្នាដៃការងាររបស់ខ្លួន និងឱកាសការងារជាច្រើន។

លោកស្រី ប៉ុក ភក្តី
នាយកផ្នែកហិរញ្ញវត្ថុ

លោកស្រី ភក្តី មានបទពិសោធន៍ក្នុងវិស័យធនាគារ ជាង១២ឆ្នាំ នៅប្រទេសកម្ពុជា។ លោកស្រី បានចូលបម្រើការងារនៅធនាគារ លោកស្រី បូរ៉េន នៅខែមិថុនា ឆ្នាំ ២០០៨ ក្នុងតំណែងជា ប្រធានផ្នែកហិរញ្ញវត្ថុ ដែលជាអតីតធនាគារ ANZ Royal។ នៅខែ មេសា ឆ្នាំ ២០១០ លោកស្រីត្រូវបានតែងតាំងជានាយកផ្នែកហិរញ្ញវត្ថុ។ មុនចូលបម្រើការងារនៅធនាគារ លោកស្រី បូរ៉េន លោកស្រី ធ្លាប់បំពេញការងារនៅក្រុមហ៊ុន KPMG ក្នុងតំណែងជាសវនករខាងក្រៅ និងធ្លាប់ជាប្រធានគ្រប់គ្រងគណនេយ្យនៅក្រុមហ៊ុន British Tobacco (Cambodia)។

លោកស្រី ភក្តី មានតួនាទីគ្រប់គ្រងលើលទ្ធផលហិរញ្ញវត្ថុទាំងមូល របស់ ធនាគារ លោកស្រី បូរ៉េន ដោយធានានូវភាពស្របគ្នារវាងគោលដៅហិរញ្ញវត្ថុនិងអាជីវកម្មដើម្បីគាំទ្រនូវយុទ្ធសាស្ត្រអាជីវកម្ម និងវឌ្ឍនៈភាព ព្រមទាំងធានាឲ្យបាននូវការអនុលោមតាមបទបញ្ញត្តិក្នុងប្រទេស អភិបាលកិច្ចហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន គោលនយោបាយគណនេយ្យ និងលក្ខខណ្ឌតម្រូវផ្សេងៗទៀត។

លោកស្រី ភក្តី បាននាំមកនូវបទពិសោធន៍ជាច្រើនឆ្នាំ និងយ៉ាងស្អាតជំនាញ ខាងផ្នែកគណនេយ្យនិងសវនកម្ម មកកាន់ធនាគារ លោកស្រី បូរ៉េន។ ជាមួយនឹងភាពអត់ធ្មត់ ព្រមទាំងភាពជាអ្នកដឹកនាំ និងសុចរិតភាព របស់លោកស្រី បានដឹកនាំក្រុមការងារប្រកបដោយ ភាពជោគជ័យ ក្នុងអំឡុងពេលអន្តរកាល និងបញ្ជូនទិន្នន័យហិរញ្ញវត្ថុ ពីធនាគារ ANZ Royal ទៅធនាគារ លោកស្រី បូរ៉េន និងចាប់ផ្តើមប្រតិបត្តិការបានទាន់ពេលវេលាដែលកំណត់។

លោកស្រី បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកនៃសមាគមគណនេយ្យករអាជីពនៃប្រទេសអូស្ត្រាលី (CPA Australia)។

លោក ហេង ភិរុណ
នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម

លោក ភិរុណ ចូលបម្រើការងារនៅធនាគារ ក្នុងខែកុម្ភៈ ឆ្នាំ២០១២ លោកបានខិតខំរៀនសូត្រនិងត្រូវបានបណ្តុះបណ្តាល ជាមួយនិងបទពិសោធន៍ជាច្រើនក្នុងផ្នែកគ្រប់គ្រងគណនេយ្យនិងមូលធន ផ្នែកទំនាក់ទំនង និងផ្នែកប្រតិបត្តិការពាណិជ្ជកម្ម ពាក់ព័ន្ធនឹងសេវាជីវកម្មនិងស្ថាប័នធនាគារអន្តរជាតិ ហើយបន្ទាប់មកទៀតក៏ពង្រីកបន្ថែមបទពិសោធន៍ក្នុងផ្នែកសេវាជីវកម្មខ្នាតកណ្តាល ដែលកំពុងរីកដុះដាល។

លោកបានផ្តល់ការប្រឹក្សា និងសិក្ខាសាលា ទៅកាន់អតិថិជនជាច្រើន ព្រមទាំងសហគមន៍ ទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ ហិរញ្ញបទានពាណិជ្ជកម្ម និងការគ្រប់គ្រងសាច់ប្រាក់ និងថែទាំដំបូញរបៀបវារៈនៃផ្នែកបច្ចេកវិទ្យា ធនាគារសម្រាប់សេវាជីវកម្មក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ។

បន្ទាប់ពីការផ្លាស់ប្តូរ លោក ភិរុណ ត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មដែលកំពុងដឹកនាំ និងកសាងឡើងវិញនូវសមត្ថភាពរបស់ធនាគារទាំងផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្នែកការទូទាត់និងការគ្រប់គ្រងសាច់ប្រាក់។

លោក ភិរុណ បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ និងផ្នែកជំនាញអប់រំជាភាសាអង់គ្លេស និងទទួលបានអាហារូបករណ៍កម្មវិធីសិក្សា Association of Chartered Certified Accountants "ACCA"។ សំរាប់ថ្នាក់សិក្សាអភិវឌ្ឍន៍លោកបានបញ្ចប់វគ្គសិក្សាពីរប្រកបដោយជោគជ័យ នៅទីក្រុងហុងកុងគឺ Advanced Working Capital Management និង Certificate in International Cash Management ពីសំណាក់ Association of Corporate Treasurers (ACT) ដែលជាស្ថាប័ននៃសេវាជីវកម្មហិរញ្ញវត្ថុប្រចាំនៅចក្រភពអង់គ្លេស។ លោកក៏ត្រូវបានចាត់តាំងឲ្យចូលរួមកម្មវិធីរយៈពេល ១៤ ថ្ងៃជាមួយនិងក្រុមការងារ គ្រប់គ្រងផលិតផលប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងក្រុមបច្ចេកវិទ្យាសំរាប់សេវាជីវកម្ម នៅទីក្រុងម៉ែលប៊ែន ប្រទេសអូស្ត្រាលី សម្រាប់ការផ្ទេរចំណេះដឹង និងការត្រួតត្រាយវិស័យបច្ចេកវិទ្យាធនាគារ។



លោក ខៀវ សុភិណា
នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ

លោក សុភិណា បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ២០០៥ ពេលដែលធនាគារនេះបានចាប់ផ្តើមប្រតិបត្តិការក្រោមឈ្មោះធនាគារ ANZ Royal ហើយបច្ចុប្បន្នលោកកាន់តួនាទីជានាយកផ្នែកទីផ្សារហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ទំនាក់ទំនងស្ថាប័ន ហិរញ្ញវត្ថុ និងមុខងារធនាគាររបស់ធនាគារ ក៏ដូចជាការផ្តល់សេវាកម្មរូបិយប័ណ្ណអន្តរជាតិ សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម។

ជាមួយនឹងបទពិសោធន៍ជាង ១៥ឆ្នាំ នៅធនាគារ ដែលលោកបានចាប់ផ្តើមធ្វើការក្នុងតួនាទីផ្សេងៗ ដូចជានៅផ្នែកសេវាធនាគារសម្រាប់បុគ្គល ក្នុងតំបន់ជាប្រធានគ្រប់គ្រងសាខា ប្រធានជាន់ខ្ពស់ផ្នែកកម្ចីចិញ្ចឹម និងក្រោយមក លោកបានផ្លាស់តួនាទីទៅកាន់ផ្នែកសាជីវកម្មធនាគារ និងទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជាសមាជិកនៃ គណៈគ្រប់គ្រងប្រតិបត្តិធនាគារ តាំងពីថ្ងៃទី១ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ផ្តើមដំណើរការ ក្នុងខែសីហា ឆ្នាំ២០១៩។

ដោយស្ថាតម្ភនាយកសាមគ្គីភាព ភាសាចិន និង ភាសាខ្មែរ លោកសុភិណា បានបញ្ចប់ការសិក្សា ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Guangxi នៅប្រទេសចិនតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលចិន។




លោក Glenn Miller
នាយកផ្នែកព័ត៌មានវិទ្យា

លោក Glenn មានដើមកំណើតមកពីទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយលោកបានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅខែ សីហា ឆ្នាំ ២០១៩ ដោយកាន់តំណែងជានាយកផ្នែកព័ត៌មានវិទ្យា។ លោក Glenn ដឹកនាំក្រុមជំនាញបច្ចេកទេសដែលផ្តោតចម្បងលើអតិថិជន ហើយលោកក៏ទទួលបានបន្ទុកលើការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងមូលផងដែរ។

លោក Glenn បានបំពេញការងារជាអ្នកបច្ចេកទេសព័ត៌មានវិទ្យាក្នុងវិស័យធនាគារ ទូទាត់ប្រាក់ និងវិស័យទូរគមនាគមន៍ អស់រយៈពេលជាង៣០ឆ្នាំ។ លោក Glenn រស់នៅក្នុងប្រទេសកម្ពុជារយៈពេល ជាង១០ ឆ្នាំ ព្រមទាំងបានឆ្លងកាត់បទពិសោធន៍ការងារជាមួយក្រុមហ៊ុនចំនួន៥ ក្នុងវិស័យធនាគារសេវាទូទាត់ប្រាក់ និងទូរគមនាគមន៍។

មុនពេលឈានដើមចូលបម្រើការងារនៅប្រទេសកម្ពុជា លោកបានឆ្លងកាត់តំណែងជាប្រធានក្នុងរយៈពេលជាង ២០ឆ្នាំ ជាមួយនឹងធនាគារ ANZ នៅប្រទេសអូស្ត្រាលី និង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

រចនាសម្ព័ន្ធគ្រប់គ្រង



ចំណុចសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

គិតជាលានដុល្លារអាមេរិក លើកលែងតែ អនុបាត និងចំនួនបុគ្គលិកផ្ទាល់ 2019 2018

នៅថ្ងៃទី ៣១ ខែ ធ្នូ៖

ទ្រព្យសកម្មសរុប	819	955
ប្រាក់បញ្ញើរបស់អតិថិជន	537	675
ប្រាក់កម្ចីរយៈពេលវែង	-	-
មូលនិធិម្ចាស់ភាគហ៊ុនសរុប	221	217
អនុបាតមូលនិធិម្ចាស់ភាគហ៊ុនសរុបធៀបនឹងទ្រព្យសកម្មសរុប	27.0%	22.7%
ចំនួនបុគ្គលិកផ្ទាល់សរុប	474	409

ការវាស់វែងលទ្ធផល៖

អនុបាតការបង្វិលចំណូលលើទ្រព្យសកម្ម	1.7%	2.2%
អនុបាតការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន	6.1%	9.7%
អនុបាតប្រសិទ្ធភាព (ចំណាយលើប្រតិបត្តិការសរុបធៀបនឹងចំណូលសរុប)	59.8%	46.3%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	151.5%	163.7%

របាយការណ៍លទ្ធផលសង្ខេប

លទ្ធផលហិរញ្ញវត្ថុ (គិតជាលានដុល្លារអាមេរិក)	2019	2018	បម្រែបម្រួល %
ចំណូលពីការប្រាក់សុទ្ធ	33.4	31.1	7.2%
ចំណូលពីប្រតិបត្តិការ	10.9	14.8	- 26.2%
ចំណេញពីប្រតិបត្តិការ	44.3	45.9	- 3.5%
ចំណាយលើប្រតិបត្តិការ	(26.5)	(21.3)	- 24.5%
ប្រាក់ចំណេញពីប្រតិបត្តិការ			
មុនឱនភាពនៃតម្លៃ និងដកពន្ធ	17.8	24.6	- 27.7%
សំវិធានធនលើឱនភាពនៃតម្លៃឥណទាន	0.3	0.0	830.7%
ប្រាក់ចំណេញមុនដកពន្ធ	18.1	24.7	- 26.5%
ចំណាយពន្ធលើប្រាក់ចំណេញ	(4.6)	(3.6)	- 25.8%
ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ	13.5	21.0	- 35.6%

• ចំណូលពីការប្រាក់សុទ្ធមានចំនួន ៣៣.៤ លានដុល្លារអាមេរិក ដែលកើនឡើងចំនួន ៧.២% ធៀបនឹងឆ្នាំមុន ដោយសារតែការកើនឡើងនៃការផ្តល់ប្រាក់កម្ចី។

• ជាមួយនឹងផលប៉ះពាល់ពីការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន ចំណូលពីប្រតិបត្តិការមានចំនួន ១០.៩ លានដុល្លារអាមេរិក ដែលធ្លាក់ចុះចំនួន ២៦.២% ធៀបនឹងឆ្នាំមុន រួមមានការធ្លាក់ចុះចំណូលហិរញ្ញប្បទានពាណិជ្ជកម្មចំនួន ២៣.៥% និង ចំណូលប្រតិបត្តិការផ្សេងៗចំនួន ៣៨.៨%។


• ទន្ទឹមនឹងនេះ ចំណាយលើប្រតិបត្តិការកើនឡើង ២៤.៥% ធៀបនឹងឆ្នាំមុន ដែលមានចំនួនសរុប ២៦.៥ លានដុល្លារអាមេរិក ដោយសារតែការកើនឡើងនៃចំណាយលើបុគ្គលិកចំនួន ២.៦ លានដុល្លារអាមេរិក និង ចំណាយលើបច្ចេកវិទ្យាចំនួន ១.៥ លានដុល្លារអាមេរិក។

• ក្នុងការិយបរិច្ឆេទឆ្នាំ ២០១៩ គុណភាពទ្រព្យសកម្មមានភាពប្រសើរឡើងវិញ ជាលទ្ធផលចំណាយលើឱនភាពនៃតម្លៃឥណទានថយចុះចំនួន ០.៣ លានដុល្លារអាមេរិក។

• ជារួមប្រាក់ចំណេញសុទ្ធក្រោយដកពន្ធមានចំនួន ១៣.៥ លានដុល្លារអាមេរិក ថយចុះ ៣៥.៦ % ធៀបនឹងឆ្នាំ ២០១៨។

តារាងតុល្យការសង្ខេប

ឥណទានដុល និង ប្រាក់បញ្ញើរបស់អតិថិជន (គិតជាលានដុល្លារអាមេរិក)




ទោះបីជាមានបញ្ហាប្រឈមនៃផ្លាស់ប្តូរម្ចាស់ភាគហ៊ុនក៏ដោយ ឥណទាន ដេ ត្រាស់ រ៉ូយ៉ាល់ នៅតែអាចរក្សាបានកំណើនប្រាក់កម្ចីចំនួនពីរខ្ទង់ ជាមួយលទ្ធផលល្អប្រសើរទាំងផ្នែកសេវាកម្មឥណទានសាជីវកម្ម និងផ្នែកសេវាកម្មឥណទានបុគ្គល ។ ឆ្លើយតបជាមួយនឹងកំរើននេះ យើងប្រកាន់ដំហែររក្សាបាននូវស្ថានភាពសន្ទនីយភាព និងមូលធនរឹងមាំ ជាមួយនឹងអនុបាតមូលធន ៣០.២% ក្នុងការិយបរិច្ឆេទឆ្នាំ ២០១៩ (២០១៨៖ ៣២.២%) ។

សមតុល្យប្រាក់កម្ចីបានកើនឡើង ១៥ ភាគរយ ដល់ ៥០៧.៨ លានដុល្លារអាមេរិកដែលជំរុញដោយយុទ្ធសាស្ត្រផ្អែកទីផ្សាររបស់យើង។


ផលវិបាកពីការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន បានធ្វើឱ្យប្រាក់បញ្ញើរបស់យើងធ្លាក់ចុះចំនួន ២០% នៅត្រីមីតែ ៥៣៧.៣ លានដុល្លារអាមេរិក ខណៈដែលប្រាក់បញ្ញើមានកាលកំណត់ រួមចំណែកក្នុងប្រាក់បញ្ញើសរុបកើនឡើងទ្វេដងដល់ ១៣% (២០១៨៖៥%) ។

ទន្ទឹមនឹងកំណើនឥណទាន និងការអនុលោមពេញលេញតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាឥណទាន ដេ ត្រាស់ រ៉ូយ៉ាល់នៅតែអាចរក្សាបានគុណភាពឥណទានល្អប្រសើរ ដែលអនុបាតឥណទានមិនដំណើរការថយចុះនៅត្រីមី ០.៦% (២០១៨៖ ១.០%) ។

ឥណទានតាមប្រភេទ (គិតជាលានដុល្លារអាមេរិក)



ប្រាក់បញ្ញើរបស់អតិថិជនតាមប្រភេទ (គិតជាលានដុល្លារអាមេរិក)



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
(ពីមុនមានឈ្មោះថា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា))

របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

និងរបាយការណ៍របស់សវនករឯករាជ្យ

- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៣០
- របាយការណ៍របស់សវនករឯករាជ្យ	៣៣
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣៥
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	៣៦
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៣៧
- របាយការណ៍លំហូរទឹកប្រាក់	៣៨
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៤០

ធនាគារ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ពីមុនមានឈ្មោះថា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា))

ចុះបញ្ជីពាណិជ្ជកម្មលេខ 00015704

ទីស្នាក់ការចុះបញ្ជី អគារលេខ 20 EF-E0 មហាវិថី ក្រុងស្រីសោយ (កាច់ជ្រុងផ្លូវលេខ 67) សង្កាត់ ផ្សារថ្មី I ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ម្ចាស់ភាគហ៊ុន មុនថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019
Royal Group Finance Co., Ltd.
ANZ Funds Pty Ltd.

បន្ទាប់ពីថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019
Royal Group Finance Co., Ltd.
J Trust Co., Ltd.

ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Simon John Perkins លោក Ratana Phurik - Callebaut លោក Toru Myochin Makoto Kurokawa Ryuichi Atsuta Yuki Blair Christopher Donald Tiffin Alistair Marshall Bulloch Felicity Rhiannon Mckinnon Ong Guat Kee (Ong Tracy) Grant Knuckey Patrick	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាល អភិបាល អភិបាល (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019) អភិបាល (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019) អភិបាល (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019) អភិបាល (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019) អភិបាល (តែងតាំងនៅថ្ងៃទី 10 ខែ មីនា ឆ្នាំ 2020) អភិបាល (លាលយប់នៅថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2019) អភិបាល (លាលយប់នៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) អភិបាល (លាលយប់នៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) អភិបាល (តែងតាំងនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2019 និងលាលយប់នៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019)
--------------------	---	--

អ្នកគ្រប់គ្រង	លោក Toru Myochin លោកស្រី ប៊ុក ភក្ដី លោកស្រី គក បូរ៉ាន់ លោក ស៊ីសុវត្ថិ វ៉ាក់ជីវ៉ាវឌ្ឍ លោកស្រី ហង់ជួន ណារីតា លោក ម៉ាត់ សាដាត លោក ខៀវ សុភិណា លោក កែវ សុភី លោក ឡា សាលី លោក Glenn Miller លោក ហេង ភិរុណា លោកស្រី Yuko Miyazaki លោកស្រី Yuki Blair លោក Nicholas Anzman លោក Andrew Eagle លោក David Lin លោក Alisdair Creanor	នាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) នាយិកាផ្នែកហិរញ្ញវត្ថុ នាយិកាផ្នែកកិច្ចការច្បាប់ និងមុខងារប្រតិបត្តិកម្ម នាយកផ្នែកធនាគារសម្រាប់បុគ្គល នាយិកាផ្នែកធនាគារសាជីវកម្ម នាយកផ្នែកធនធានមនុស្ស នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ (តែងតាំងនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) នាយកផ្នែកធនាគារអាជីវកម្ម (តែងតាំងនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) នាយកផ្នែកប្រតិបត្តិការ (តែងតាំងនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) នាយកផ្នែកព័ត៌មានវិទ្យា (តែងតាំងនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម (តែងតាំងនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019) នាយិកាផ្នែកគ្រប់គ្រងហានិភ័យ (តែងតាំងនៅថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ 2019) នាយិកាបុគ្គលិក (តែងតាំងនៅថ្ងៃទី 1 ខែ កញ្ញា ឆ្នាំ 2019) នាយកផ្នែកគ្រប់គ្រងហានិភ័យ (លាលយប់នៅថ្ងៃទី 11 ខែ សីហា ឆ្នាំ 2019) នាយកផ្នែកប្រតិបត្តិការ (លាលយប់នៅថ្ងៃទី 18 ខែ សីហា ឆ្នាំ 2019) នាយកស្រាវជ្រាវ និង វិភាគអាជីវកម្ម (លាលយប់នៅថ្ងៃទី 18 ខែ សីហា ឆ្នាំ 2019) នាយកប្រតិបត្តិ (លាលយប់នៅថ្ងៃទី 18 ខែ សីហា ឆ្នាំ 2019)
---------------	---	---

សវនករ ខេត្តអិមជឿ ខេមបូឌា ចំកាត់

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល” ឬ “នាយក”) មាសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ពីមុនត្រូវបានស្គាល់ថាជា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា)) ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃ ទី 31 ខែ ធ្នូ ឆ្នាំ 2019 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទធ្វើរបាយការណ៍ហិរញ្ញវត្ថុនេះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនបង់ពន្ធ	18,134,976	24,669,582	73,482,922	99,788,460
ចំណាយពន្ធលើប្រាក់ចំណេញ	(4,591,161)	(3,649,506)	(18,603,384)	(14,762,252)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>13,543,815</u>	<u>21,020,076</u>	<u>54,879,538</u>	<u>85,026,208</u>

ភាគលាភ

នៅក្នុងឆ្នាំ ធនាគារបានប្រកាសនិងបែងចែកភាគលាភចំនួន 10,000,000 ដុល្លារអាមេរិក ដល់ម្ចាស់ភាគហ៊ុន ។

ដើមទុន

នាថ្ងៃទី17 ខែឧសភា ឆ្នាំ 2018 ក្រុមហ៊ុន ANZ Funds PtyLtd. បានចុះកិច្ចព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនចំនួន 55% ដែលមាននៅក្នុងធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា) ទៅឲ្យក្រុមហ៊ុន J Trust Co., Ltd.។ ការផ្ទេរភាគហ៊ុនដែលមានចំនួន 412,500 ភាគហ៊ុនស្មើនឹង 41,250,000 ដុល្លារអាមេរិក ពីក្រុមហ៊ុន ANZ Funds Pty Ltd. ទៅឲ្យក្រុមហ៊ុន J Trust Co., Ltd. និង ការតែងតាំងសមាជិក ក្រុមប្រឹក្សាភិបាលចំនួនបួនរូប ដែលបានស្នើដោយក្រុមហ៊ុន J Trust Co., Ltd. ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 3 ខែ កក្កដា ឆ្នាំ 2018 ។

ធនាគារបានផ្លាស់ប្តូរឈ្មោះពី អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា) ទៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងធ្វើវិសោធនកម្មលក្ខន្តិកៈរួមបញ្ចូលដោយសមាស ភាពក្រុមប្រឹក្សាភិបាលថ្មី ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019 ។ ប្រតិបត្តិការលក់ និងទិញភាគហ៊ុននៅក្នុងធនាគារ រួមបញ្ចូលទាំងការផ្ទេរសិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និង J Trust Co.,Ltd. ត្រូវបានបញ្ចប់នៅក្នុងខែសីហា ឆ្នាំ2019 ។ J Trust Co.,Ltd. បានក្លាយជាក្រុមហ៊ុនមេរបស់ធនាគារចាប់ពី ថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019។

ធនាគារក៏បាន ជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាអំពីឈ្មោះថ្មីរបស់ធនាគារទៅជា “ជេ ត្រាស់ រ៉ូយ៉ាល់” ដែលមានសុពលភាពពីថ្ងៃទី 19 ខែ សីហា តទៅ ។

ទុនបម្រុង និងសវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុងនិងសវិធានធន នៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទានខាតបង់

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការ លុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងហើយអ្នកគ្រប់គ្រងជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសវិធានធនលើការបាត់បង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានចំនួនខ្លះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបាន រៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តលើកលែងបំណុលដែលបានកកត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថាមានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយ ឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវឬមិនសមស្របនោះទេ ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយឬ
- (ខ) បំណុលយថាភាពណាមួយ ដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ ។

ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ឡើយ ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល របស់ធនាគារ ពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈ

មិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

នាការិយបរិច្ឆេទរបាយការណ៍នេះ លើកលែងការបង្ហាញនៅក្នុងកំណត់សម្គាល់ 36 នៃរបាយការណ៍ហិរញ្ញវត្ថុ ពុំមានព្រឹត្តិការណ៍សំខាន់កើតមានឡើង បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

អ្នកឧកញ៉ា គិត ម៉េង William Mark Hanna	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល
Simon John Perkins	អភិបាល
Ratana Phurik-Callebaut Toru Myochin	អភិបាល
Makoto Kurokawa	អភិបាល និងជានាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019)
Ryuichi Atsuta	អភិបាល (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019)
Yuki Blair	អភិបាល (តែងតាំងនៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019)
Christopher Donald Tiffin	អភិបាល (តែងតាំងនៅថ្ងៃទី 10 ខែ មីនា ឆ្នាំ 2020)
Alistair Marshall Bulloch	អភិបាល (លាយបំបែកនៅថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2019)
Felicity Rhiannon Mckinnon	អភិបាល (លាយបំបែកនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019)
Ong Guat Kee (Ong Tracy)	អភិបាល (លាយបំបែកនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019)
Grant Knuckey Patrick	អភិបាល (តែងតាំងនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2019 និងលាយបំបែកនៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាភាគីម្ខាងដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ អាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិណាគ សរុបទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលអ្នកគ្រប់គ្រងនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព

(ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះនិង



(ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើវាល់សេចក្តី សម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា អ្នកគ្រប់គ្រងបានអនុវត្តនូវវាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 135 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល

	
William Mark Hanna អភិបាល	Toru Myochin អភិបាល និងជានាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ 2020

ជូនចំពោះភាគទុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ពីមុនមានឈ្មោះថា ធនាគារ អេ អិន ហ្សេត្រូយ៉ាល់ (កម្ពុជា))

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ពីមុនមានឈ្មោះថា ធនាគារ អេ អិន ហ្សេត្រូ រ៉ូយ៉ាល់ (កម្ពុជា)) ហៅកាត់ថា (“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 135 (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រុមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រុមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

បញ្ហាផ្សេងៗ

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ 35 នៃរបាយការណ៍ហិរញ្ញវត្ថុធនាគារបានអនុវត្ត ស.វ.ទ.ហ.អ.ក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ដែលមានកាលបរិច្ឆេទអន្តរកាលនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។ ស្តង់ដារទាំងនេះ គឺត្រូវបានអនុវត្តតាមវិធីសាស្ត្រប្រតិបត្តិ លើព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងកំណត់សម្គាល់ពាក់ព័ន្ធផ្សេងៗ ។ យើងខ្ញុំមិនចុះកិច្ចសន្យាធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបដែលបានកែប្រែឡើងវិញឡើយ ហើយព័ត៌មានទាំងនេះមិនត្រូវបានធ្វើសវនកម្មទេ ។ ការទទួលខុសត្រូវរបស់យើងខ្ញុំលើព័ត៌មាន

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

នប្រៀបធៀបទាំងនេះ គឺត្រូវកំណត់ថាតើ របាយការណ៍ហិរញ្ញវត្ថុបានរួមបញ្ចូលនូវព័ត៌មានប្រៀបធៀបដែលតម្រូវដោយ ស.វ.ទ.ហ.អ.ក និងថាតើព័ត៌មានប្រៀបធៀបទាំងនេះត្រូវបានធ្វើចំណាត់ថ្នាក់សមស្រប ឬទេ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី 1 ដល់ ទី 6 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើ ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការរំកិលបន្ត ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។ អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការរំកិលបន្ត ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម

បញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជា អំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលវេលា នៃ ការធ្វើសវនកម្មដោយអនុលោម ទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារ ការក្លែងបន្លំ ឬកំហុស ឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬ កំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុ នេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរ ជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និង ទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយ តបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈ គ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្ម របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជា សារវន្តដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចរួម បញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនាការ បកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការ ធ្វើសវនកម្ម ក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែល សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បី បញ្ជាក់មតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។

- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែល ធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបាន ធ្វើឡើងដោយអ្នកគ្រប់គ្រង ។

- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាង សវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ សារវន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិល ជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថា មានអស្ថិរភាពនៃភាពមិនប្រាកដ ប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ជូលនៅក្នុងរបាយការណ៍របស់ យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើ ការលាតត្រដាងព័ត៌មានមាន លក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមាន បញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែល ប្រមូលបានត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យ ធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញ វត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញ វត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពី បញ្ហា ផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែល មាន រួមបញ្ចូលទាំងចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរក ឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេត្តិអ៊ីមធី ខេមបូឌា ចំកាត់



តាំង យុកហ្គុង Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2020

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		
	តំណត់សម្គាល់	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (តំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (តំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (តំណត់សម្គាល់ 5)
ទ្រព្យសកម្ម							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	173,535,482	393,849,593	707,157,089	1,582,487,665	417,380,317	1,684,964,340
ប្រាក់បញ្ញើនៅធនាគារនានា	7	44,090,299	6,383,032	179,667,968	25,647,023	106,679,368	430,664,609
ប្រាក់តម្កល់តាមច្បាប់	8	80,837,424	100,312,344	329,412,503	403,054,998	110,670,688	446,777,567
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	9	502,726,904	437,734,979	2,048,612,134	1,758,819,146	387,418,253	1,564,007,487
ទ្រព្យសកម្មផ្សេងៗ	10	8,069,204	5,791,136	32,882,007	23,268,784	5,116,409	20,654,943
ទ្រព្យសកម្មអរូបី	11	-	26,464	-	106,332	54,503	220,029
ទ្រព្យ និងបរិក្ខារ	12	3,714,576	3,704,110	15,136,897	14,883,114	4,839,615	19,537,526
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	3,311,519	4,474,444	13,494,440	17,978,316	5,637,369	22,758,059
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	20ក	2,818,191	2,921,738	11,484,128	11,739,543	1,182,368	4,773,220
ទ្រព្យសកម្មសរុប		819,103,599	955,197,840	3,337,847,166	3,837,984,921	1,038,978,890	4,194,357,780

	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		
	តំណត់សម្គាល់	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (តំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (តំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (តំណត់សម្គាល់ 5)
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន							
បំណុល							
ប្រាក់បញ្ញើរបស់អតិថិជន	14	537,274,878	675,456,445	2,189,395,128	2,713,983,996	754,261,883	3,044,955,222
ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	15	32,596,349	45,510,373	132,830,122	182,860,679	38,279,307	154,533,562
ប្រាក់កម្ចី	16	18,654,968	-	76,018,995	-	-	-
បំណុលកតិសន្យា	17	3,651,878	4,748,173	14,881,403	19,078,159	5,637,369	22,758,059
បំណុលផ្សេងៗ	18	5,341,267	4,560,346	21,765,663	18,323,470	35,254,677	142,323,132
សិទ្ធិធនលើអត្ថប្រយោជន៍និយោជិត	19	152,627	398,296	621,955	1,600,353	-	-
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	20ខ	351,400	6,351,559	1,431,955	25,520,564	8,251,772	33,312,404
សិទ្ធិធនលើកិច្ចសន្យាប្រាក់កម្ចី	30	293,309	929,540	1,195,234	3,734,892	1,070,850	4,323,021
បំណុលសរុប		598,316,676	737,954,732	2,438,140,455	2,965,102,113	842,755,858	3,402,205,400

	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		
	តំណត់សម្គាល់	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (តំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (តំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (តំណត់សម្គាល់ 5)
មូលនិធិម្ចាស់ភាគហ៊ុន							
ដើមទុន	21	75,000,000	75,000,000	300,000,000	300,000,000	75,000,000	300,000,000
ទុនបម្រុងទូទៅ	22	73,000,000	57,000,000	293,507,000	228,675,000	42,000,000	168,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	23	3,883,463	6,252,097	15,658,665	25,256,370	4,170,298	16,835,493
ប្រាក់ចំណេញរក្សាទុក		68,903,460	78,991,011	278,043,461	318,918,218	75,052,734	302,987,887
លំអៀងពីការប្តូររូបិយប័ណ្ណ		-	-	12,497,585	33,220	-	4,329,000
មូលនិធិម្ចាស់ភាគហ៊ុនសរុប		220,786,923	217,243,108	899,706,711	872,882,808	196,223,032	792,152,380
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន		819,103,599	955,197,840	3,337,847,166	3,837,984,921	1,038,978,890	4,194,357,780

តំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019**

	កំណត់សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	24	36,119,323	33,397,790	146,355,497	135,094,061
ចំណាយលើការប្រាក់	25	(2,734,632)	(2,264,144)	(11,080,729)	(9,158,462)
ចំណូលពីការប្រាក់សុទ្ធ		<u>33,384,691</u>	<u>31,133,646</u>	<u>135,274,768</u>	<u>125,935,599</u>
ចំណូលកម្រៃ និងជើងសារសុទ្ធ	26	10,890,485	14,753,437	44,128,245	59,677,653
ចំណេញពីប្រតិបត្តិការ		<u>44,275,176</u>	<u>45,887,083</u>	<u>179,403,013</u>	<u>185,613,252</u>
ចំណាយលើបុគ្គលិក	27	(13,238,692)	(10,614,133)	(53,643,180)	(42,934,168)
ចំណាយរំលស់	28	(2,382,304)	(2,472,904)	(9,653,096)	(10,002,897)
ចំណាយទូទៅ និងរដ្ឋបាល	29	(10,844,529)	(8,165,419)	(43,942,032)	(33,029,120)
ចំណាយលើប្រតិបត្តិការសរុប		<u>(26,465,525)</u>	<u>(21,252,456)</u>	<u>(107,238,308)</u>	<u>(85,966,185)</u>
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		<u>17,809,651</u>	<u>24,634,627</u>	<u>72,164,705</u>	<u>99,647,067</u>
ឱនភាពនៃតម្លៃខាតបង់លើ ឧបករណ៍ហិរញ្ញវត្ថុ	9	325,325	34,955	1,318,217	141,393
ប្រាក់ចំណេញមុនដកពន្ធ		<u>18,134,976</u>	<u>24,669,582</u>	<u>73,482,922</u>	<u>99,788,460</u>
ចំណាយពន្ធលើប្រាក់ចំណេញ	20គ	(4,591,161)	(3,649,506)	(18,603,384)	(14,762,252)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		<u>13,543,815</u>	<u>21,020,076</u>	<u>54,879,538</u>	<u>85,026,208</u>
លទ្ធផលលម្អិតផ្សេងៗ/(ខាត)					
លំអៀងពីការប្តូររូបិយប័ណ្ណ		-	-	12,464,365	(4,295,780)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		<u>13,543,815</u>	<u>21,020,076</u>	<u>67,343,903</u>	<u>80,730,428</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

**របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019**

	ដើមទុន		ទុនបម្រុងទូទៅ		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
2018												
សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	75,000,000	300,000,000	42,000,000	168,000,000	4,170,298	16,835,493	75,052,734	302,987,887	-	4,329,000	196,223,032	792,152,380
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន												
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	2,081,799	8,420,877	(2,081,799)	(8,420,877)	-	-	-	-
ផ្ទេរទៅទុនបម្រុងទូទៅ	-	-	15,000,000	60,675,000	-	-	(15,000,000)	(60,675,000)	-	-	-	-
លទ្ធផលលម្អិត/(ខាត)												
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	21,020,076	85,026,208	-	-	21,020,076	85,026,208
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(4,295,780)	-	(4,295,780)	-
លទ្ធផលលម្អិតសរុប	-	-	-	-	-	-	21,020,076	85,026,208	(4,295,780)	-	21,020,076	80,730,428
សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	<u>75,000,000</u>	<u>300,000,000</u>	<u>57,000,000</u>	<u>228,675,000</u>	<u>6,252,097</u>	<u>25,256,370</u>	<u>78,991,011</u>	<u>318,918,218</u>	<u>-</u>	<u>33,220</u>	<u>217,243,108</u>	<u>872,882,808</u>
2019												
សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	75,000,000	300,000,000	57,000,000	228,675,000	6,252,097	25,256,370	78,991,011	318,918,218	-	33,220	217,243,108	872,882,808
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន												
ការបង់ភាគលាភ	-	-	-	-	-	-	(10,000,000)	(40,520,000)	-	-	(10,000,000)	(40,520,000)
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(2,368,634)	(9,597,705)	2,368,634	9,597,705	-	-	-	-
ផ្ទេរទៅទុនបម្រុងទូទៅ	-	-	16,000,000	64,832,000	-	-	(16,000,000)	(64,832,000)	-	-	-	-
លទ្ធផលលម្អិត												
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	13,543,815	54,879,538	-	-	13,543,815	54,879,538
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	12,464,365	-	12,464,365	-
លទ្ធផលលម្អិតសរុប	-	-	-	-	-	-	13,543,815	54,879,538	12,464,365	-	13,543,815	67,343,903
សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	<u>75,000,000</u>	<u>300,000,000</u>	<u>73,000,000</u>	<u>293,507,000</u>	<u>3,883,463</u>	<u>15,658,665</u>	<u>68,903,460</u>	<u>278,043,461</u>	<u>12,497,585</u>	<u>-</u>	<u>220,786,923</u>	<u>899,706,711</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លំហូរទឹកប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		13,543,815	21,020,076	54,879,538	85,026,208
<i>និយ័តភាពលើ:</i>					
រំលស់		2,382,304	2,472,904	9,653,096	10,002,897
ចំណូលពីការប្រាក់សុទ្ធ		(33,384,691)	(31,133,646)	(135,274,768)	(125,935,598)
ចំណាយពន្ធលើប្រាក់ចំណេញ		4,591,161	3,649,506	18,603,384	14,762,252
ខាតលើការលុបចោលទ្រព្យអរូបី		17,585	-	71,254	-
ខាតលើការលក់ និងលុបចោល ទ្រព្យ និងបរិក្ខារ		260,728	31,787	1,056,470	128,578
សំវិធានធនលើអត្ថប្រយោជន៍ និយោជិត		(245,669)	398,296	(995,451)	1,611,107
ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	9	(325,352)	(34,955)	(1,318,217)	(141,393)
		<u>(13,160,092)</u>	<u>(3,596,032)</u>	<u>(53,324,694)</u>	<u>(14,545,949)</u>
<i>បម្រែបម្រួល:</i>					
ឥណទាន និងបុរេប្រទាន		(65,138,780)	(49,906,784)	(263,942,337)	(201,872,941)
ប្រាក់តម្កល់តាមច្បាប់		19,474,920	10,358,344	78,912,376	41,899,501
ទ្រព្យសកម្មផ្សេងៗ		(2,420,420)	(674,727)	(9,807,542)	(2,729,271)
ប្រាក់បញ្ញើរបស់អតិថិជន ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(151,095,591)	(71,574,372)	(612,239,335)	(289,518,335)
បំណុលផ្សេងៗ		780,921	(30,694,331)	3,164,292	(124,158,569)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(211,559,042)	(146,087,902)	(857,237,240)	(590,925,564)
ការប្រាក់បានទទួល		35,955,272	32,881,493	145,690,762	133,005,639
ការប្រាក់បានបង់		(2,500,250)	(1,974,832)	(10,131,013)	(7,988,195)
ពន្ធលើប្រាក់ចំណេញបានបង់	208	(10,487,773)	(7,289,089)	(42,496,456)	(29,484,365)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		<u>(188,591,793)</u>	<u>(122,470,330)</u>	<u>(764,173,948)</u>	<u>(495,392,485)</u>

លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ

	កំណត់សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើនៅធនាគារនានា		(37,707,267)	100,296,336	(152,789,846)	405,698,679
ការទិញទ្រព្យ និងបរិក្ខារ		(1,464,610)	(189,965)	(5,934,600)	(768,408)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		125,268	11,743	507,586	47,500
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		<u>(39,046,609)</u>	<u>100,118,114</u>	<u>(158,216,860)</u>	<u>404,977,771</u>

លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន

	កំណត់សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ការទូទាត់បំណុលភតិសន្យា		(1,330,677)	(1,178,508)	(5,391,903)	(4,767,065)
ការទូទាត់សងប្រាក់កម្ចី		18,654,968	-	75,589,930	-
ភាគលាភដែលបានបង់		(10,000,000)	-	(40,520,000)	-
សាច់ប្រាក់សុទ្ធទទួលបានពី(ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន		<u>7,324,291</u>	<u>(1,178,508)</u>	<u>29,678,027</u>	<u>(4,767,065)</u>

ការថយចុះសុទ្ធនៃសាច់ប្រាក់

	កំណត់សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
និងសាច់ប្រាក់សមមូល		(220,314,111)	(23,530,724)	(892,712,780)	(95,181,779)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		393,849,593	417,380,317	1,582,487,665	1,684,964,340
នាដើមការិយបរិច្ឆេទ		-	-	17,382,204	(7,294,896)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង ការិយបរិច្ឆេទ	6	<u>173,535,482</u>	<u>393,849,593</u>	<u>707,157,089</u>	<u>1,582,487,665</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

កំណត់សម្គាល់ខាងក្រោម គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ និងគួរអានរួមនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ជាមួយនេះ ។

1. ព័ត៌មានធនាគារ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ពីមុនត្រូវបានស្គាល់ថាជា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា)) ហៅកាត់ថា (“ធនាគារ”) មានទីតាំងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានបង្កើតឡើងជាដំបូងដោយភាគ- ហ៊ុនរួមគ្នារវាង Australia and New Zealand Banking Group Limited (“ANZ”) ដែលជាក្រុមហ៊ុនសាធារណៈចុះបញ្ជីនៅក្នុងប្រទេស អូស្ត្រាលី តាមរយៈក្រុមហ៊ុនចំណុះទាំងស្រុងរបស់ខ្លួនគឺ ANZ Funds Pty Ltd. ដោយកាន់កាប់ភាគហ៊ុនចំនួន 55% ចំណែកភាគហ៊ុនចំនួន 45% ទៀត ត្រូវបានកាន់កាប់ ដោយក្រុមហ៊ុន Royal Group Finance Co.,Ltd. ដែលជាក្រុមហ៊ុនកាន់កាប់ដោយផ្ទាល់ពីសំណាក់ម្ចាស់ហ៊ុនពី រូបដែលជាសញ្ជាតិខ្មែរ ហើយបច្ចុប្បន្ន ក៏មានតួនាទីជាអភិបាលនៅក្នុង ធនាគារនេះផងដែរ ។

នាថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2018 ក្រុមហ៊ុន ANZ Funds Pty Ltd. បានចុះ កិច្ចព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនចំនួន 55% ដែលមាននៅក្នុងធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា) ទៅឲ្យក្រុមហ៊ុន J Trust Co., Ltd. ។ សូមមើលកំណត់សម្គាល់ 21 សម្រាប់ព័ត៌មានលម្អិត ។

ប្រតិបត្តិការលក់ និងទិញភាគហ៊ុននៅក្នុងធនាគារ រួមបញ្ចូលទាំងការផ្ទេរ សិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និង J Trust Co., Ltd. ត្រូវបាន បញ្ចប់នៅក្នុងខែ សីហា ឆ្នាំ 2019 ។ J Trust Co., Ltd. បានត្រាយជា ក្រុមហ៊ុនមេរបស់ធនាគារ ចាប់ពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 ។ ធនាគារ ក៏បានជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាអំពីឈ្មោះថ្មីរបស់ធនាគារទៅ ជា “ជេ ត្រាស់ រ៉ូយ៉ាល់” ដែលមានសុពលភាពពីថ្ងៃទី 19 ខែ សីហា តទៅ ។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មធនាគារ និងសេវា កម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ទីស្នាក់ការរបស់ធនាគារ គឺស្ថិតនៅអគារលេខ 20 EF-E0 មហាវិថីក្រុងមូនស (កាច់ផ្តេងផ្លូវលេខ 67) សង្កាត់ ផ្សារថ្មី I ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ធនាគារ មានបុគ្គលិកចំនួន 474 នាក់ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 (ឆ្នាំ 2018: 409 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅ កាត់ថា (“ស.វ.ទ.ហ.អ.ក”) ។ នេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូង របស់ធនាគារដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាម ស.វ.ទ. ហ.អ.ក និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ស.វ.ហ. អ.ក 1 “ការអនុវត្តដំបូងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរ ជាតិនៃកម្ពុជា” ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុកាលពីការិយបរិច្ឆេទមុន របាយ ការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធ នឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការ ពន្យល់ពីរបៀបនៃការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក ដែលបានប៉ះពាល់ដល់ ការរាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 35 ។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាត្រូវបានអនុវត្ត ប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុទាំងនេះ ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗ របស់ ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 34 ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សា ភិបាលនៃធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 12 ខែ ឧសភាឆ្នាំ 2020 ។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជា រូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះ បញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ ធនាគារ ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជា រូបិយប័ណ្ណមុខងាររបស់ធនាគារ ។ តួលេខទាំងអស់ត្រូវបានបង្កត់ចំនួន មួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេលុះត្រា តែមានការបង្ហាញផ្សេងពីនោះ ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោ បាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំង នោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈ វិស័យ ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយ គណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវ បានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញក្នុងកំណត់ សម្គាល់ដូចខាងក្រោម ។

• **កំណត់សម្គាល់ 34ខ(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖** ការវាយ តម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថា តើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់ ។

• **កំណត់សម្គាល់ 34ខ(vii)៖** ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូល ព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) និងការត្រឹមត្រូវ និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការ រំពឹងទុកលើការខាតបង់ឥណទាន ។ ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃ ការសន្មត និងការប៉ាន់ស្មានដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យ មាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាង ក្រោម៖

• **កំណត់សម្គាល់ 34ខ(vii)៖** ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការ បញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។

• **កំណត់សម្គាល់ 34ខ(vii)៖** ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែល អាចអង្កេតបាន ។

• **កំណត់សម្គាល់ 34ខ(vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖** ការសន្មតសំ- ខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូលមក វិញបាន ។

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយ ប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្ត ទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការ រៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ ។ របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍ លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យម នៅក្នុងការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងលើការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយ ការណ៍លទ្ធផលលម្អិតផ្សេងៗ ។

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាកាលបរិច្ឆេទ	
		រាយការណ៍	អត្រាមធ្យម
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1 ដុល្លារអាមេរិក	= 4,075 រៀល	4,052 រៀល
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1 ដុល្លារអាមេរិក	= 4,018 រៀល	4,045 រៀល
ថ្ងៃទី 1 ខែមករា ឆ្នាំ 2018	1 ដុល្លារអាមេរិក	= 4,037 រៀល	មិនប្រើប្រាស់

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះហើយមិនត្រូវ បានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅ ជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះ ឡើយ ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2018	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ក្នុងដៃ	38,563,512	42,343,395	157,146,311	170,135,761	40,163,850	162,141,462
សាច់ប្រាក់ក្នុងធនាគារដែលមានកាលវេលាសន្តិសុខជាង 3 ខែ៖						
សាច់ប្រាក់នៅធនាគារជាតិនៃ កម្ពុជា	76,016,126	59,795,467	309,765,713	240,258,186	78,667,862	317,582,159
សាច់ប្រាក់នៅធនាគារនានា	59,131,301	292,145,206	240,960,052	1,173,839,439	298,947,110	1,206,849,483
	173,710,939	394,284,068	707,872,076	1,584,233,386	417,778,822	1,686,573,104
ដក៖ សិទ្ធិធនធានលើឱនភាពនៃតម្លៃ	(175,457)	(434,475)	(714,987)	(1,745,721)	(398,505)	(1,608,764)
	173,535,482	393,849,593	707,157,089	1,582,487,665	417,380,317	1,684,964,340

បម្រែបម្រួលលើសិទ្ធិធនធានលើឱនភាពនៃតម្លៃលើសាច់ប្រាក់ និងសាច់ប្រាក់សមមូល មានដូចខាងក្រោម៖

	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា (ត្រឡប់មកវិញ)/សិទ្ធិធនធានសម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 9)	434,475	398,505	1,745,721	1,608,765
លម្អៀងពីការប្តូររូបិយប័ណ្ណ ថ្ងៃទី 31 ខែ ធ្នូ	(259,018)	35,970	(1,049,541)	145,499
	-	-	18,807	(8,543)
	175,457	434,475	714,987	1,745,721

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2018	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមទំនាក់ទំនង៖						
ភាគីទីបី	173,710,939	210,501,058	707,872,076	845,793,252	267,608,598	1,080,335,910
សម្ព័ន្ធហ្មាតិ	-	183,783,010	-	738,440,134	150,170,224	606,237,194
	173,710,939	394,284,068	707,872,076	1,584,233,386	417,778,822	1,686,573,104

7. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2018	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ក្នុងធនាគារដែលមានកាលវេលាសន្តិសុខជាង 3 ខែ៖						
ធនាគារជាតិនៃកម្ពុជា	21,077,160	6,383,032	85,889,427	25,647,023	46,566,557	187,989,191
ធនាគារនានា (*)	23,067,549	-	94,000,262	-	60,203,182	243,040,246
	44,144,709	6,383,032	179,889,689	25,647,023	106,769,739	431,029,437
ដក៖ សិទ្ធិធនធានលើឱនភាពនៃតម្លៃ	(54,410)	-	(221,721)	-	(90,371)	(364,828)
	44,090,299	6,383,032	179,667,968	25,647,023	106,679,368	430,664,609

(*) : រួមបញ្ចូលសមតុល្យជាមួយធនាគារ Vietcombank មានចំនួន 23,067,549 ដុល្លារអាមេរិក (ឆ្នាំ 2018៖ មិនមាន) សម្រាប់តម្កល់ប្រើប្រាស់លិខិតឥណទាន ។

បម្រែបម្រួលលើសិទ្ធិធនធានលើឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅធនាគារនានា មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា ការបន្ថែម/(ត្រឡប់មកវិញ) លើប្រាក់ចំណេញ ឬខាត លម្អៀងពីការប្តូររូបិយប័ណ្ណ ថ្ងៃទី 31 ខែ ធ្នូ	-	90,371	-	364,828
	54,410	(90,371)	220,469	(365,551)
	-	-	1,252	723
	54,410	-	221,721	-

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2018	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖						
ក្នុងរយៈពេល 1 ខែ	23,067,549	-	94,000,262	-	-	-
> 1 ទៅ 3 ខែ	1,795,558	6,383,032	7,316,899	25,647,023	3,420,304	13,807,768
> 3 ទៅ 6 ខែ	19,281,602	-	78,572,528	-	103,349,435	417,221,669
	44,144,709	6,383,032	179,889,689	25,647,023	106,769,739	431,029,437

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ខ. តាមរូបិយប័ណ្ណ៖						
ដុល្លារអាមេរិក	43,751,224	-	178,286,238	-	60,203,182	243,040,246
ផ្សេងៗ	<u>393,485</u>	<u>6,383,032</u>	<u>1,603,451</u>	<u>25,647,023</u>	<u>46,566,557</u>	<u>187,989,191</u>
	<u>44,144,709</u>	<u>6,383,032</u>	<u>179,889,689</u>	<u>25,647,023</u>	<u>106,769,739</u>	<u>431,029,437</u>

	2019	2018
គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
ធនាគារជាតិនៃកម្ពុជា	0.68% - 0.99%	0.93% - 1.00%
ធនាគារក្នុងស្រុកផ្សេងៗ	<u>2.35% - 2.60%</u>	<u>1.80% - 3.10%</u>

8. ប្រាក់តម្កល់តាមច្បាប់

	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ប្រាក់តម្កល់ធានាដើមទុន	ក	7,500,000	7,500,000	30,562,500	30,135,000	7,500,000	30,277,500
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា	ខ	<u>73,337,424</u>	<u>92,812,344</u>	<u>298,850,003</u>	<u>372,919,998</u>	<u>103,170,688</u>	<u>416,500,067</u>
		<u>80,837,424</u>	<u>100,312,344</u>	<u>329,412,503</u>	<u>403,054,998</u>	<u>110,670,688</u>	<u>446,777,567</u>

ក. ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ធនាគារ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន ។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត ។ នៅក្នុងអំឡុងការិយបរិច្ឆេទធនាគារទទួលបានការប្រាក់ដែលរកបានក្នុងអត្រាថេរនៃរយៈពេលប្រាំមួយខែក្នុងមួយឆ្នាំ 0.48% (2018: 0.62% ក្នុងមួយឆ្នាំ) ។

ខ. ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុអនិវាសនជន និង ប្រាក់កម្ចីអនិវាសនជន ។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-018-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀលនិងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ ។

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ឥណទានមានកាលកំណត់	162,355,172	121,179,298	661,597,326	486,898,419	113,963,461	460,070,492
ឥណទានវិបារម្ភ	21,555,507	17,903,881	87,838,691	71,937,794	22,140,634	89,381,739
ឥណទានផ្តល់សម្រាប់ទិញគេហដ្ឋាន	150,872,412	137,748,299	614,805,079	553,472,665	119,825,151	483,734,135
ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម	172,218,786	164,164,589	701,791,553	659,613,319	137,934,993	556,843,567
ប័ណ្ណឥណទាន	<u>805,708</u>	<u>1,187,094</u>	<u>3,283,260</u>	<u>4,769,744</u>	<u>1,414,353</u>	<u>5,709,743</u>
ឥណទានដុល និងបុរេប្រទាន - ដុល	507,807,585	442,183,161	2,069,315,909	1,776,691,941	395,278,592	1,595,739,676
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ	<u>(5,080,681)</u>	<u>(4,448,182)</u>	<u>(20,703,775)</u>	<u>(17,872,795)</u>	<u>(7,860,339)</u>	<u>(31,732,189)</u>
ឥណទាន និងបុរេប្រទាន - សុទ្ធ	<u>502,726,904</u>	<u>437,734,979</u>	<u>2,048,612,134</u>	<u>1,758,819,146</u>	<u>387,418,253</u>	<u>1,564,007,487</u>

(i) សំវិធានធនលើឱនភាពនៃតម្លៃ ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សំវិធានធនលើឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទាន (ការសងត្រឡប់វិញ)/សំវិធានធនលើឱនភាពនៃតម្លៃលើសាច់ប្រាក់និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ 6)	(632,499)	(160,756)	(2,562,886)	(650,258)
សំវិធានធន/(ការសងត្រឡប់វិញ) លើឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅធនាគារនានា (កំណត់សម្គាល់ 7)	(54,410)	90,371	(220,469)	365,551
ឱនភាពនៃតម្លៃលើកិច្ចសន្យាក្រៅតារាងតុល្យការ (កំណត់សម្គាល់ 30)	636,231	141,310	2,578,008	571,599
ឥណទាន និងបុរេប្រទានលុបចោលការប្រមូលមកវិញនៃឥណទាននិងបុរេប្រទានដែលបានលុបចោល	<u>161,921</u>	<u>-</u>	<u>656,104</u>	<u>-</u>
	<u>325,325</u>	<u>34,955</u>	<u>1,318,217</u>	<u>141,393</u>

(ii) បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	4,448,182	7,860,339	17,872,795	31,732,189
សំវិធានធនក្នុងឆ្នាំ	632,499	160,756	2,562,886	650,258
លុបចោលក្នុងឆ្នាំការិយបរិច្ឆេទលម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>(3,572,913)</u>	<u>-</u>	<u>(14,452,433)</u>
នាថ្ងៃទី 31 ខែ ធ្នូ	<u>5,080,681</u>	<u>4,448,182</u>	<u>20,703,775</u>	<u>17,872,795</u>

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ដែលមានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖						
រយៈពេល 1 ខែ	35,266,711	34,164,526	143,711,847	137,273,065	28,737,536	116,013,433
> 1 ទៅ 3 ខែ	74,873,888	91,040,601	305,111,094	365,801,135	79,761,452	321,996,982
> 3 ទៅ 6 ខែ	94,583,152	91,169,702	385,426,344	366,319,863	78,193,942	315,668,944
> 6 ទៅ 12 ខែ	18,871,884	34,660,802	76,902,927	139,267,102	10,352,031	41,791,149
> 1 ទៅ 3 ឆ្នាំ	99,711,480	33,927,597	406,324,281	136,321,085	52,898,722	213,552,141
> 3 ទៅ 5 ឆ្នាំ	24,150,686	31,905,128	98,414,045	128,194,804	36,506,947	147,378,545
លើសពី 5 ឆ្នាំ	160,349,784	125,314,805	653,425,371	503,514,887	108,827,962	439,338,482
	<u>507,807,585</u>	<u>442,183,161</u>	<u>2,069,315,909</u>	<u>1,776,691,941</u>	<u>395,278,592</u>	<u>1,595,739,676</u>
ខ. តាមទំនាក់ទំនង៖						
ភាគីទីបី	491,597,324	441,294,701	2,003,259,095	1,773,122,108	394,238,564	1,591,541,082
សម្ព័ន្ធព្យាគី	16,210,261	888,460	66,056,814	3,569,833	1,040,028	4,198,594
	<u>507,807,585</u>	<u>442,183,161</u>	<u>2,069,315,909</u>	<u>1,776,691,941</u>	<u>395,278,592</u>	<u>1,595,739,676</u>

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់លេខ 32ខ ។

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយបង់មុនសម្រាប់អត្ថប្រយោជន៍របស់បុគ្គលិក (*)	4,578,047	3,771,105	18,655,542	15,152,300	2,260,481	9,125,562
ប្រាក់កក់ និងចំណាយបង់មុន	2,530,661	1,321,424	10,312,444	5,309,482	1,094,121	4,416,966
ឧបករណ៍ហិរញ្ញវត្ថុដើរដី	12,033	510,746	49,034	2,052,177	1,680,278	6,783,282
ផ្សេងៗ	948,463	187,861	3,864,987	754,825	81,529	329,133
	<u>8,069,204</u>	<u>5,791,136</u>	<u>32,882,007</u>	<u>23,268,784</u>	<u>5,116,409</u>	<u>20,654,943</u>

(*) ៖ នេះតំណាងឲ្យភាពខុសគ្នារវាងតម្លៃសមស្របនៃប្រាក់កម្ចីរបស់បុគ្គលិក និងតម្លៃទីផ្សារនៃប្រាក់កម្ចីទាំងនោះ ។ ធនាគារបានកត់ត្រាភាពខុសគ្នានេះជាប្រាក់អត្ថប្រយោជន៍ សម្រាប់បុគ្គលិកដែលបានបង់ពីមុន និងត្រូវរំលស់ដោយប្រើប្រាស់មូលដ្ឋានរំលស់ថេរទៅតាមថេរវេលានៃកិច្ចសន្យា ។

11. ទ្រព្យសកម្មរូបិយ

	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម				
នាថ្ងៃទី 1 ខែ មករា	163,796	907,684	658,132	3,664,320
ការលុបចោល	(163,796)	(743,888)	(663,701)	(3,009,027)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	5,569	2,839
នាថ្ងៃទី 31 ខែ ធ្នូ	<u>-</u>	<u>163,796</u>	<u>-</u>	<u>658,132</u>
ដក៖ រំលស់បង្គរ				
នាថ្ងៃទី 1 ខែ មករា	137,332	853,181	532,472	3,444,291
រំលស់	8,879	28,039	35,978	113,418
ការលុបចោល	(146,211)	(743,888)	(592,447)	(3,009,027)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	23,997	3,118
នាថ្ងៃទី 31 ខែ ធ្នូ	<u>-</u>	<u>137,332</u>	<u>-</u>	<u>551,800</u>
តម្លៃយោង				
នាថ្ងៃទី 31 ខែ ធ្នូ	-	26,464	-	106,332
នាថ្ងៃទី 1 ខែ មករា	-	54,503	-	220,029

12. ទ្រព្យ និងបរិក្ខារ

2019	កុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ		ការជួសជុល កែលំអ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក				
ថ្លៃដើម							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	4,150,705	2,002,175	428,088	8,909,796	166,821	15,657,585	62,912,177
ការទិញបន្ថែម	2,062	36,415	-	4,370	1,421,763	1,464,610	5,934,600
ការផ្ទេរ	265,880	210,256	775,600	28,785	(1,280,521)	-	-
ការលុបចោល	(1,211,338)	(385,298)	(1,300)	(97,031)	-	(1,694,967)	(6,868,006)
ការលក់ចេញ	-	-	(412,735)	-	-	(412,735)	(1,672,402)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	(163,453)	-	(163,453)	(662,312)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	873,931
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	<u>3,207,309</u>	<u>1,863,548</u>	<u>789,653</u>	<u>8,682,467</u>	<u>308,063</u>	<u>14,851,040</u>	<u>60,517,988</u>
ដក៖ រំលស់បង្គរ							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	2,181,815	1,588,761	428,088	7,754,811	-	11,953,475	48,029,063
រំលស់	606,373	145,666	25,924	432,537	-	1,210,500	4,904,946
ការលុបចោល	(1,042,732)	(357,015)	(1,300)	(50,276)	-	(1,451,323)	(5,880,761)
ការលក់ចេញ	-	-	(412,735)	-	-	(412,735)	(1,672,402)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	(163,453)	-	(163,453)	(662,312)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	662,557
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	<u>1,745,456</u>	<u>1,377,412</u>	<u>39,977</u>	<u>7,973,619</u>	<u>-</u>	<u>11,136,464</u>	<u>45,381,091</u>
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	<u>1,461,853</u>	<u>486,136</u>	<u>749,676</u>	<u>708,848</u>	<u>308,063</u>	<u>3,714,576</u>	<u>15,136,897</u>

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 មានទ្រព្យ និងបរិក្ខារ ដែលមានថ្លៃដើមចំនួន 8,319,589 ដុល្លារអាមេរិក (2018: 8,239,290 ដុល្លារអាមេរិក) បានដករំលស់អស់ និងនៅតែប្រើប្រាស់ ។ ទ្រព្យ និងបរិក្ខារលុបចោល រួមបញ្ចូលទាំងទ្រព្យ និងបរិក្ខារថ្លៃដើមចំនួន 800,346 ដុល្លារអាមេរិក (តម្លៃយោង: 950,844 ដុល្លារអាមេរិក) បានដករំលស់អស់ ។

2018

ថ្លៃដើម

	កុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ		ការជួសជុល កែលំអ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប	
		យានយន្ត ដុល្លារអាមេរិក	ដុល្លារអាមេរិក			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	4,013,845	2,500,061	596,968	9,242,608	455,235	16,808,717	67,537,425
ការទិញបន្ថែម	-	-	-	-	189,965	189,965	768,408
ការផ្ទេរ	267,827	89,996	-	124,965	(482,788)	-	-
ការលុបចោល	(116,556)	(558,105)	(1,300)	(274,883)	-	(950,844)	(3,846,164)
ការលក់ចេញ	(11,881)	(29,777)	(167,580)	(181,015)	-	(390,253)	(1,578,573)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ លម្អៀងពីការប្តូររូបិយប័ណ្ណ	(2,530)	-	-	(1,879)	4,409	-	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	4,150,705	2,002,175	428,088	8,909,796	166,821	15,657,585	62,912,177
ដក: រំលស់បង្គរ							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,654,395	1,966,032	596,968	7,751,707	-	11,969,102	48,091,852
រំលស់	642,310	198,989	-	440,641	-	1,281,940	5,185,447
ការលុបចោល	(108,671)	(546,704)	(1,300)	(262,283)	-	(918,958)	(3,717,185)
ការលក់ចេញ	(6,219)	(29,556)	(167,580)	(175,254)	-	(378,609)	(1,531,473)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	422
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	2,181,815	1,588,761	428,088	7,754,811	-	11,953,475	48,029,063
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,968,890	413,414	-	1,154,985	166,821	3,704,110	14,883,114
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	2,359,450	534,029	-	1,490,901	455,235	4,839,615	19,537,526

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 17 ។

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	3,311,519	4,474,444	13,494,440	17,978,316	5,637,369	22,758,059

ធនាគារបានជួលការិយាល័យសម្រាប់ប្រតិបត្តិការ ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី 1 ខែ មករា	4,474,444	5,637,369	17,978,316	22,758,059
រំលស់សម្រាប់ការិយបរិច្ឆេទ លម្អៀងពីការប្តូររូបិយប័ណ្ណ	(1,162,925)	(1,162,925)	(4,712,172)	(4,704,032)
នាថ្ងៃទី 31 ខែ ធ្នូ	3,311,519	4,474,444	13,494,440	17,978,316

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

នាថ្ងៃទី 1 ខែ មករា	4,474,444	5,637,369	17,978,316	22,758,059
រំលស់សម្រាប់ការិយបរិច្ឆេទ លម្អៀងពីការប្តូររូបិយប័ណ្ណ	(1,162,925)	(1,162,925)	(4,712,172)	(4,704,032)
នាថ្ងៃទី 31 ខែ ធ្នូ	3,311,519	4,474,444	13,494,440	17,978,316

14. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត (*)	328,163,613	427,636,387	1,337,266,723	1,718,243,003	474,304,188	1,914,766,007
គណនីសន្សំ	138,870,092	196,210,935	565,895,625	788,375,537	217,005,511	876,051,248
ប្រាក់បញ្ញើមានកាលកំណត់	70,241,173	51,609,123	286,232,780	207,365,456	62,952,184	254,137,967
	537,274,878	675,456,445	2,189,395,128	2,713,983,996	754,261,883	3,044,955,222

(*) រួមបញ្ចូលប្រាក់បញ្ញើមានកម្រិត ដែលមិនទទួលបានការប្រាក់ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន ។ ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល 1 ខែ	476,491,211	632,792,474	1,941,701,685	2,542,560,161	703,769,672	2,841,118,166
> 1 ទៅ 3 ខែ	36,823,374	14,388,175	150,055,249	57,811,687	16,406,658	66,233,678
> 3 ទៅ 6 ខែ	11,589,977	12,450,179	47,229,156	50,024,819	18,784,987	75,834,993
> 6 ទៅ 12 ខែ	12,283,773	15,741,073	50,056,375	63,247,631	15,218,022	61,435,155
1 ទៅ 3 ឆ្នាំ	86,543	84,544	352,663	339,698	-	-
3 ទៅ 5 ឆ្នាំ	-	-	-	-	82,544	333,230
	537,274,878	675,456,445	2,189,395,128	2,713,983,996	754,261,883	3,044,955,222

ក. តាមកាលកំណត់៖

ខ. តាមប្រភេទអតិថិជន៖

សាជីវកម្ម	277,245,397	365,938,170	1,129,774,993	1,470,339,567	750,127,269	3,028,263,785
ឯកត្តជន	251,505,071	296,865,911	1,024,883,164	1,192,807,230	4,125,305	16,653,856
ផ្សេងៗ	8,524,410	12,652,364	34,736,971	50,837,199	9,309	37,581
	537,274,878	675,456,445	2,189,395,128	2,713,983,996	754,261,883	3,044,955,222

គ. តាមនិវាសនដ្ឋាន៖

និវាសន	535,874,648	673,492,092	2,183,689,191	2,706,091,226	746,732,116	3,014,557,552
អនិវាសន	1,400,230	1,964,353	5,705,937	7,892,770	7,529,767	30,397,670
	537,274,878	675,456,445	2,189,395,128	2,713,983,996	754,261,883	3,044,955,222

ឃ. តាមទំនាក់ទំនង៖

ភាគីទីបី	509,601,250	652,181,235	2,076,625,094	2,620,464,202	734,971,478	2,967,079,857
សម្ព័ន្ធព្យាបាល	27,673,628	23,275,210	112,770,034	93,519,794	19,290,405	77,875,365
	537,274,878	675,456,445	2,189,395,128	2,713,983,996	754,261,883	3,044,955,222

ង. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	2019	2018
គណនីចរន្ត	0.20% - 1.00%	0.20% - 1.00%
គណនីសន្សំ	0.00% - 0.50%	0.00% - 0.50%
ប្រាក់បញ្ញើមានកាលកំណត់	0.30% - 5.50%	0.30% - 5.50%

15. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
គណនីចរន្ត	32,563,297	45,510,373	132,695,435	182,860,679	38,279,307	154,533,562
គណនីសន្សំ	12,152	-	49,519	-	-	-
ប្រាក់បញ្ញើមានកាលកំណត់	20,900	-	85,168	-	-	-
	<u>32,596,349</u>	<u>45,510,373</u>	<u>132,830,122</u>	<u>182,860,679</u>	<u>38,279,307</u>	<u>154,533,562</u>

ប្រាក់បញ្ញើរបស់ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖						
រយៈពេល 1 ខែ	32,575,449	45,510,373	132,744,955	182,860,679	38,279,307	154,533,562
> 3 ទៅ 6 ខែ	20,900	-	85,167	-	-	-
	<u>32,596,349</u>	<u>45,510,373</u>	<u>132,830,122</u>	<u>182,860,679</u>	<u>38,279,307</u>	<u>154,533,562</u>
ខ. តាមទំនាក់ទំនង៖						
មិនមែនសម្ព័ន្ធព្យាបាល	3,182,299	10,151,496	12,967,868	40,788,711	22,256,247	89,848,469
សម្ព័ន្ធព្យាបាល	29,414,050	35,358,877	119,862,254	142,071,968	16,023,060	64,685,093
	<u>32,596,349</u>	<u>45,510,373</u>	<u>132,830,122</u>	<u>182,860,679</u>	<u>38,279,307</u>	<u>154,533,562</u>
គ. តាមនិវាសនដ្ឋាន៖						
និវាសន	32,596,349	45,510,373	132,830,122	182,860,679	38,279,307	154,533,562

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ) ៖

	2019	2018
គណនីចរន្ត	0.20% - 1.00%	0.20% - 1.00%
គណនីសន្សំ	0.00% - 0.50%	0.00% - 0.50%
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 5.50%	0.30% - 5.50%

16. ប្រាក់កម្ចី

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា ("LPCO")	18,654,968	-	76,018,995	-	-	-

នេះគឺជាប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា ដែលយកវិញ្ញាបនប័ត្រប្រាក់បញ្ញើអាចចរចាបាន ដាក់បញ្ចាំជាទ្រព្យ ។ ប្រាក់កម្ចីទាំងនេះ មានអត្រាការប្រាក់ចាប់ពី 2.86% ទៅ 3.00% ក្នុងមួយឆ្នាំ (2018: គ្មាន) ។

ការវិភាគបន្ថែមតាមរយៈពេលមានកាលកំណត់មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេល 1 ខែ	9,833,888	-	40,073,094	-	-	-
> 3 ទៅ 6 ខែ	8,821,080	-	35,945,901	-	-	-
	<u>18,654,968</u>	<u>-</u>	<u>76,018,995</u>	<u>-</u>	<u>-</u>	<u>-</u>

17. បំណុលភតិសន្យា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃបច្ចុប្បន្ននៃបំណុលភតិសន្យា						
រយៈពេលខ្លី	1,158,807	1,096,295	4,722,139	4,404,913	889,196	3,589,684
រយៈពេលវែង	2,493,071	3,651,878	10,159,264	14,673,246	4,748,173	19,168,375
	<u>3,651,878</u>	<u>4,748,173</u>	<u>14,881,403</u>	<u>19,078,159</u>	<u>5,637,369</u>	<u>22,758,059</u>

វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
តិចជាង 1 ឆ្នាំ	151,400	-	616,955	-	-	-
1 ឆ្នាំ ទៅ 5 ឆ្នាំ	3,331,266	4,729,043	13,574,909	19,001,295	2,584,309	10,432,855
លើសពី 5 ឆ្នាំ	530,075	614,375	2,160,056	2,468,559	3,950,950	15,949,985
បំណុលភតិសន្យាមិនបានធ្វើអប្បបរមាសរុប	<u>4,012,741</u>	<u>5,343,418</u>	<u>16,351,920</u>	<u>21,469,854</u>	<u>6,535,259</u>	<u>26,382,840</u>

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	4,748,173	5,637,369	19,078,159	22,758,059
បន្ថែម៖ ចំណាយការប្រាក់	234,382	289,312	949,716	1,170,267
ដក៖ ការទូទាត់សាច់ប្រាក់ជាក់ស្តែង	(1,330,677)	(1,178,508)	(5,391,903)	(4,767,065)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	245,431	(83,102)
នាថ្ងៃទី 31 ខែ ធ្នូ	<u>3,651,878</u>	<u>4,748,173</u>	<u>14,881,403</u>	<u>19,078,159</u>

ចំនួនដែលបានទទួលស្គាល់ជាចំណេញ ឬខាត៖

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយការប្រាក់លើបំណុលភតិសន្យា	234,382	289,312	949,716	1,170,267
ចំណាយពាក់ព័ន្ធភតិសន្យាលើ ទ្រព្យសកម្មមានរយៈពេលខ្លី និងមានតម្លៃទាប	<u>377,283</u>	<u>375,451</u>	<u>1,528,751</u>	<u>1,518,699</u>
	<u>611,665</u>	<u>664,763</u>	<u>2,478,467</u>	<u>2,688,966</u>

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
ទឹកប្រាក់សរុបបានបង់លើភតិសន្យា	<u>1,707,960</u>	<u>1,553,959</u>	<u>6,920,654</u>	<u>6,285,764</u>

18. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិទទួលបានរបស់និយោជិត	1,100,764	1,137,362	4,485,613	4,569,921	946,775	3,822,131
ចំណាយបង្ក	2,527,047	531,402	10,297,717	2,135,173	56,079	226,391
មូលប័ត្រធនាគារ	354,340	698,197	1,443,936	2,805,356	304,307	1,228,487
សមតុល្យសាខាធនាគារ	424,019	202,569	1,727,877	813,922	30,178,625	121,831,109
ពន្ធផ្សេងៗត្រូវទូទាត់	563,760	1,014,970	2,297,322	4,078,149	2,679,302	10,816,342
ផ្សេងៗ	<u>371,337</u>	<u>975,846</u>	<u>1,513,198</u>	<u>3,920,949</u>	<u>1,089,589</u>	<u>4,398,672</u>
	<u>5,341,267</u>	<u>4,560,346</u>	<u>21,765,663</u>	<u>18,323,470</u>	<u>35,254,677</u>	<u>142,323,132</u>

19. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។

20. ពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធពន្យារជាទ្រព្យសកម្ម	3,482,752	3,880,085	14,192,214	15,590,182	1,344,400	5,427,343
ពន្ធពន្យារជាបំណុល	<u>(664,561)</u>	<u>(958,347)</u>	<u>(2,708,086)</u>	<u>(3,850,639)</u>	<u>(162,032)</u>	<u>(654,123)</u>
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	<u>2,818,191</u>	<u>2,921,738</u>	<u>11,484,128</u>	<u>11,739,543</u>	<u>1,182,368</u>	<u>4,773,220</u>

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធនលើកិច្ចសន្យាក្រៅតារាងតុល្យការ						
អនុលោមតាមធនាគារជាតិនៃកម្ពុជា	1,415,718	1,726,344	5,769,051	6,936,450	775,377	3,130,197
រំលស់	524,427	541,264	2,137,040	2,174,799	569,023	2,297,146
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(662,304)	(894,889)	(2,698,889)	(3,595,664)	-	-
បំណុលភតិសន្យា	730,376	949,635	2,976,282	3,815,633	-	-
សំវិធានធនលើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុតាម						
ស.វ.ទ.ហ.អ.ក	639,025	475,924	2,604,027	1,912,263	-	-
ផ្សេងៗ	<u>170,949</u>	<u>123,460</u>	<u>696,617</u>	<u>496,062</u>	<u>(162,032)</u>	<u>(654,123)</u>
	<u>2,818,191</u>	<u>2,921,738</u>	<u>11,484,128</u>	<u>11,739,543</u>	<u>1,182,368</u>	<u>4,773,220</u>

បម្រែបម្រួលនៃពន្ធពន្យារ ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	2,921,738	1,182,368	11,739,543	4,773,220
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(103,547)	1,739,370	(419,572)	7,035,751
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	164,157	(69,428)
នាថ្ងៃទី 31 ខែ ធ្នូ	<u>2,818,191</u>	<u>2,921,738</u>	<u>11,484,128</u>	<u>11,739,543</u>

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	6,351,559	8,251,772	25,520,564	33,312,404
ចំណាយពន្ធលើប្រាក់ចំណេញ	4,487,614	5,388,876	18,183,812	21,798,003
ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភបានបង់ (*)	(2,897,898)	-	(11,742,283)	-
ពន្ធលើប្រាក់ចំណេញបានបង់	(7,589,875)	(7,289,089)	(30,754,174)	(29,484,365)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	224,036	(105,478)
នាថ្ងៃទី 31 ខែ ធ្នូ	<u>351,400</u>	<u>6,351,559</u>	<u>1,431,955</u>	<u>25,520,564</u>

(*): នេះគឺជាលំដាប់លំដោយនៃប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភ (APTDD) ដែលត្រូវបានបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារទាក់ទងនឹងការផ្ទេរភាគហ៊ុន និងការទូទាត់ភាគលាភក្នុងអំឡុងការិយបរិច្ឆេទ ។

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានភាគពួកចំនួនលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង ។

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	4,487,614	5,388,876	18,183,812	21,798,003
ពន្ធពន្យារ	103,547	(1,739,370)	419,572	(7,035,751)
	<u>4,591,161</u>	<u>3,649,506</u>	<u>18,603,384</u>	<u>14,762,252</u>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% លើចំណេញជាប់ពន្ធ ដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញ ឬខាតមានដូចខាងក្រោម៖

	2019			2018		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%
ប្រាក់ចំណេញមុនបង់ពន្ធ	18,134,976	73,482,922		24,669,582	99,788,460	
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	3,626,995	14,696,584	20	4,933,916	19,957,692	20
ចំណាយមិនអាចកាត់កងបាន	449,628	1,821,893	2	167,227	676,431	1
សំវិធានធន លើស/(ខ្វះ) ពីការិយបរិច្ឆេទមុន	514,538	2,084,907	3	(1,508,794)	(6,103,071)	-6
ការវាយតម្លៃពន្ធឡើងវិញ	-	-	-	57,157	231,200	-
ចំណាយពន្ធលើប្រាក់ចំណេញ	<u>4,591,161</u>	<u>18,603,384</u>	<u>25</u>	<u>3,649,506</u>	<u>14,762,252</u>	<u>15</u>

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ ។

21. ដើមទុន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ភាគហ៊ុនមានតម្លៃ 100 ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖						
ដើមទុនបានបែងចែក និងបានបង់គ្រប់ចំនួន 750,000 ហ៊ុន (2018: 750,000 ហ៊ុន)	<u>75,000,000</u>	<u>75,000,000</u>	<u>300,000,000</u>	<u>300,000,000</u>	<u>75,000,000</u>	<u>300,000,000</u>

នាថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2018 ក្រុមហ៊ុន ANZ Funds Pty Ltd. បានចុះកិច្ចព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួន ចំនួន 55% ដែលមាននៅក្នុងធនាគារអេអិន ហ្វេត រ៉ូយ៉ាល់ (កម្ពុជា) ទៅឲ្យក្រុមហ៊ុន J Trust Co., Ltd. ។ ការផ្ទេរភាគហ៊ុនដែលមានចំនួន 412,500 ភាគហ៊ុន ស្មើនឹង 41,250,000 ដុល្លារអាមេរិក ពីក្រុមហ៊ុន ANZ Funds Pty Ltd. ទៅឲ្យក្រុមហ៊ុន J Trust Co., Ltd. និងការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល ចំនួនបួនរូបដែលបានស្នើដោយក្រុមហ៊ុន J Trust Co., Ltd. ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 3 ខែ កក្កដា ឆ្នាំ 2018 ។

ធនាគារបានផ្លាស់ប្តូរឈ្មោះពី អេអិន ហ្វេត រ៉ូយ៉ាល់ (កម្ពុជា) ទៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ធ្វើវិសោធនកម្ម លក្ខន្តិកៈ រួមបញ្ចូលដោយសមសភាពក្រុមប្រឹក្សាភិបាលថ្មីត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2019 ។ ប្រតិបត្តិការលក់ និងទិញភាគហ៊ុននៅក្នុងធនាគារ រួមបញ្ចូលទាំងការផ្ទេរសិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និង J Trust Co., Ltd. ត្រូវបានបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ 2019 ។ J Trust Co., Ltd. បានក្លាយជាក្រុមហ៊ុនមេរបស់ធនាគារ ចាប់ពីថ្ងៃទី 19 ខែ សីហា ឆ្នាំ 2019 ។ ធនាគារក៏បានជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា អំពីឈ្មោះថ្មីរបស់ធនាគារទៅជា “ជេ ត្រាស់ រ៉ូយ៉ាល់” ដែលមានសុពលភាពពីថ្ងៃទី 19 ខែ សីហា តទៅ ។

នាការលក់បរិច្ឆេទរាយការណ៍ រចនាសម្ព័ន្ធភាគហ៊ុន មានដូចខាងក្រោម៖

	បានចុះបញ្ជី បានបោះផ្សាយ និងបានបង់គ្រប់ចំនួន								
	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		
	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ
Royal Group Finance Co., Ltd.	337,500	33,750,000	45	337,500	33,750,000	45	337,500	33,750,000	45
J Trust Co. Ltd.,	412,500	41,250,000	55	-	-	-	-	-	-
ANZ Funds Pty Ltd	-	-	-	412,500	41,250,000	55	412,500	41,250,000	55
សរុប	<u>750,000</u>	<u>75,000,000</u>	<u>100</u>	<u>750,000</u>	<u>75,000,000</u>	<u>100</u>	<u>750,000</u>	<u>75,000,000</u>	<u>100</u>

22. ទុនបម្រុងទូទៅ

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកមានចំនួន 16,000,000 ដុល្លារអាមេរិក (2018៖ 15,000,000 ដុល្លារអាមេរិក) ទៅជាទុនបម្រុងទូទៅ ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2019 ។

23. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិតំណាងឲ្យទុនដែលបានផ្ទេរពីប្រាក់ចំណេញរក្សាទុកដោយធនាគារ ដែលអនុលោម តាមមាត្រា 73 នៃប្រកាសលេខ ធ7-017-334 ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ។

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ ដែលមានចំនួន 3,883,463 ដុល្លារអាមេរិក (2018៖ 6,252,097 ដុល្លារអាមេរិក) ។

24. ចំណូលពីការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	32,228,144	26,599,384	130,588,439	107,594,508
ប្រាក់បញ្ញើនៅធនាគារនានា	2,614,420	2,353,413	10,593,630	9,519,556
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	1,276,759	4,444,993	5,173,428	17,979,997
	<u>36,119,323</u>	<u>33,397,790</u>	<u>146,355,497</u>	<u>135,094,061</u>

25. ចំណាយលើការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់	1,100,774	783,173	4,460,336	3,167,935
ប្រាក់បញ្ញើសន្សំ	466,993	594,317	1,892,256	2,404,012
គណនីចរន្ត	405,483	597,342	1,643,017	2,416,248
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	527,000	-	2,135,404	-
បំណុលភតិសន្យា	234,382	289,312	949,716	1,170,267
	<u>2,734,632</u>	<u>2,264,144</u>	<u>11,080,729</u>	<u>9,158,462</u>

26. ចំណូលកម្រៃ និងជើងសារ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលហិរញ្ញប្បទានពាណិជ្ជកម្ម	6,583,192	8,607,021	26,675,094	34,815,400
កម្រៃបានមកពីការផ្តល់ឥណទាន	260,799	290,969	1,056,758	1,176,970
ថ្លៃឈ្នួលផ្សេងៗ	2,900,830	4,737,332	11,754,163	19,162,508
	9,744,821	13,635,322	39,486,015	55,154,878
ចំណាយលើថ្លៃឈ្នួល និងកម្រៃជើងសារ	(212,511)	(435,864)	(861,095)	(1,763,070)
កម្រៃធនាគារ	(1,248,957)	(1,976,297)	(5,060,774)	(7,994,121)
	<u>(1,461,468)</u>	<u>(2,412,161)</u>	<u>(5,921,869)</u>	<u>(9,757,191)</u>
ចំណូលសុទ្ធពីថ្លៃឈ្នួល និងកម្រៃជើងសារ	8,283,353	11,223,161	33,564,146	45,397,687
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	2,607,132	3,530,276	10,564,099	14,279,966
	<u>10,890,485</u>	<u>14,753,437</u>	<u>44,128,245</u>	<u>59,677,653</u>

27. ចំណាយលើបុគ្គលិក

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	8,949,043	7,912,776	36,261,522	32,007,179
ប្រាក់រង្វាន់តបស្នង	2,474,685	1,401,931	10,027,424	5,670,811
ចំណាយលើអតីតភាពការងារ	901,294	444,125	3,652,043	1,796,486
ប្រាក់សោធននិវត្តន៍	341,171	320,850	1,382,425	1,297,838
ផ្សេងៗ	572,499	534,451	2,319,766	2,161,854
	<u>13,238,692</u>	<u>10,614,133</u>	<u>53,643,180</u>	<u>42,934,168</u>

28. រំលស់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់លើទ្រព្យ និងបរិក្ខារ	1,210,500	1,281,940	4,904,946	5,185,447
រំលស់លើទ្រព្យអរូបី	8,879	28,039	35,978	113,418
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,162,925	1,162,925	4,712,172	4,704,032
	<u>2,382,304</u>	<u>2,472,904</u>	<u>9,653,096</u>	<u>10,002,897</u>

29. ចំណាយប្រតិបត្តិការ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ការចំណាយលើការជួលរបស់តម្លៃទាប និងការជួលរយៈពេលខ្លី	377,283	375,451	1,528,751	1,518,699
ការចំណាយថ្លៃទឹកភ្លើង	939,355	926,821	3,806,266	3,748,991
ការចំណាយលើទំនាក់ទំនងទិន្នន័យ	517,494	728,037	2,096,886	2,944,910
ការចំណាយលើព័ត៌មានវិទ្យា	2,156,608	-	8,738,576	-
ការចំណាយទាក់ទងនឹងកុំព្យូទ័រ	143,641	588,710	582,033	2,381,332
ការផ្សាយពាណិជ្ជកម្ម	112,954	149,325	457,690	604,020
ចំណាយនៅក្នុងសម្ព័ន្ធព្យាបាល	728,250	1,202,278	2,950,869	4,863,215
ពន្ធកាត់ទុក	299,510	765,909	1,213,615	3,098,102
ការធ្វើដំណើរ	189,551	158,581	768,060	641,460
តែមប្រៃសណីយ៍ និងសម្ភារៈការិយាល័យ	263,369	173,781	1,067,170	702,944
ថ្លៃវិជ្ជាជីវៈ	1,433,660	78,581	5,809,190	317,860
ទូរស័ព្ទ	95,185	91,293	385,690	369,280
ការដឹកជញ្ជូន	72,972	77,055	295,683	311,687
ការខាតបង់លើការក្លែងបន្លំដែលមិន ទាក់ទងការផ្តល់ឥណទាន	19,341	14,875	78,370	60,169
កម្រៃអគ្គបណ្ណ និងសមាជិកភាព	393,755	327,165	1,595,495	1,323,382
ចំណាយលើការជួលយានយន្ត	151,706	162,300	614,713	656,504
ចំណាយលើការការពារម៉ាស៊ីន				
ដកប្រាក់ស្វ័យប្រវត្តិ	19,519	18,100	79,091	73,215
ខាតលើការលក់ចេញទ្រព្យ និងបរិក្ខារ	260,728	31,787	1,056,470	128,578
ផ្សេងៗ	2,669,648	2,295,370	10,817,414	9,284,772
	<u>10,844,529</u>	<u>8,165,419</u>	<u>43,942,032</u>	<u>33,029,120</u>

30. ការសន្យា និងយថាភាព

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាម ឧបសគ្រឹះជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការទាំងនោះទេ ដែលរួមមាន៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លិខិតធានាធនាគារ	3,770,735	11,657,868	15,365,745	46,841,314
លិខិតឥណទាន	82,017,110	94,638,189	334,219,723	380,256,243
សមតុល្យនៃឥណទាន និងបុរេប្រទាន ដែលមិនបានប្រើប្រាស់	32,703,312	36,185,031	133,265,996	145,391,455
កាតព្វកិច្ចក្នុងការប្តូររូបិយបណ្ណបរទេស	43,812,748	52,735,569	178,536,948	211,891,516
	<u>162,303,905</u>	<u>195,216,657</u>	<u>661,388,412</u>	<u>784,380,528</u>

សំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់កិច្ចសន្យាក្រៅតារាងតុល្យការ ដោយយោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 និងសាកលវិទ្យាល័យលេខ ធ7-018-001 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់ធនាគារដូចដែលបានរៀបរាប់នៅកំណត់សម្គាល់ 32ខ(iv) ហើយបម្រែបម្រួលរបស់វាត្រូវបានវិភាគ ដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	929,540	1,070,850	3,734,892	4,323,021
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	(636,231)	(141,310)	(2,578,008)	(571,599)
លម្អៀងពីការប្តូររូបិយបណ្ណ	-	-	38,350	(16,530)
នាថ្ងៃទី 31 ខែ ធ្នូ	<u>293,309</u>	<u>929,540</u>	<u>1,195,234</u>	<u>3,734,892</u>

ខ. សន្យាភតិសន្យា

ធនាគារមានសន្យាភតិសន្យាប្រតិបត្តិការក្នុងការជួលម៉ាស៊ីនអេធីអឹម និងគេហដ្ឋានដែលជាទ្រព្យសកម្មមានតម្លៃទាប និងថេរវេលាជួលខ្លី ដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេល 1 ឆ្នាំ	363,640	568,162	1,481,833	2,282,875
> 2 ទៅ 3 ឆ្នាំ	270,360	519,110	1,101,717	2,085,784
> 4 ទៅ 5 ឆ្នាំ	61,116	100,848	249,048	405,207
	<u>695,116</u>	<u>1,188,120</u>	<u>2,832,598</u>	<u>4,773,866</u>

គ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅ ប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថាការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើ ការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

31. សម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមាន ឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា ។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ភាគទុនិកសំខាន់ៗ ក្រុមហ៊ុនសមាគម និងអ្នកគ្រប់គ្រងសំខាន់ៗ ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល ។ អ្នកគ្រប់គ្រង សំខាន់ៗ រួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន ។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត ។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់	95,858	2,422,391	388,417	9,733,167
ចំណាយលើការប្រាក់	21,746	189,552	88,115	761,620
ការទិញ/ផ្ទេរបច្ចេកវិទ្យាពី ANZ Banking				
ANZ Banking	728,250	1,202,278	2,950,869	4,863,215
ការទិញ/ផ្ទេរបច្ចេកវិទ្យាពី JT Group Limited	2,156,608	-	8,738,576	-
អត្ថប្រយោជន៍ផ្តល់ដល់អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់ខែ និងអត្ថប្រយោជន៍រយៈពេលខ្លី	2,247,355	1,616,688	9,106,282	6,539,503
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	245,227	283,391	993,660	1,146,317
	2,492,582	1,900,079	10,099,942	7,685,820

គ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

សមតុល្យជាមួយសម្ព័ន្ធព្យាបាល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 6(ក) 9(ខ), 14(គ) និង 15(ខ) ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ ។

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងបំណុលរបស់ធនាគារ (ALCO) ដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យ និងការគ្រប់គ្រង យុទ្ធសាស្ត្រនៃតារាងតុល្យការរបស់ធនាគារ សកម្មភាពគ្រប់គ្រងរួមមាន រចនាសម្ព័ន្ធតារាងតុល្យការ សាច់ប្រាក់ងាយស្រួល ការផ្តល់មូលនិធិ ការគ្រប់គ្រងដើមទុន ហានិភ័យអត្រាការប្រាក់ដែលមិនបាន ជួញដូរ និងហានិភ័យអត្រាប្តូរប្រាក់ដែលមិនជួញដូរ ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈមដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍផែនការត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់ឲ្យយល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្មធនាគារ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ការត្រួតពិនិត្យ ឯករាជ្យលើមុខងារសវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ហិរញ្ញវត្ថុ និងដើម្បីធានាឲ្យមានការត្រួតពិនិត្យ និងសមតុល្យនៅក្នុងធនាគារ ។

គោលបំណងរបស់គណៈកម្មាធិការគឺ ដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការពិនិត្យមើលឡើងវិញនូវ៖

- ក) ការងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងការត្រួតពិនិត្យសកម្មភាពសវនកម្មខាងក្រៅ

- ខ) គោលការណ៍ និងគោលនយោបាយរបាយការណ៍ហិរញ្ញវត្ថុការត្រួតពិនិត្យ និងនីតិវិធីហិរញ្ញវត្ថុរបស់ធនាគារ
- គ) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មឯករាជ្យ ។

ខ. ហានិភ័យឥណទាន

‘ហានិភ័យឥណទាន’ គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុ របស់ធនាគារ ប្រសិនបើអតិថិជន ឬភាគី ម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងប្តូរប្រទានដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែល មានវត្តមានរបស់ធនាគារ ។ សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ ហានិភ័យតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច ។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចីប្តូរដៃគូពាណិជ្ជកម្មខ្លះខាងមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងប្តូរប្រទាន ។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការនិងការអនុវត្តតាមប្រមាណហានិភ័យទីផ្សារដែលជាហានិភ័យសំខាន់ៗនិងអាចប៉ះពាល់ដល់អាជីវកម្មរបស់ធនាគារ ព្រមទាំងត្រូវមានរបាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- អនុម័តលើកម្រិតអាចទទួលយកបាននូវហានិភ័យឥណទាន និងទីផ្សារ តារាងហានិភ័យ និងកម្រិតដែលទទួលយកបាននូវតារាងហានិភ័យដែលពាក់ព័ន្ធនីមួយៗ ។ តាមដានតារាងហានិភ័យឥណទាន និងហានិភ័យទីផ្សារនៅក្នុងកម្រិតហានិភ័យ ដែលអាចទទួលយកបាន ដែលបានអនុម័ត និងត្រូវរាយការណ៍ជាប្រចាំ៖ ការផ្ទេរសិទ្ធិអនុម័តលើការផ្តល់ឥណទាន (CAD) ដល់បុគ្គល និងការអនុម័តឥណទាន លើសពីសិទ្ធិដែលបានផ្ទេរឲ្យការត្រួតពិនិត្យឡើងវិញនូវគំរូហានិភ័យ ការអនុវត្ត និងលទ្ធផលនៃការធ្វើតេស្ត លើឥណទាន និងការអនុម័តផែនការដោះស្រាយ/សកម្មភាពដែលទាក់ទងនឹងការបំពានលើការទទួលយក ហានិភ័យ និងការរាយការណ៍ពីហានិភ័យសំខាន់ៗ ដល់ក្រុមប្រឹក្សាភិបាល ធ្វើការកំណត់ និងផ្តល់ការព្រមានជាមុន អំពីការគំរាមកំហែង/ហានិភ័យ ទាំងរយៈពេលខ្លី និងរយៈពេលវែង។

- ប្រព័ន្ធធានា ត្រូវបានធ្វើឡើងសម្រាប់ការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងដែលសមស្រប ចំពោះរាល់ហានិភ័យទាំងអស់ដែលកើតឡើងក្នុងប្រទេសកម្ពុជា រួមមានឥណទាន ប្រតិបត្តិការ ទីផ្សារ កេរ្តិ៍ឈ្មោះប្រព័ន្ធ និងហានិភ័យបទប្បញ្ញត្តិ ។

- ផ្តល់នូវក្របខ័ណ្ឌហានិភ័យដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើហានិភ័យប្រតិបត្តិការ អភិបាលកិច្ចនិងបញ្ហាអនុលោមភាព ការអនុវត្តន៍គោលនយោបាយ និងដំណើរការនានានៅក្នុងធនាគារ ដូច្នេះវាអាចគាំទ្រដល់យុទ្ធសាស្ត្ររបស់ធនាគារ។ ការស៊ើបអង្កេត និងការត្រួតពិនិត្យឡើងវិញលើការបំពានគោលនយោបាយឥណទាន ប្រតិបត្តិការ និងអនុលោមភាពនិងហានិភ័យទីផ្សារ និងការអនុម័តលើសកម្មភាពនៃការដោះស្រាយ។

- ត្រួតពិនិត្យបញ្ហាសវនកម្មផ្ទៃក្នុង និងការពិនិត្យលើបញ្ហានិយតករ និងតាមដានសកម្មភាពដោះស្រាយ ដើម្បីធានាឲ្យមានការបញ្ឈប់យ៉ាងឆាប់រហ័ស ។

- **ការអភិវឌ្ឍន៍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL ៖ នេះរួមបញ្ចូលទាំងដំណើរការ សម្រាប់៖**
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្តទិន្នន័យថយក្រោយ (Back - testing) នៃ ម៉ូដែល ដែលបានប្រើ
 - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និង
 - ការបង្កើតព័ត៌មាននៃការប្រមើលអនាគត ។

- **ការពិនិត្យឡើងវិញនូវអនុលោមភាព** របស់អង្គការអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀង រួមទាំងសហគ្រាសដែលបានជ្រើសរើស និងប្រភេទផលិតផល ។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាន ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារដែលអាចតម្រូវឲ្យមានវិធានការកែតម្រូវសមស្របដែលត្រូវអនុវត្ត ។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ ដែលមានការប៉ាន់ស្មានសំរិទានធនលើ ECL ។
- **ការផ្តល់ជំនួយនូវការណែនាំនិងជំនាញឯកទេស**ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឲ្យមានប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន ។

អង្គការអាជីវកម្មនីមួយៗ តម្រូវឲ្យអនុវត្តគោលនយោបាយ និងនីតិវិធី

ឥណទានរបស់ធនាគារ ដោយមានការ អនុម័តពីអាជ្ញាធរឥណទានដើម្បីផ្ទេរសិទ្ធិពីគណៈកម្មាធិការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗមានប្រធានផ្នែកហានិភ័យឥណទាន ដែលរាយការណ៍អំពីបញ្ហាទាក់ទងនឹងឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និងគណៈកម្មាធិការឥណទានធនាគារ ។

អង្គការអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការនៃផលប័ក្រឥណទានរបស់ខ្លួន និងត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យឥណទានទាំងអស់នៅក្នុងផលប័ក្ររបស់ខ្លួន រួមទាំងបែបបទដែលមានការអនុម័តពីការិយាល័យកណ្តាល ។

សវនកម្មផ្ទៃក្នុងនៃអង្គការអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារ ត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង ។

(ii). ការប្រមូលផ្តុំហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានដល់បុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារគ្រប់គ្រងដែនកំណត់ និងគ្រប់គ្រងលើការប្រមូលផ្តុំ នៃហានិភ័យឥណទាននៅពេលដែលពួកគេត្រូវបានកំណត់អត្តសញ្ញាណ ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារចំពោះហានិភ័យឥណទានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត ។ សម្រាប់ទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុកាតប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមាគឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់ នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	135,147,427	550,725,765			100%
ប្រាក់បញ្ញើនៅធនាគារនានា	44,144,709	179,889,689			100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	507,807,585	2,069,315,909	88%		12%
ទ្រព្យសកម្មផ្សេងៗ	960,496	3,914,021			100%
សរុប	688,060,217	2,803,845,384			
ធាតុនានាក្រៅតារាងតុល្យការ					
បំណុលយថាភាព	85,787,845	349,585,468	100%		
ភតិសន្យា	695,116	2,832,598			100%
សរុប	86,482,961	352,418,066			

	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	351,940,673	1,414,097,624			100%
ប្រាក់បញ្ញើនៅធនាគារនានា	6,383,032	25,647,023			100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	442,183,161	1,776,691,941	94%		6%
ទ្រព្យសកម្មផ្សេងៗ	698,607	2,807,003			
សរុប	801,205,473	3,219,243,591			
ធាតុនានាក្រៅតារាងតុល្យការ					
បំណុលយថាភាព	106,296,057	427,097,557	100%		
ភតិសន្យា	1,188,120	4,773,866			100%
សរុប	107,484,177	431,871,423			

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែកអាជីវកម្ម

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	សាច់ប្រាក់ និង សាច់ប្រាក់សមមូល - ដុល ដុល្លារអាមេរិក	ប្រាក់បញ្ញើ នៅធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន - ដុល ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	135,147,427	44,144,709	54,202,782	-	233,494,918
ឥណទានសាជីវកម្ម	-	-	296,842,758	-	296,842,758
ឥណទានអាជីវកម្មរាយ	-	-	155,956,337	-	155,956,337
កាតឥណទាន	-	-	805,708	-	805,708
ផ្សេងៗ	-	-	-	960,496	960,496
សរុប	<u>135,147,427</u>	<u>44,144,709</u>	<u>507,807,585</u>	<u>960,496</u>	<u>688,060,217</u>
សរុប (ពាន់រៀល - កំណត់សម្គាល់ 5)	<u>550,725,765</u>	<u>179,889,689</u>	<u>2,069,315,909</u>	<u>3,914,021</u>	<u>2,803,845,384</u>

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	សាច់ប្រាក់ និង សាច់ប្រាក់សមមូល - ដុល ដុល្លារអាមេរិក	ប្រាក់បញ្ញើ នៅធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន - ដុល ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	351,940,673	6,383,032	-	-	358,323,705
ឥណទានសាជីវកម្ម	-	-	297,828,769	-	297,828,769
ឥណទានអាជីវកម្មរាយ	-	-	143,167,298	-	143,167,298
កាតឥណទាន	-	-	1,187,094	-	1,187,094
ផ្សេងៗ	-	-	-	698,607	698,607
សរុប	<u>351,940,673</u>	<u>6,383,032</u>	<u>442,183,161</u>	<u>698,607</u>	<u>801,205,473</u>
សរុប (ពាន់រៀល - កំណត់សម្គាល់ 5)	<u>1,414,097,624</u>	<u>25,647,023</u>	<u>1,776,691,941</u>	<u>2,807,003</u>	<u>3,219,243,591</u>

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងឥណទាន និងបុរេប្រទានធំៗ៖

វិភាគតាមនិវាសដ្ឋាន៖	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
និវាសជន	<u>507,807,585</u>	<u>442,183,161</u>	<u>2,069,315,909</u>	<u>1,776,691,941</u>	<u>395,278,592</u>	<u>1,595,739,676</u>
វិភាគតាមទំនាក់ទំនង៖						
សម្ព័ន្ធព្យាតិ	16,210,261	888,460	66,056,814	3,569,832	1,040,028	4,198,593
មិនមែនសម្ព័ន្ធព្យាតិ	<u>491,597,324</u>	<u>441,294,701</u>	<u>2,003,259,095</u>	<u>1,773,122,109</u>	<u>394,238,564</u>	<u>1,591,541,083</u>
	<u>507,807,585</u>	<u>442,183,161</u>	<u>2,069,315,909</u>	<u>1,776,691,941</u>	<u>395,278,592</u>	<u>1,595,739,676</u>
វិភាគតាមហានិភ័យ៖						
ហានិភ័យធំៗ (*)	78,435,604	94,642,452	319,625,086	380,273,372	77,657,700	313,504,135
មិនមែនជាហានិភ័យធំៗ	<u>429,371,981</u>	<u>347,540,709</u>	<u>1,749,690,823</u>	<u>1,396,418,569</u>	<u>317,620,892</u>	<u>1,282,235,541</u>
	<u>507,807,585</u>	<u>442,183,161</u>	<u>2,069,315,909</u>	<u>1,776,691,941</u>	<u>395,278,592</u>	<u>1,595,739,676</u>

(*) ផលប៉ះពាល់ដែលមានទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលផលតែមួយដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺមានចំនួនខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទានឬកិច្ចសន្យាដែលបានអនុម័ត។

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណី ឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យការទទួលយក ឬការយល់ព្រមហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានា ឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើជាមួយធនាគារនានា និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងភតិសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងភតិសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន				ឥណទាន		
	ទ្រព្យ ដុល្លារអាមេរិក	ទ្រព្យសកម្ម ចល័ត ដុល្លារអាមេរិក	ប្រាក់បញ្ញើ មានកាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ពុំមានការធានា ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ 5)	
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	447,906,745	-	-	-	59,900,840	507,807,585	2,069,315,909
បំណុលយថាភាព	79,515,449	-	6,272,396	-	-	85,787,845	349,585,468
ភតិសន្យា	-	-	-	-	695,116	695,116	2,832,598
ផ្សេងៗ	-	-	-	-	960,496	960,496	3,914,021
	<u>527,422,194</u>	<u>-</u>	<u>6,272,396</u>	<u>-</u>	<u>61,556,452</u>	<u>595,251,042</u>	<u>2,425,647,996</u>
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	415,833,368	-	-	-	26,349,793	442,183,161	1,776,691,941
បំណុលយថាភាព	100,368,873	-	5,927,184	-	-	106,296,057	427,097,557
ភតិសន្យា	-	-	-	-	1,188,120	1,188,120	4,773,866
ផ្សេងៗ	-	-	-	-	698,607	698,607	2,807,003
	<u>516,202,241</u>	<u>-</u>	<u>5,927,184</u>	<u>-</u>	<u>28,236,520</u>	<u>550,365,945</u>	<u>2,211,370,367</u>

(iv) គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ 7.017.344 ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្នាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការ ទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញនិងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺននៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយ

អាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យចំទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

ឥណទានក្រោមស្តង់ដារ៖ (ត)

- កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖
- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
 - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និង ប្រាក់ចំណេញរបស់ ដៃគូភាគីនាពេលអនាគត
 - ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង /ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សងភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់និងបាន
 - ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ការទទួលស្គាល់ ECL

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនា ECL	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារ នឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមានការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗ គ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យ ដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាការិយបរិច្ឆេទវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់អោយ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	30 ដល់ 90 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	ឥណទានជាប់សង្ស័យ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមាន ព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះបើប្រៀបធៀបទៅនឹង កម្រិតហានិភ័យនៅពេលផ្តល់ឲ្យ គណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី 2។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុវត្ត នៅពេលដែលវាមិនត្រូវបានចាត់ថ្នាក់ឱ្យមានលក្ខណៈវិនិច្ឆ័យជាដំបូង។ នៅក្នុងករណីនេះវានឹងត្រូវបានបែងចែកជាឥណទាន (ដំណាក់កាលទី 1) ឬឥណទានមិនដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្រែដើម				
ឥណទានធម្មតា	500,984,938	-	-	500,984,938
ឥណទានឃ្នាំមើល	3,744,602	-	-	3,744,602
ឥណទានក្រោមស្តង់ដារ	-	395,794	-	395,794
ឥណទានជាប់សង្ស័យ	-	85,277	-	85,277
ឥណទានខាតបង់	-	-	2,596,974	2,596,974
	504,729,540	481,071	2,596,974	507,807,585
សំវិធានធនខាតបង់	(3,434,697)	(51,652)	(1,594,332)	(5,080,681)
តម្លៃយោង (ដុល្លារអាមេរិក)	501,294,843	429,419	1,002,642	502,726,904
តម្លៃយោង (ពាន់រៀល)	2,042,776,485	1,749,882	4,085,766	2,048,612,134

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្រែដើម				
ឥណទានធម្មតា	437,702,015	-	-	437,702,015
ឥណទានឃ្នាំមើល	142,093	-	-	142,093
ឥណទានក្រោមស្តង់ដារ	-	376,605	-	376,605
ឥណទានជាប់សង្ស័យ	-	666,575	-	666,575
ឥណទានខាតបង់	-	-	3,295,873	3,295,873
	437,844,108	1,043,180	3,295,873	442,183,161
សំវិធានធនខាតបង់	(1,984,248)	(126,337)	(2,337,597)	(4,448,182)
តម្លៃយោង (ដុល្លារអាមេរិក)	435,859,860	916,843	958,276	437,734,979
តម្លៃយោង (ពាន់រៀល)	1,751,284,917	3,683,875	3,850,353	1,758,819,146

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ដោយវាយតម្លៃទៅលើ ថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មាន ទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់។

(v). គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី 1 ខែ មករា	1,984,248	126,337	2,337,597	4,448,182
- ផ្ទេរទៅដំណាក់កាលទី 1	55,775	(14)	(55,761)	-
- ផ្ទេរទៅដំណាក់កាលទី 2	(4,010)	4,010	-	-
- ផ្ទេរទៅដំណាក់កាលទី 3	(260)	(30,565)	30,825	-
ការវាស់វែងឡើងវិញនៃសវិធានធន				
ខាតបង់សុទ្ធ	698,326	6,528	(333,095)	371,759
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ឬបានទិញថ្មី	1,654,403	-	-	1,654,403
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(953,785)	(54,644)	(385,234)	(1,393,663)
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	3,434,697	51,652	1,594,332	5,080,681
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល)	13,996,390	210,482	6,496,903	20,703,775

	2018			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី 1 ខែ មករា	1,889,777	178,462	5,792,100	7,860,339
- ផ្ទេរទៅដំណាក់កាលទី 1	129	(45)	(84)	-
- ផ្ទេរទៅដំណាក់កាលទី 2	(15,100)	15,100	-	-
- ផ្ទេរទៅដំណាក់កាលទី 3	-	(72,819)	72,819	-
ការវាស់វែងឡើងវិញនៃសវិធានធន	(259,352)	22,192	(1,464,793)	(1,701,953)
ខាតបង់សុទ្ធ				
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ឬបានទិញថ្មី	1,021,301	26	33	1,021,360
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(652,507)	(16,579)	(2,062,478)	(2,731,564)
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	1,984,248	126,337	2,337,597	4,448,182
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល)	7,972,708	507,622	9,392,465	17,872,795

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូរ រូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រង ហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប្រាក់ប្រែប្រួលដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបំណុលកំរិត តម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយរៀបចំទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	36,161,158	-	-	-	-	-	98,986,269	135,147,427	1.48%
ប្រាក់បញ្ញើនៅធនាគារនានា	23,067,549	1,795,558	19,281,602	-	-	-	-	44,144,709	1.98%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	35,266,711	74,873,888	94,583,152	18,871,884	123,862,166	160,349,784	-	507,807,585	10.48%
ប្រាក់បញ្ញើនៅធនាគារនានា	23,067,549	1,795,558	19,281,602	-	-	-	-	44,144,709	1.98%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	960,496	960,496	
	94,495,418	76,669,446	113,864,754	18,871,884	123,862,166	160,349,784	99,946,765	688,060,217	

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	476,491,211	36,823,374	11,589,977	12,283,773	86,543	-	-	537,274,878	1.25%
ប្រាក់បញ្ញើរបស់ធនាគារ និង									
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	32,575,449	-	20,900	-	-	-	-	32,596,349	1.20%
ប្រាក់កម្ចី	9,833,888	-	8,821,080	-	-	-	-	18,654,968	2.93%
បំណុលភតិសន្យា	91,976	203,612	301,379	561,841	2,484,393	8,677	-	3,651,878	4.64%
បំណុលផ្សេងៗ	-	-	-	-	-	-	5,493,894	5,493,894	
	518,992,524	37,026,986	20,733,336	12,845,614	2,570,936	8,677	5,493,894	597,671,967	
សរុបគំណត់ការប្រាក់	(424,497,106)	39,642,460	93,131,418	6,026,270	121,291,230	160,341,107	94,452,871	90,388,250	
សមមូលពាន់រៀល - កំណត់សម្គាល់ 5	(1,705,629,372)	159,283,404	374,202,038	24,213,553	487,348,162	644,250,568	379,511,636	363,179,989	

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញដូចខាងក្រោម៖

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	184,367,043	-	-	-	-	-	167,573,630	351,940,673	0.55%
ប្រាក់បញ្ញើនៅធនាគារនានា	-	6,383,032	-	-	-	-	-	6,383,032	1.82%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	34,164,526	91,040,601	91,169,702	34,660,802	65,832,725	125,314,805	-	442,183,161	10.48%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	698,607	698,607	
	<u>218,531,569</u>	<u>97,423,633</u>	<u>91,169,702</u>	<u>34,660,802</u>	<u>65,832,725</u>	<u>125,314,805</u>	<u>168,272,237</u>	<u>801,205,473</u>	
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445	1.25%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373	1.25%
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173	4.64%
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642	
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>	
សរុបគំណត់ការប្រាក់	<u>(459,854,202)</u>	<u>82,855,135</u>	<u>78,450,974</u>	<u>18,355,229</u>	<u>62,206,077</u>	<u>125,205,032</u>	<u>163,313,595</u>	<u>70,531,840</u>	
សមមូលពាន់រៀល - កំណត់សម្គាល់ 5	<u>(1,847,694,184)</u>	<u>332,911,932</u>	<u>315,216,014</u>	<u>73,751,310</u>	<u>249,944,017</u>	<u>503,073,819</u>	<u>656,194,025</u>	<u>283,396,933</u>	

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម ។ ការវិភាគសន្មតថាវាស់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេស នៅតែថេរជានិច្ច ។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	<u>3,087,602</u>	<u>(3,087,602)</u>	<u>3,087,602</u>	<u>(3,087,602)</u>
ពាន់រៀល – កំណត់សម្គាល់ 5	<u>12,581,978</u>	<u>(12,581,978)</u>	<u>12,581,978</u>	<u>(12,581,978)</u>
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	<u>2,273,844</u>	<u>(2,273,844)</u>	<u>2,273,844</u>	<u>(2,273,844)</u>
ពាន់រៀល – កំណត់សម្គាល់ 5	<u>9,136,305</u>	<u>(9,136,305)</u>	<u>9,136,305</u>	<u>(9,136,305)</u>

(ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្រុះរបស់ធនាគារធ្វើឡើង ជាប្រាក់ដុល្លារអាមេរិក។ ដូច្នេះការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ។

ការប្រមូលគុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	113,664,658	21,466,899	15,870	135,147,427
ប្រាក់បញ្ញើនៅធនាគារនានា	43,751,224	393,485	-	44,144,709
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	453,604,803	54,202,782	-	507,807,585
ទ្រព្យសកម្មផ្សេងៗ	960,496	-	-	960,496
	<u>611,981,181</u>	<u>76,063,166</u>	<u>15,870</u>	<u>688,060,217</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	515,252,197	21,818,797	203,884	537,274,878
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	22,646,011	9,942,834	7,504	32,596,349
ប្រាក់កម្ចី	-	18,654,968	-	18,654,968
បំណុលភតិសន្យា	3,651,878	-	-	3,651,878
បំណុលផ្សេងៗ	5,493,894	-	-	5,493,894
	<u>547,043,980</u>	<u>50,416,599</u>	<u>211,388</u>	<u>597,671,967</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ/(បំណុល)សមមូលពាន់រៀល - កំណត់សម្គាល់ 5	<u>64,937,201</u>	<u>25,646,567</u>	<u>(195,518)</u>	<u>90,388,250</u>
	<u>264,619,094</u>	<u>104,509,761</u>	<u>(796,736)</u>	<u>368,332,119</u>

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	322,601,458	24,650,611	4,688,604	351,940,673
ប្រាក់បញ្ញើនៅធនាគារនានា	-	6,383,032	-	6,383,032
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	442,183,161	-	-	442,183,161
ទ្រព្យសកម្មផ្សេងៗ	698,607	-	-	698,607
	<u>765,483,226</u>	<u>31,033,643</u>	<u>4,688,604</u>	<u>801,205,473</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	656,654,236	16,619,928	2,182,281	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	32,364,381	13,138,344	7,648	45,510,373
បំណុលភតិសន្យា	4,748,173	-	-	4,748,173
បំណុលផ្សេងៗ	4,958,642	-	-	4,958,642
	<u>698,725,432</u>	<u>29,758,272</u>	<u>2,189,929</u>	<u>730,673,633</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ/(បំណុល)សមមូលពាន់រៀល - កំណត់សម្គាល់ 5	<u>66,757,794</u>	<u>1,275,371</u>	<u>2,498,675</u>	<u>70,531,840</u>
	<u>268,232,816</u>	<u>5,124,441</u>	<u>10,039,676</u>	<u>283,396,933</u>

ការវិភាគវិញ្ញាច

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាកាលបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ') ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	- 1% រំលស់	+ 1% ការកើនឡើង	- 1% រំលស់	+ 1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដុល្លារអាមេរិក	649,372	(649,372)	667,578	(667,578)
ប្រាក់រៀល	256,466	(256,466)	12,754	(12,754)
ផ្សេងៗ	(1,955)	1,955	24,987	(24,987)
	<u>903,883</u>	<u>(903,883)</u>	<u>705,319</u>	<u>(705,319)</u>
ពាន់រៀល – កំណត់សម្គាល់ 5	<u>3,683,323</u>	<u>(3,683,323)</u>	<u>2,833,972</u>	<u>(2,833,972)</u>

យ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និង ចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមាត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	476,491,211	36,823,374	11,589,977	12,283,773	86,543	-	-	537,274,878
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	32,575,449	-	20,900	-	-	-	-	32,596,349
ប្រាក់កម្ចី	9,833,888	-	8,821,080	-	-	-	-	18,654,968
បំណុលភតិសន្យា	91,976	203,612	301,379	561,841	2,484,393	8,677	-	3,651,878
បំណុលផ្សេងៗ	-	-	-	-	-	-	5,493,894	5,493,894
	<u>518,992,524</u>	<u>37,026,986</u>	<u>20,733,336</u>	<u>12,845,614</u>	<u>2,570,936</u>	<u>8,677</u>	<u>5,493,894</u>	<u>597,671,967</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,114,894,535</u>	<u>150,884,968</u>	<u>84,488,344</u>	<u>52,345,877</u>	<u>10,476,564</u>	<u>35,359</u>	<u>22,387,618</u>	<u>2,435,513,266</u>

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

៧៤ / ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,568,498</u>	<u>12,718,728</u>	<u>16,305,573</u>	<u>3,626,648</u>	<u>109,773</u>	<u>4,958,642</u>	<u>730,673,633</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>2,725,754,028</u>	<u>58,536,225</u>	<u>51,103,849</u>	<u>65,515,792</u>	<u>14,571,872</u>	<u>441,068</u>	<u>19,923,824</u>	<u>2,935,846,657</u>

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់								
ប្រាក់បញ្ញើរបស់អតិថិជន	632,792,474	14,388,175	12,450,179	15,741,073	84,544	-	-	675,456,445
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	45,510,373	-	-	-	-	-	-	45,510,373
បំណុលភតិសន្យា	82,924	180,323	268,549	564,500	3,542,104	109,773	-	4,748,173
បំណុលផ្សេងៗ	-	-	-	-	-	-	4,958,642	4,958,642
	<u>678,385,771</u>	<u>14,</u>						

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.រ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។

ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។

- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។

- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

34.គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្កតិភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ហើយនៅក្នុងការរៀបចំរបាយការណ៍ស្ថានហិរញ្ញវត្ថុតាម ស.រ.ហ.អ.ក ដំបូង នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2018 ក្នុងគោលបំណងផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក.មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ.រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជា​រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជា​រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជា​រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជា​រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់ភ្លាមៗ នា​កាលបរិច្ឆេទរាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណ បរទេស គឺជាភាពខុសគ្នារវាងថ្លៃដើមដែលត្រូវបានរំលស់ជា​រូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ និងការទូទាត់មានប្រសិទ្ធភាពក្នុងឆ្នាំ ហើយនិងថ្លៃរំលស់ជា​រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់ភ្លាមៗ នៅចុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលមិនមែនជា​រូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជា​រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជា​រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់ នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុផ្សេងៗមិនមែនរូបិយវត្ថុដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជា​រូបិយប័ណ្ណបរទេស ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

គ.ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i).ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន ប្រាក់កម្ចី និងអនុបំណុលនៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀតទទួលស្គាល់នៅកាលបរិច្ឆេទ ដែលធនាគារក្លាយជាភាគីកិច្ចសន្យា ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)) ឬកនិងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។

(ii).ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម FVOCI ឬ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបាន កំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង

- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង

- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (“SPPI”)។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCIប្រសិនបើវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេល នៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។

- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ

- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ)និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ

- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្ម ទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង

- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុនមូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាព

លក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណង ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺ សម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នង់មួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត(ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យា គឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នង់អំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ

- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា

- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យាទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ

- ថាតើអតិថិជនគឺជា​រូបវន្ត​បុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស

- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន

- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង

- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយលើកលែងតែ ក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ។

(iii). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាលហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាត ដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបច្ចុប្បន្ននឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានា ដែលទទួលបានជាផ្នែកនៃការកែប្រែនេះត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាតដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែល អតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅគឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។

ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មគួរតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោម សម្រាប់គោលនយោបាយការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរអត ការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បី ឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយ នៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ការកែប្រែប្រាក់បញ្ញើ និងប្រាក់បញ្ញើប្រចាំថ្ងៃ

របាយការណ៍ប្រចាំឆ្នាំ ២០១៩

- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែ តម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបាន ទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បហារលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និង រំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុលុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi).ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មឬតម្លៃដែលបានទូទាត់ចំពោះការ ផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុតដែលធនាគារអាចកំណត់រកបាន នៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជារៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណា ដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួម ក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃ សមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយនៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការមានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្មឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេត បានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មត់ថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្របមានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារតាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមកម្រិតទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាម ទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈ អាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បហារចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្របនៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់ សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង

- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង

- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួលដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់ តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជា សារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន។

នៅពេលកំណត់ថាតើហានិភ័យឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំង

នេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទានព្រមទាំងបញ្ចូលព័ត៌មានប្រមើលមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តរូបហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្តឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាង រយៈពេលចំនួន 30 ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណា ១៧រយៈ ពលេអនុគុះ ណាមួយ ដលៃអាចមានសម្រាប់ អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹង ការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃការហាត់បង់លើឧបករណ៍ហិរញ្ញញវត្ថុថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ

- អ្នកខ្ចីបានហួសកាលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃសម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាងឬស្មើ 14 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ទៅលើកាតព្វកិច្ចឥណទានចំពោះធនាគារ។

- វាមានភាពច្បាស់លាស់ដែលថាអ្នកខ្ចី នឹងរៀបចំទ្រព្យសកម្មឡើងវិញក្រោយពីកុំរ៉យធនដោយសារ អ្នកខ្ចី ពុំមានលទ្ធភាពសងកាតព្វកិច្ចឥណទានបាន។

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទានត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង

- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិន បើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទាន ប្រើនិង លំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)

- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង

- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD នឹង EAD។ ECL ពេញអាយុកាលត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល នឹង LGD នឹង EAD។

LGD គឺជាឥរិយាបទនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធ អទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។

ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាត តាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EADនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។

សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបាន ប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគារវាស់វែងលើការ រំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការ ខូចខាតលើ រយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទានទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹម ថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬ បញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុគួរតែត្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាកើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្ម ដែលមានស្រាប់។

- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូល ទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជុដមានទៅលើលំហូរទឹកបូរាក់នាពលេអនាគតដលៃរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសងឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជនដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបាន លំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសុចនាករផ្សេងទៀត ដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សង ដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

សំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅដំពាក់។

យ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលវសាន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការធ្លាក់ប្តូរតម្លៃ។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធននិង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ច. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្ត ដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធនស្របតាម ស.វ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងស្យាវចរណែនាំ លេខ ធ7-018-001 ស.វ.ន.ណ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

(i)ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.វ.ហ.អ.ក និង

(ii)ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.វ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនិខាតបង្ករទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលោះថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រកបដោយ ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀត ត្រូវបានកត់ត្រាតាមរំលោះថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រកបដោយ ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ដ. ទ្រព្យ និងបរិក្ខារ

(i). **ការទទួលស្គាល់ និងការវាស់វែង**

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និង ការខាតបង់លើឱនភាពនៃតម្លៃបង្គរ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌ ដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការុះរើ និងធ្លាក់ប្តូរទឹកនៃ្លង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យកម្មដែលបានសាងសង់ដោយខ្លួនឯងត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្ម ស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធនដែលជាចំណេញ ឬខាត ណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេស ទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។ ការទិញកម្មវិធីកុំព្យូទ័រដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។ ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

(ii). **ចំណាយបន្ទាប់**

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

“ចំណូល ផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងចំណេញ ឬខាត។

ថ្លៃដើមនៃការធ្លាក់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាព ផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែង បានដោយភាពអាចជឿជាក់បាន។ តម្លៃយោង នៃធាតុដែលបានជំនួស នោះត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃ ផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបាន កើតឡើង។

(iii). **រំលស់**

ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបាន រួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលនឹងអាចមានឡើងសម្រាប់ធនាគារ លើសពីស្តង់ដារដើមនៃទ្រព្យសកម្មដែលមានស្រាប់។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយ បរិច្ឆេទដែលបានកើតឡើង។ រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។ រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយកាល់ចំណេញ ឬខាតលើមូលដ្ឋានរំលស់ចេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ។

ទ្រព្យកំពុងដំណើរការ មិនត្រូវបានរំលស់ទេ រហូតទាល់តែទ្រព្យទាំងនេះបានបញ្ចប់ ហើយបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្ម។ រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះ ត្រូវបានបញ្ចប់និងអាចប្រើប្រាស់បាន ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
កុំព្យូទ័រ	5 - 8
គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ	10
យានយន្ត	5
ការជួសជុលកែលំអ	10

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។

អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ 5 ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ផ្លូវជាតិលេខ១ ភ្នំពេញ

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

ផ្លូវជាតិលេខ១ ភ្នំពេញ

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាកតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យាប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ផ្លូវជាតិលេខ១ ភ្នំពេញ

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹង ការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេល ប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ។

- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្តពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង

- ធនាគារមានសិទ្ធិបញ្ជាការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ជាមុននោះធនាគារមានសិទ្ធិបញ្ជាការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖

- ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ

ផ្លូវជាតិលេខ១ ភ្នំពេញ

- ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និង គោលបំណងដែលទ្រព្យសកម្មនោះនឹងត្រូវបានប្រើប្រាស់។

ផ្លូវជាតិលេខ១ ភ្នំពេញ

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យា ដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី1 ខែ មករា ឆ្នាំ 2018 មកប៉ុណ្ណោះ។

ផ្លូវជាតិលេខ១ ភ្នំពេញ

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាកតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ផ្លូវជាតិលេខ១ ភ្នំពេញ

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រង ទ្រព្យសកម្ម ខណៈដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ

- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួច ដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណ ដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេ ហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។

ផ្លូវជាតិលេខ១ ភ្នំពេញ

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យា ដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្ដារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់ តាមវិធីសាស្ត្ររំលស់ថេរចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ផ្លូវជាតិលេខ១ ភ្នំពេញ

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារការិយាល័យ 3 – 10 ឆ្នាំ

ផ្លូវជាតិលេខ១ ភ្នំពេញ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បហារ ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល ។ ជាទូទៅ ធនាគារប្រើអត្រាការប្រាក់កម្ចីបន្ថែមជាអត្រាអប្បហារ។

ផ្លូវជាតិលេខ១ ភ្នំពេញ

ការទូទាត់ភតិសន្យា ដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា

- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង

- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្តការទូទាត់ភតិសន្យា នៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

ផ្លូវជាតិលេខ១ ភ្នំពេញ

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

ផ្លូវជាតិលេខ១ ភ្នំពេញ

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប រួមមានការជួលម៉ាស៊ីន អេធីអឹម។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

ផ្លូវជាតិលេខ១ ភ្នំពេញ

៧. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង បន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ផ្លូវជាតិលេខ១ ភ្នំពេញ

៨. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii). ប្រាក់សោធននិវត្តន៍

ប្រាក់សោធននិវត្តន៍គឺជាតម្រោងអត្ថប្រយោជន៍ការងារបុគ្គលិក ដែលធនាគារចំណាយជាវិភាគទានចេរទៅក្នុងគណនីធនាគារដាច់ដោយឡែក ។ កាតព្វកិច្ចសម្រាប់វិភាគទាននៃការកំណត់ប្រាក់សោធននិវត្តន៍ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍ចំណេញ ឬខាតនៅក្នុងអំឡុងពេលបម្រើការងាររបស់និយោជិតតាមអត្រា 5% នៃប្រាក់បៀវត្សរ៍ដុលក្នុងមួយខែ សម្រាប់បុគ្គលិកដែលបំពេញការងារជាមួយធនាគារ 3 ឆ្នាំ ឬច្រើនជាង និង 7% សម្រាប់បុគ្គលិកដែលបំពេញការងារចាប់ពី 8 ឆ្នាំឡើងទៅ។

ផ្លូវជាតិលេខ១ ភ្នំពេញ

មូលនិធិនេះនឹងត្រូវបង់ទាំងស្រុងឲ្យទៅបុគ្គលិក នៅពេលដែលមានការលាលែង ឬបញ្ចប់ការងារពីធនាគារ។

ផ្លូវជាតិលេខ១ ភ្នំពេញ

(iii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។

អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បហារទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

ផ្លូវជាតិលេខ១ ភ្នំពេញ

៧. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បហារនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ផ្លូវជាតិលេខ១ ភ្នំពេញ

៨. ការប្រាក់

ផ្លូវជាតិលេខ១ ភ្នំពេញ

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បហារសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ

- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណារាល់លក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ(សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ មុនថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើ ផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួលដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

១. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារអាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្នែកនៅក្នុង ស.រ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែកនឹងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

៥. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មាន

តម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បហារទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃ ឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាតើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ញាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ញាសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

៧. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបាន កត់ត្រា ក្រោមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត”។

(i). ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពិឆ្នាំមុនៗ។

(ii). ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជរចាសមកវិញនៅពេលដល់បូកចំណេញជាប់ពន្ធពនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។ ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។ ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញ នូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

៨. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូល នូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្ទើរតែគ្មាន។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក

ការអនុវត្តក្របខណ្ឌស្តង់ដារ ស.រ.ទ.ហ.អ.ក

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ធនាគារបានអនុវត្តស្តង់ដារបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ដែលចេញដោយក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019។ របាយការណ៍ហិរញ្ញវត្ថុនេះ ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងស្របតាមស.រ.ទ.ហ.អ.ក រួមទាំងការអនុវត្ត ស.រ.ហ.អ.ក 1 ការអនុវត្តជាលើកដំបូង ស.រ.ទ.ហ.អ.ក។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ហេតុដូច្នេះ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.រ.ទ.ហ.អ.ក ដែលមានប្រសិទ្ធិភាព អនុវត្តសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅ ឬនៅក្រោយថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 រួមជាមួយនឹងព័ត៌មានប្រៀបធៀប នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដូចដែលបានរៀបរាប់នៅក្នុងគោលនយោបាយគណនេយ្យសំខាន់ៗ នៅក្នុងកំណត់សម្គាល់ 34។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក។ និយ័តភាពសំខាន់ៗ ដែលបានធ្វើឡើងដោយធនាគារក្នុងការកត់ត្រាឡើងវិញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយពីមុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដែលរបាយការណ៍ហិរញ្ញវត្តនេះ ត្រូវបានរៀបចំឡើងដោយស្របទៅតាមស្តង់ដាគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ហៅកាត់ថា (“ស្តង់ដាពីមុន”) ត្រូវបានបង្ហាញដូចខាងក្រោម។

ការអនុវត្តការលើកលែងដែលអាចជ្រើសរើសបាន

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ស.រ.ហ.អ.ក 1 អនុញ្ញាតឲ្យអ្នកអនុវត្តជាលើកដំបូង នូវការលើកលែងមួយចំនួនពីការអនុវត្តតាមវិធីសាស្ត្រប្រតិសកម្ម នូវតម្រូវការស.រ.ហ.អ.ក។ ធនាគារបានអនុវត្តការលើកលែងដូចខាងក្រោម៖

កម្លែសមស្រប ឬការវាយតម្លៃឡើងវិញដោយចាត់ទុកជាថ្លៃដើម - ទ្រព្យ និងបរិក្ខារ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ធនាគារបានជ្រើសរើសដើម្បីវាស់វែងធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារដោយប្រើប្រាស់ស្តង់ដាពីមុន ដែលអាចប្រៀបធៀបបានទៅនឹងតម្លៃដើមដករំលស់ ស្របតាម ស.រ.ទ.ហ.អ.ក នៅការិយបរិច្ឆេទផ្លាស់ប្តូរទៅស.រ.ទ.ហ.អ.ក។

កតិសន្យា

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ស.រ.ហ.អ.ក 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ ស.រ.ហ.អ.ក 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តជាលើកដំបូង ដើម្បីអនុវត្តនិយមន័យកតិសន្យាថ្មីចំពោះកិច្ចសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយ ផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅការិយបរិច្ឆេទនោះ។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ធនាគារបានអនុវត្តការលើកលែងដូចខាងលើ និងរក្សាការសន្និដ្ឋានដែលទទួលបានពីការវាយតម្លៃ ដែលបានធ្វើឡើងកាលពីឆ្នាំមុនក្រោមស្តង់ដាពីមុន សម្រាប់ការរៀបចំកតិសន្យាដែលមានស្រាប់។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ជម្រើសនៃការលើកលែងផ្សេងៗទៀត ដែលមាននៅក្នុង ស.រ.ហ.អ.ក 1 ដែលមិនត្រូវបានពិភាក្សានៅទីនេះ គឺមិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារឡើយ។

ការលើកលែងដែលមិនអាចជ្រើសរើសបានការប៉ាន់ស្មាន

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការប៉ាន់ស្មាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 គឺស្របគ្នានឹងការប៉ាន់ស្មានដែលមានការិយបរិច្ឆេទដូចគ្នាដោយស្របតាមស្តង់ដាពីមុន ។ ការប៉ាន់ស្មានដែលធនាគារបានប្រើដើម្បីបង្ហាញចំនួនទឹកប្រាក់ទាំងនេះដោយអនុលោមទៅតាម ស.រ.ហ.អ.ក គឺឆ្លុះបញ្ចាំងពីលក្ខខណ្ឌដែលមាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក និងនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

អ្នកអនុវត្តជាលើកដំបូង ត្រូវតែអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក សម្រាប់ ប្រតិបត្តិការដែលបានកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរ ទៅ ស.រ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពមួយអាចអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក ចាប់ពីការិយបរិច្ឆេទប្រតិសកម្ម ដែលអង្គភាពបានជ្រើសរើសប្រសិនបើ ព័ត៌មានដែលតម្រូវឲ្យធ្វើរបបនេះ គឺទទួលបាននៅពេលចាប់ផ្តើមធ្វើប្រតិបត្តិការគណនេយ្យទាំងនោះ។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ធនាគារបានអនុវត្តតាមតម្រូវការ នៃការឈប់ទទួលស្គាល់របស់ស.រ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យសម្រាប់ប្រតិបត្តិការដែលកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018។

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់រួមមានជួរឈរពីរសម្រាប់ការិយបរិច្ឆេទនីមួយៗ ក៏ដូចជាលទ្ធផលនៃស្តង់ដាពីមុន និងស.រ.ទ.ហ.អ.ក។ ជួរឈរនៃ “ការធ្វើចំណាត់ថ្នាក់ឡើងវិញ” រួមមានការធ្វើចំណាត់ថ្នាក់ឡើងវិញ និងការវិភាគចំនួនទឹកប្រាក់ឡើងវិញ តាមស្តង់ដាពីមុន និង ស.រ.ទ.ហ.អ.ក សម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ជួរឈរនៃ “ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក” បានបង្ហាញពីផលប៉ះពាល់នៃការផ្លាស់ប្តូរការទទួលស្គាល់ និងការវាស់វែងដែលតម្រូវដោយការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក”។ ជួរឈរនៃ “ផលប៉ះពាល់ពី ការផ្លាស់ប្តូរទៅស.រ.ទ.ហ.អ.ក” ត្រូវបានវិភាគបន្ថែមទៀតលើប្រភេទនៃនិយ័តភាព។

35.1 ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ សង្ខេបពីផលប៉ះពាល់នៃការអនុវត្តដំបូង ស.រ.ទ.ហ.អ.ក ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និងនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗទៀត របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។

	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017				ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018			
		ផលប៉ះពាល់នៃអន្តរកាលលើ ស.រ.ទ.ហ.អ.ក				ផលប៉ះពាល់នៃអន្តរកាលលើ ស.រ.ទ.ហ.អ.ក			
		ស្តង់ដាពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.រ.ទ.ហ.អ.ក ដុល្លារអាមេរិក	ស្តង់ដាពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.រ.ទ.ហ.អ.ក ដុល្លារអាមេរិក

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ

35.2 ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	ផលប៉ះពាល់នៃអន្តរកាលលើស.រ.ហ.អ.ក			
		ស្តង់ដារពីមុនដុល្លារអាមេរិក	ការចាត់ថ្នាក់ឡើងវិញដុល្លារអាមេរិក	ការវាស់វែងឡើងវិញដុល្លារអាមេរិក	ស.រ.ហ.អ.កដុល្លារអាមេរិក
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	ក(iii)	36,808,200	-	(3,410,410)	33,397,790
ចំណាយលើការប្រាក់	ខ	(1,974,832)	-	(289,312)	(2,264,144)
ចំណូលពីការប្រាក់សុទ្ធ		<u>34,833,368</u>	<u>-</u>	<u>(3,699,722)</u>	<u>31,133,646</u>
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	ក(iii)	<u>14,753,437</u>	<u>-</u>	<u>-</u>	<u>14,753,437</u>
ចំណូលពីប្រតិបត្តិការសរុប		<u>49,586,805</u>	<u>-</u>	<u>(3,699,722)</u>	<u>45,887,083</u>
ចំណាយលើបុគ្គលិក		(10,424,960)	-	(189,173)	(10,614,133)
រំលស់		(1,309,980)	-	(1,162,924)	(2,472,904)
ចំណាយប្រតិបត្តិការផ្សេងៗ	ខ	(9,343,926)	-	1,178,507	(8,165,419)
ចំណាយប្រតិបត្តិការសរុប		<u>(21,078,866)</u>	<u>-</u>	<u>(173,590)</u>	<u>(21,252,456)</u>
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃការខាតបង់លើឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ		28,507,939	-	(3,873,312)	24,634,627
ការខាតបង់លើឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ	ក(ii)	(2,046,844)	-	2,081,799	34,955
ប្រាក់ចំណេញមុនដកពន្ធ		<u>26,461,095</u>	<u>-</u>	<u>(1,791,513)</u>	<u>24,669,582</u>
ចំណាយពន្ធលើប្រាក់ចំណេញ	គ	(4,235,520)	-	586,014	(3,649,506)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		<u>22,225,575</u>	<u>-</u>	<u>(1,205,499)</u>	<u>21,020,076</u>
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		<u>22,225,575</u>	<u>-</u>	<u>(1,205,499)</u>	<u>21,020,076</u>

ការសង្ខេបពីការធ្វើចំណាត់ថ្នាក់ឡើងវិញនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងការធ្វើនិយ័តភាពសំខាន់ៗ ដែលជាលទ្ធផល នៃការផ្លាស់ប្តូរពីស្តង់ដារពីមុន ទៅ ស.រ.ហ.អ.ក។

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 9 ឧបករណ៍ហិរញ្ញវត្ថុ បង្ហាញនូវតម្លៃការសម្រាប់ការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ ។ វាក៏ណែនាំផងដែរនូវគំរូថ្មី “ការវិវិញទុកឥណទានខាតបង់” (ECL) និងគំរូគណនេយ្យការពារហានិភ័យទូទៅថ្មី។ ធនាគារបានអនុវត្ត ស.រ.ហ.អ.ក 9 ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018។

ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យដែលបណ្តាលមកពីការអនុវត្ត ស.រ.ហ.អ.ក 9 ត្រូវបានអនុវត្តជាទូទៅដោយធនាគារនាពេលក្រោយ លើកលែងតែចំណុចដែលបានពិពណ៌នាខាងក្រោម។

- ការវាយតម្លៃខាងក្រោម ត្រូវបានធ្វើឡើងដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈដែលមានស្រាប់ នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។
 - ការកំណត់ចំពោះគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់
 - ការកំណត់ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុបង្កើតឲ្យមានលំហូរទឹកប្រាក់ដែលជាការទូទាត់សងប្រាក់ដើម និងការប្រាក់ទៅលើចំនួនទឹកប្រាក់ដែលនៅសល់
 - ការកំណត់នូវការវិនិយោគមូលធន ដែលមិនសម្រាប់យកមកធ្វើការជួញដូរជា FVOCI និង
- ប្រសិនបើការវិនិយោគបំណុលមានហានិភ័យឥណទានទាបនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ធនាគារ បានសន្មតថាហានិភ័យ ឥណទានលើទ្រព្យ

សកម្មមិនមានការកើនឡើងជាសារវន្តទេ ចាប់តាំងពីការទទួលស្គាល់ដំបូង។

ផលប៉ះពាល់ដែលកើតឡើងពីការអនុវត្ត ស.រ.ហ.អ.ក 9 រួមទាំងផលប៉ះពាល់លើពន្ធ ត្រូវបានពិពណ៌នា ដូចខាងក្រោម។

(i). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ក្រោម ស.រ.ហ.អ.ក 9 ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមប្រភេទដូចខាងក្រោម៖ វាស់វែងតាមរំលស់ ថ្លៃដើម, FVOCI - ឧបករណ៍បំណុល, FVOCI - ឧបករណ៍មូលធន; ឬ FVTPL។ ការចាត់ចំណាត់ថ្នាក់ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម ស.រ.ហ.អ.ក 9 ដែលជាទូទៅគឺផ្អែកលើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រង និងលក្ខណៈនៃលំហូរទឹកប្រាក់តាមកិច្ចសន្យា។

សម្រាប់ការពន្យល់អំពីវិធីដែលធនាគារធ្វើការចាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណេញ និងខាតដែលពាក់ព័ន្ធក្រោម ស.រ.ហ.អ.ក 9 សូមមើលកំណត់សម្គាល់ 34ខ(ii)។

តារាងខាងក្រោម និងកំណត់សម្គាល់ដែលភ្ជាប់មកជាមួយខាងក្រោមពន្យល់ពីប្រភេទនៃការវាស់វែងដំបូង នៅក្រោមស្តង់ដារពីមុន និងប្រភេទនៃការវាស់វែងថ្មីក្រោម ស.រ.ហ.អ.ក 9 សម្រាប់ថ្នាក់នីមួយៗ នៃ ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018។

	កំណត់សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	ការធ្វើចំណាត់ថ្នាក់ថ្មីក្រោមស.រ.ហ.អ.ក 9	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		ថ្ងៃទី31 ខែ ធ្នូ ឆ្នាំ 2018	
				តម្លៃយោងដំបូងក្រោមស្តង់ដារពីមុនដុល្លារអាមេរិក	តម្លៃយោងថ្មីក្រោមស.រ.ហ.អ.ក 9ដុល្លារអាមេរិក	តម្លៃយោងដំបូងក្រោមស្តង់ដារពីមុនដុល្លារអាមេរិក	តម្លៃយោងថ្មីក្រោមស.រ.ហ.អ.ក 9ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		ថ្លៃដើម	រំលស់ថ្លៃដើម	420,223,317	417,380,317	400,032,094	393,849,593
ប្រាក់បញ្ញើនៅធនាគារនានា		ថ្លៃដើម	រំលស់ថ្លៃដើម	393,400,215	106,679,368	283,456,109	6,383,032
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	379,321,080	387,418,253	437,065,535	437,734,979
ទ្រព្យសកម្មផ្សេងៗ	(ខ)	ថ្លៃដើម	រំលស់ថ្លៃដើម	4,178,092	5,116,409	3,111,279	5,791,136
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)				<u>1,197,122,704</u>	<u>916,594,347</u>	<u>1,123,665,017</u>	<u>843,758,740</u>
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ពាន់រៀល - កំណត់សម្គាល់ 5)				<u>4,832,784,356</u>	<u>3,700,291,379</u>	<u>4,514,886,038</u>	<u>3,390,222,617</u>
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារនានា	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	753,830,593	754,261,883	675,210,460	675,456,445
ប្រាក់បញ្ញើរបស់អតិថិជន	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	38,275,619	38,279,307	45,506,685	45,510,373
បំណុលផ្សេងៗ	(គ)	តម្លៃយោង	រំលស់ថ្លៃដើម	-	1,070,850	1,298,527	929,540
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)				<u>792,106,212</u>	<u>793,612,040</u>	<u>722,015,672</u>	<u>721,896,358</u>
បំណុលហិរញ្ញវត្ថុសរុប (ពាន់រៀល - កំណត់សម្គាល់ 5)				<u>3,197,732,778</u>	<u>3,203,811,805</u>	<u>2,901,058,970</u>	<u>2,900,579,566</u>

ក) នៅក្រោមស្តង់ដារពីមុន សាច់ប្រាក់ក្នុងដៃ សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និងប្រាក់បញ្ញើនៅធនាគារ ដែលពីមុនកត់ត្រាតាមថ្លៃដើមត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់តម្លៃលំដាប់តាមប្រាក់ ដោយកត់ត្រាតាមមូលដ្ឋានរំលស់ថ្លៃដើមជំនួសវិញ ដើម្បីស្របតាម ការបង្ហាញបច្ចុប្បន្ន។

(ខ) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ថ្នាក់ជាឥណទាន និងគណនីត្រូវទទួល នៅក្រោមស្តង់ដារពីមុន ហើយត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើម ។ ការកើនឡើងនៃចំនួនទឹកប្រាក់ 4,170,298 ដុល្លារអាមេរិក នៅក្នុងសំវិធានធនលើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញរក្សាទុកដំបូងរបស់ធនាគារ នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 រៀងៗខ្លួន លើការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក 9។

(គ) នៅក្រោមស្តង់ដារពីមុន បំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមថ្លៃដើម ឥឡូវត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើមជំនួសវិញ ។

(ii) ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ស.វ.ហ.អ.ក ១ ជំនួសឱ្យគំរូស្តង់ដារពីមុន “ការខាតបង់ដែលបានកើតឡើង” ជាមួយនឹងគំរូ “ការរំពឹងទុកឥណទានខាតបង់” (ECL)។ គំរូនៃឱនភាពនៃតម្លៃថ្មី អនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម (ទ្រព្យសកម្មកិច្ចសន្យា) ការវិនិយោគបំណុលនៅ FVOCI និងកិច្ចសន្យាធានាលើក្រុមហិរញ្ញវត្ថុ ប៉ុន្តែមិនត្រូវបានសម្រាប់ធ្វើការវិនិយោគមូលធនទេ។ ការប្រើប្រាស់គំរូនៃឱនភាពនៃតម្លៃថ្មីក្រោម ស.វ.ហ.អ.ក 1 មិនមានផលប៉ះពាល់ដល់តម្លៃយោងនៃកិច្ចសន្យាធានាលើក្រុមហិរញ្ញវត្ថុនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 នោះទេ ព្រោះថាចំនួនទឹកប្រាក់ដំបូងដែលបានទទួលស្គាល់ ដកនឹងចំនួនបង្គរនៃចំណូលដែលបានទទួលស្គាល់ស្របតាម ស.វ.ហ.អ.ក 15 គឺខ្ពស់ជាងចំនួនដែលបានប៉ាន់ស្មាននៃការរំពឹងទុកឥណទានខាតបង់ (ECL)។

ការអនុវត្តនូវតម្រូវការឱនភាពនៃតម្លៃតាម ស.វ.ហ.អ.ក ១ នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 បង្កើតឱ្យមានសំវិធានធនសម្រាប់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
សំវិធានធនខាតបង់ក្រោមស្តង់ដារពីមុន	13,590,363	12,064,385
ឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់លើ៖		
- សាច់ប្រាក់ និងសាច់ប្រាក់សមមូល	398,505	(2,480,744)
- ប្រាក់តម្កល់នៅធនាគារនានា	90,371	-
- ឥណទាន និងបុរេប្រទានទៅអតិថិជន	(5,730,024)	(3,402,366)
- សំវិធានធននៅក្រៅតារាងតុល្យការលើកិច្ចសន្យា	1,070,850	(368,987)
	<u>(4,170,298)</u>	<u>(6,252,097)</u>
សំវិធានធនខាតបង់ក្រោមស្តង់ដារ ស.វ.ហ.អ.ក ១	9,420,065	5,812,288
សំវិធានធនខាតបង់ក្រោមស្តង់ដារ ស.វ.ហ.អ.ក ១ - ពាន់រៀល - កំណត់សម្គាល់ 5	<u>38,028,801</u>	<u>23,353,773</u>

សំវិធានធនខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្មនោះ។ ចំពោះការវិនិយោគបំណុលនៅ FVOCI សំវិធានធនខាតបង់ត្រូវបានទទួលស្គាល់នៅក្នុង OCI ជំនួសឱ្យការកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម។ ព័ត៌មានបន្ថែមអំពីវិធីសាស្ត្រដែលធនាគារប្រើសម្រាប់វាស់វែងឱនភាពនៃតម្លៃលើសំវិធានធន ត្រូវបានពិពណ៌នា នៅក្នុងកំណត់សម្គាល់ 34.2(vii)។

(iii) ការប្រាក់

នៅក្រោមស្តង់ដារពីមុន កម្រៃដែលជាផ្នែកមួយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនត្រូវបានបញ្ចូលជាអត្រាការប្រាក់ប្រសិទ្ធភាពនោះទេ ហើយត្រូវបានទទួលស្គាល់ថាជាចំណូលនៅពេលប្រតិបត្តិការកើតឡើង។ ការទទួលស្គាល់ចំណូលការប្រាក់ ត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការ ។

នៅក្រោម ស.វ.ហ.អ.ក ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។ ការទទួលស្គាល់ចំណូលការប្រាក់ មិនត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការនោះទេ។

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ការកើនឡើងនូវឥណទាន និងបុរេប្រទាន	8,097,173	669,444
ផលប៉ះពាល់ពីពន្ធដែលពាក់ព័ន្ធ	<u>1,619,435</u>	<u>133,889</u>
និយ័តភាពលើប្រាក់ចំណេញរក្សាទុក – ដុល្លារអាមេរិក	9,716,608	803,333
និយ័តភាពលើប្រាក់ចំណេញរក្សាទុក (ពាន់រៀល - កំណត់សម្គាល់ 5)	<u>39,041,331</u>	<u>3,243,055</u>

របាយការណ៍លទ្ធផលលម្អិត

ការថយចុះនៃចំណូលការប្រាក់		(3,410,410)
ការថយចុះនៃចំណូលពីកម្រៃ និងជើងសារ		-
និយ័តភាពមុនពេលបង់ពន្ធលើប្រាក់ចំណេញ – ដុល្លារអាមេរិក		<u>(3,410,410)</u>
និយ័តភាពមុនពេលបង់ពន្ធលើប្រាក់ចំណេញ (ពាន់រៀល - កំណត់សម្គាល់ 5)		<u>(137,951,085)</u>

(iv) ផលប៉ះពាល់នៃអន្តរកាលលើមូលធន

តារាងខាងក្រោមសង្ខេបអំពីផលប៉ះពាល់ (ដកពន្ធ) នៃការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក ១ ប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

	ផលប៉ះពាល់នៃការអនុវត្ត ស.វ.ហ.អ.ក ១ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញរក្សាទុក		
សមតុល្យចុងគ្រាប្រាក់ស្តង់ដារពីមុន (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017)	70,354,913	284,022,784
ការវាស់វែងឡើងវិញតាមរំលស់ថ្លៃដើមក្រោម ស.វ.ហ.អ.ក ១	10,176,727	41,083,447
ការទទួលស្គាល់ឥណទានរំពឹងថានឹងបាត់បង់ក្រោម ស.វ.ហ.អ.ក ១	(4,170,298)	(16,835,493)
ពន្ធដែលពាក់ព័ន្ធ	<u>(1,308,608)</u>	<u>(5,282,850)</u>
សមតុល្យរដើមគ្រាប្រាក់ ស.វ.ហ.អ.ក ១ (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)	<u>75,052,734</u>	<u>302,987,888</u>

ខ. ភតិសន្យា

កាលពីមុន ធនាគារបានចាត់ថ្នាក់ភតិសន្យាថាជាកិច្ចសន្យាជួលប្រតិបត្តិការ ឬ ហិរញ្ញវត្ថុ ដោយផ្អែកលើការវាយតម្លៃរបស់ខ្លួនថាតើកិច្ចសន្យាជួលនោះ បានផ្ទេរហានិភ័យនិងផលប្រយោជន៍ជាសារវន្តនូវភាពជាម្ចាស់នៃទ្រព្យដល់ធនាគារ។ ក្រោម ស.វ.ហ.អ.ក 16 ធនាគារទទួលស្គាល់សិទ្ធិ

ប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា ចំពោះកិច្ចសន្យាជួលការិយាល័យសាខា និងការិយាល័យ ឧទាហរណ៍ កិច្ចសន្យាជួលទាំងនេះមានលើ តារាងតុល្យការ។

ធនាគារ បានជួលការិយាល័យមួយចំនួនក្រោមភតិសន្យាហិរញ្ញវត្ថុ។ ទាំងនេះត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុក្រោម ស.គ.អ.ក 17 ។ តម្លៃ យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ត្រូវបានកំណត់ភ្លាមៗតាមតម្លៃយោងនៃទ្រព្យសកម្មភតិ សន្យា និងបំណុលភតិសន្យាក្រោម ស.គ.អ.ក 17 ភ្លាមៗមុនកាលបរិច្ឆេទ។

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	5,637,369	4,474,444
ពន្ធពន្យារជាទ្រព្យសកម្ម	-	54,746
បំណុលភតិសន្យា	5,637,369	4,748,173
និយ័តភាពលើប្រាក់ចំណេញរក្សាទុក - ដុល្លារអាមេរិក	-	(218,983)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក		
(ពាន់រៀល - កំណត់សម្គាល់ 5)	-	(879,874)
របាយការណ៍លទ្ធផលលម្អិត		
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម		1,162,925
ចំណាយការប្រាក់លើបំណុលភតិសន្យា		289,312
ការចំណាយលើការជួល		(1,178,508)
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ - ដុល្លារអាមេរិក		273,729
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ		
(ពាន់រៀល - កំណត់សម្គាល់ 5)		1,107,234

គ. ពន្ធលើប្រាក់ចំណេញ

ការផ្លាស់ប្តូរខាងលើដែលបានចែង (កើនឡើង) លើពន្ធពន្យារជាទ្រព្យសកម្ម/បំណុលមានដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
ឱនភាពនៃតម្លៃលើសវិធានធន	-	475,924
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	(894,889)
បំណុលភតិសន្យា	-	949,635
ផ្សេងៗ	1,182,368	2,391,068
ការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្ម - ដុល្លារអាមេរិក	1,182,368	2,921,738
ការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្ម -		
(ពាន់រៀល - កំណត់សម្គាល់ 5)	4,773,220	11,818,430

យ. និយ័តភាពជាសារវន្តចំពោះរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ឆ្នាំ 2018

របាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញក្រោម ស.វ.ទ.ហ.អ.ក គឺស្រដៀងទៅនឹងរបាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញជាសារវន្ត នៅក្រោមស្តង់ដារពិសេស។

36. ព្រឹត្តិការណ៍ជាបន្តបន្ទាប់

វិសក្ស័ណា និងផលប៉ះពាល់លើ ECL

ការរំពឹងលើការបាត់បង់ឥណទាននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2019 ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍ នាកាលបរិច្ឆេទនោះ។ នាកាលបរិច្ឆេទបន្ទាប់ មានការផ្ទុះឡើងនៃវិសក្ស័ណា បានរីករាលដាលនៅប្រទេសចិនដីគោក កម្ពុជា និងបណ្តាប្រទេស ដទៃទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើកំណើនផលិតផលក្នុងស្រុកផុល (GDP) និង សូចនាករសំខាន់ផ្សេងៗ នឹងត្រូវពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបាន ប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការរំពឹងទុកលើការខាតបង់ឥណទានក្រោម ស.វ.ហ.អ.ក 9 ក្នុងឆ្នាំ2020។

J Trust Royal Bank

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (កម្ពុជា)

ផ្ទះលេខ 20 វិថីក្រមួនស កែងផ្លូវលេខ 67 សង្កាត់ផ្សារថ្មី | ខណ្ឌជួនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: + 855 (0) 23 999 000

ប្រអប់សំបុត្រ 624 SWIFT: TCABKHPP

 www.jtrustroyal.com

 www.facebook.com/jtrustroyalbank